



ព្រះរាជាណាចក្រកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ

សេដ្ឋកិច្ច

ពាណិជ្ជកម្មវិធី នគរបាល

អង់គ្លេស - ចាប់អ - ខ្លួន

(ភាគទី ២ DEFGHI)

LEXICON

OF

LEGAL and ADMINISTRATIVE TERMS

English-Français-Khmer

ជីវិត្យិការគេហោនគ័រព្រៃន

គណៈកម្ពុជាការបច្ចុប្បន្នសាខាភូជបន្ទុកអនុម័តពាណិជ្ជកម្ម

អគ្គនាយក

លោកស្រី ពុម្ព ថ្វី ៩ ០០០ ច្បាប់ ល៉ែន ២០១០



## ព្រះរាជាណាចក្រកម្ពុជា

## ចំណុះ ស្វែងរក ព្រះមហាក្សត្រ

The logo of the Royal Institute of Cambodia is a central emblem. It features a golden lotus flower at the base, with a central stupa (Khmer pagoda) rising from its center. A golden sun with rays is positioned above the stupa. The entire emblem is encircled by a wreath of palm leaves. Below the emblem, the text "LEXICON OF" is written in English, followed by "LEGAL and ADMINISTRATIVE TERMS" in a larger, bold font. At the bottom, the text "English-Français-Khmer" is written in a smaller font.

## ិស្សការអនុបាល់ខ្លួនខ្លួន

កន្លែងរបស់ខ្លួន និងការរៀបចំសាធារណជនកម្ពុជា ដើម្បីបង្កើតការងារសាស្ត្រ និងការអភិវឌ្ឍន៍ នៃប្រជាជនកម្ពុជា

ឧបត្ថម្ភប៊ែយ ឯ.វ ចន្ទិត ថ្លឹង សំណាត ីប្រើគ្រប់ដៃសម្រាប់អភិវឌ្ឍន៍  
ទេសជាក្រុងការបង្ហាញ និងការបង្ហាញពីរបៀប ឬនិង ឈាយការប្រើប្រាស់ នៃប្រព័ន្ធផ្លូវការ  
នៅក្នុងប្រព័ន្ធ និងការបង្ហាញពីរបៀប ឬនិង ឈាយការប្រើប្រាស់ នៃប្រព័ន្ធផ្លូវការ

អាសយដ្ឋាន

ក្រោយពីក្រុវាទានបង្កើតឡើងនៅឆ្នាំ ២០០៣ គ.ស. ពានចាប់ឡើមហំពេញភាគកិច្ច  
សេស្តូន ដោយការពិនិត្យ និងអនុម័តពាក្យច្បាប់ឡើកដើរប្រាក់នឹងផ្ទៃកនឹងគិតិវិធីដើរប្រាក់នឹងប្រឈម  
ពេលវិជ្ជាលក្ខណ៍និងក្រមាធិធីដើរប្រាក់នឹងក្រមាធិធីដើរប្រាក់ ត្រូវាទានអនុម័តនិងប្រកាសឱ្យប្រើជាបន្ទូល  
បន្ទាប់។ ចំពោះបច្ចេកសណ្ឌវិជ្ជាលានអនុម័ត្យចំពោះ គ.ស. ពានរៀបចំចងក្រងជាសម្ពានក្រម  
ដោយមានសេចក្តីពន្លំសម្រាយជាការសំខាន់ខ្ពស់ និងបកប្រាមពាក្យជាការសារាកំងសិងអង់គ្លេស។  
នៅក្នុងឆ្នាំ ២០០៧ សម្រានក្រមនេះ ត្រូវាទានចោះពុម្ពផ្សាយ និងជាក់ឱ្យប្រើប្រាស់ជាផ្លូវការ ដើម្បី  
ទួកជាចំនួយស្មារីជាល់ការយោលជីងបច្ចេកសណ្ឌបីៗក្នុងក្រមទាំងពីរនេះ។

ដោយមានកិច្ចសហប្រតិបត្តិការរាជអង្គភាពខ្លួនវិជ-អាជីណ៌ (Konrad-Adenauer) និងទីស្តីការគណៈដូម្យ៉ី គ.ប.ស. ពានបន្ទុអនុគត់ការកិច្ចបរស់ខ្លួន ដោយបានលើកយក សេចក្តីប្រាកដសម្រាប់និងដូចតាមបីកាសា អង់គ្លេស បានកំណែ ខ្លួន មកពិនិត្យ និង អនុម័ត។ ដើម្បីសម្របកិច្ចការនេះ គ.ប.ស. បានសិក្សាស្រាវជ្រាវ កិច្ច ពិចារណា និងពិភាក្សា សិដ្ឋម្រោ ទាំងកុងឯស់យើតិសាស្ត្រ ទាំងកុងឯស់យអក្សរសាស្ត្រ ដោយផ្តល់ជាតិជាមួយនិងកាត់ជាក់ស្អែងនៃការបេក្ខសាយនិងការអនុគត់ប្រាប់ ព្រមទាំងធ្វាន់ប៊ែនិងទម្ងាប់ប្រើប្រាស់ កន្លែងមក។ ការអនុម័តត្រូវបានពិនិត្យក និងយោងលើនឹងកិច្ចមាន ចែនានុក្រម និងសម្រាប់ក្រោម មួយចំនួនជាកាសាដូរ កាសាបានកំណែ និងកាសាអង់គេស។

កាលំពាកដែល គ.ប.ស. បានដឹងប្រទេរនូវក្នុងមក តីការស្តីដឹងរកមេចាក្យជាកាសាទាកំងនិងជាកាសាខ្វោ ឱ្យត្រូវតាមមេចាក្យជាកាសាអង់គ្លេស ឬឯងហិរញ្ញដែលសញ្ញាណានៃបច្ចកស្ថិតិយុត្តិជាប្រើប្រាស់ប្រព័ន្ធផ្សាយប់ទាំងនេះមានលក្ខណៈខ្ពស់ក្នុង ដែលនាំឱ្យប្រើពេលរោលយុទ្ធជាកាសម្របសម្រួលនិងការបេក្ខប្បមននឹងសម្រេចធ្វើការអនេម៉ែត្រ។

ដោយហេតុថា សាខានគ្រមបីកាសាន់ៗមានមេពាក្យចូរប់ និងផ្តើលលារីន ប្រមាណជាង ៥០០០ពាក្យ ដែលទាមទារខ្សោយមានពេលវេលាដឹកជីនសម្រាប់អនុម័តបានទាំងស្អួល និងបីគិត.ប.ស. លើកធយកមេពាក្យតាមអភិវឌ្ឍន៍ ដែលបានពិនិត្យនិងអនុម័តឡើងហើយ មកព្រៀបចំបាន៖ ពួម ផ្សាយជាកាត់ ដោយបានបាន៖ ពួមផ្សាយភាគទី១ (A B C) ចំនួន ១២៨៨ពាក្យ (ពីលខេរីងទី១ ដល់ ១២៨៨) និងធ្វើការបាន៖ ពួមផ្សាយភាគទី២នេះ (D E F G H I) ចំនួន ១២ពាក្យ (ពីលខេរីងទី១២៨៨ ដល់ ២៥៦៥) និងបន្ទាប់បាន៖ ពួមផ្សាយដែលបាននៅសល់ ជាការបន្ទាប់ទៀត ហើយចុងក្រាយនិងព្រៀបចំចងក្រាងប្រើបានការពារំអស់ ទៅដោស្រីរកសាខានការមួយតិច។

គ.ប.ស. សង្ឃឹមនិងរៀបចាក់ថាសម្រានក្រោមពាក្យច្បាប់និងដែលបានបកប្រើនិងអនុម័តមកនេះ នឹងមានលក្ខណៈសម្រេចបាមបរិបទគឺយុត្តិខ្លួននិងអាចធ្វើយដល់ក្រសួងស្ថាប័ន និងសាធារណជនក្នុងការប្រើបច្ចេកសណ្តែគឺយុត្តិឱ្យការកំណត់ខែមានការងកកាតត្រា ការណូនិងប្រកបដោយនិរនោរភាព។

**ព្រៃតិកាសនេះ** គ.ប.ស សូមសំដើងនូវកែត្ថាលាចម់ដីជ្រាលរដ្ឋ និងថ្វីនូវអំណាកុណា  
ចំពោះ សម្រេចនេះត្រូវនៅលទ្ធផលីផែល ហើយ នយកដឹម្បីនៅព្រះរាជាណាចក្រកម្ពុជា  
ដែលបានខបត្តមុនា ចំព្រឹមមានចំណុចដំណើរការដោសម្រាប់ គ.ប.ស ទាំងមូល។ គ.ប.ស. ក៏សូម  
សំដើងនូវតារកិច្ចដីជ្រាលរដ្ឋដូចចំពោះ ឯកឧត្តម សុខ ឧបនាយកដឹម្បី ដួម្យីទូទៅ  
បន្ទុកទីស្តីការគោលដៅ ដូចម្រើន ដែលត្រូវតែយកចិត្តទុកដាក់គិតគុនិងផ្លូវលំខាងលើ។ ធនល់គ.ប.ស.។

គ.ប.ស. នឹងខិតខំបន្ទាត់ដោការងារបេសច្ចុទ្ទន ហើយស្ថាគមនទទួលនូវកាល់  
មកិយាបល់ស្ថាបនា និងក្រសិទ្ធិធ្វើការពេញលេញ និងក្រុណាដែលសាធារណជនមានការងើរង្វល់  
និងចាប់អារម្មណា។

ជំនាញការដាក់ត្រូវពេញ, ចុះថ្ងៃទី ១៧ ខែ កញ្ញា ឆ្នាំ ២០៩០

៧. និរាងការបង្កើតសាខានូវបន្ទុកអនុម័តបាក្សេងត្រា  
ប្រចាំឆ្នាំ

కృతి

# តាមរបាយការបណ្តុះស្រីនៃជាន់ខេត្តបន្ទូរអ្នកចុះតាមក្រុម្ភៈ

ស៊ិន សុខិន	អនុប្រធានក្រុមប្រើក្រាមអ្នកច្បាប់ និងជារដ្ឋឈាមនាចិករកសួងយុត្តិធម៌	ប្រចាំខែ
លោន សំខាន់	ទីប្រើក្រាមជាផ្លូវការបណ្តុះស្រីនៃការបណ្តុះស្រីរក្សាសាកម្មជាតិ	អនុប្រចាំខែ
នៅ ក្រុងក្រុង	សមាជិកពេញលេញនិងនៃការបណ្តុះស្រីរក្សាសាកម្មជាតិ	សមារិក
សោម នុមុនី	ប្រធានវិទ្យាសាន់មនុស្សសារ្យនិងវិទ្យាសាស្ថ្តិសង្គមនៃការបណ្តុះស្រីរក្សាសាកម្មជាតិ	សមារិក
ឆ្នាំ ម៉ែន	អនុប្រធានអចិន្ត្រូយ៍ នៃគម្រោះកម្មាធិការជាតិភាសាអីន្នា	សមារិក
អូន ម៉ែន	ប្រធានវិទ្យាសាន់ភាសាដាតិ នៃការបណ្តុះស្រីរក្សាសាកម្មជាតិ	សមារិក
ឆ្នាំ ឈុំឈុំន	អគ្គលេខាជាជិកនៃការបណ្តុះស្រីរក្សាសាកម្មជាតិ	សមារិក
ឈុន សេវិត	រដ្ឋឈាមនាចិកក្រសួងធម្មការ និងសាសនា	សមារិក
លោន វី	អតិថិជនប្រធានសាខាអុទ្ធវេត្តពេញ និងជាសមាជិកក្រុមប្រើក្រាមអ្នកច្បាប់	សមារិក
អិត សុវិ	តាំងរាយក្រសួងធម្មការ នៃសាកលវិទ្យាល័យក្នុងពេញ	សមារិក
ឃឺម ធម៌	សាស្ត្រាថារីខ្លួន អង់គ្លេស	សមារិក
សាយ អុន	សមាជិកក្រុមប្រើក្រាមសង្គមកិច្ច សង្គមកិច្ច និងវិហ្មោះ	សមារិក
លោកស្រី ចាន់ នូវធនាគារ	លោកស្រី ចាន់ នូវធនាគារ និងប្រធានការបណ្តុះស្រីរក្សាសាកម្មជាតិ	សមារិក
ថែល សំណាន់	អនុប្រធានរាជការបណ្តុះស្រីរក្សាសាកម្មជាតិ	សមារិក
ស៊ិន ធម៌	អតិថិជននាយករងវិទ្យាសាន់ភាសាបរទេស នៃសាកលវិទ្យាល័យក្នុងពេញ	សមារិក
ធម៌ ធម៌	អនុរដ្ឋឈាមនាចិក ក្រសួងយុត្តិធម៌ និងជាសមាជិកក្រុមប្រើក្រាមអ្នកច្បាប់	សមារិក
សុ ធមែយធមែន	អតិថិជននាយករាជការបៀវត្ស នៃក្រសួងអប់រំ យុវជន និងកិច្ច	សមារិក
លោកជំទារីបណ្តុះស្រី ឲ្យន ឈីនា	លោកជំទារីបណ្តុះស្រី ឲ្យន ឈីនា ប្រធានរាជការបណ្តុះស្រីរក្សាសាកម្មជាតិ	សមារិក
គីន វិនិ	អនុរដ្ឋឈាមនាចិក ក្រសួងយុត្តិធម៌	សមារិក
ឌុន សំនិ	អគ្គនាយកសារីជ្រាវ និងអភិវឌ្ឍន៍លើវិស័យយុត្តិធម៌ ក្រសួងយុត្តិធម៌	សមារិក
ខោម សែម	មន្ត្រីអគ្គលេខាជាជិកជារដ្ឋឈាមក្រុមប្រើក្រាមអ្នកច្បាប់	សមារិក
ឯក្រុ សវិ	ទីប្រើក្រាមមធិតិការគម្រោះរដ្ឋមន្ត្រី	សមារិក

លោក សុខនី	ទីប្រើក្សាមអមទិស្សីការគណៈរដ្ឋមន្ត្រី	សមាជិក
លោក ថែង	សមាជិកក្រុមប្រើក្សាមអ្នកច្បាប់	សមាជិក
លោកស្រី ថែង	ប្រធានដំឡើកសិក្សា និងវិភាគគោលនយោបាយអភិបាលកិច្ច នៃឧត្តមក្រុមប្រើក្សាមសេដ្ឋកិច្ចជាតិ	សមាជិក
លោក សុខាំង	អគ្គនាយករងគណៈកម្ពុជាអ្នកមួលបត្រកម្ពុជា	សមាជិក
លោក ស៊ែន	សមាជិកក្រុមប្រើក្សាមអ្នកច្បាប់	សមាជិក
លោក ថុនិតិថែង	សមាជិកក្រុមប្រើក្សាមអ្នកច្បាប់	សមាជិក
សុខ ខាងវ៉ាន់	សមាជិកក្រុមប្រើក្សាមអ្នកច្បាប់	សមាជិក

• • • • •

# ជីថ្លើស្សាន ត.ប.ន.

ខេត្ត ពោធិ៍នៅក្នុង អគ្គប្រជាន់ក្រោមប្រឹក្សាអូរកញ្ចប់ និងជាថីប្រឹក្សាបានដាក់  
តាមឯក នាម អគ្គិភ័យខាងក្រោមនៃរដ្ឋបានដាក់

ជីថ្លើស្សាន

ជីថ្លើស្សាន

ବେଳୋଟିକାର୍ଯ୍ୟଙ୍କାଳ

គុណភាពជាបន្ទីរស្ថិតិស្សន៍តាមទីតាំងបន្ទីរអនុវត្តតាក្រុមព្រះ

<b>លេខ សាស្ត្រីន</b>	អនុប្រធានក្រុមប្រឹក្សាអ្នកចាប់ទទួលបន្ទុកជាមក្តុល់ខាងក្រោម និងជាប្រជុំលេខាជាចិក ក្រសួងទំនាក់ទំនងជាមួយរដ្ឋធម៌ ព្រៃទូសភា និងអគ្គិករកិច្ច ត្រួចតាម	
<b>លេខ ចាមេន</b>	សមាជិកក្រុមប្រឹក្សាអ្នកចាប់	អនុប្រជាធិបតេយ្យ
<b>ក្រុមហ៊ុន គ.អ.ស.ស</b>	អនុប្រជុំលេខាជាចិកនិងការគោរពរដ្ឋមន្ត្រី និងជាសមាជិកក្រុមប្រឹក្សាអ្នកចាប់	អនុប្រជាធិបតេយ្យ
<b>លេខ សុខុន្លោ</b>	ថោក្រុមសាធារណក្រុមរោង	អនុប្រជាធិបតេយ្យ
<b>លីន ឈីមុខិត្តិ</b>	ព្រះរាជការជាមួយការអមពុលាការកំពុល	អនុប្រជាធិបតេយ្យ
<b>ឯុទ ឯុទ</b>	មន្ត្រីអគ្គិភ័យជាចិកដ្ឋានក្រុមប្រឹក្សាអ្នកចាប់	អនុប្រជាធិបតេយ្យ
<b>លោក សារុបាល</b>	មន្ត្រីអគ្គិភ័យជាចិកដ្ឋានក្រុមប្រឹក្សាអ្នកចាប់	អនុប្រជាធិបតេយ្យ
<b>ឯុទ ស៊ុខាយ៉ា</b>	សមាជិកក្រុមប្រឹក្សាអ្នកចាប់	អនុប្រជាធិបតេយ្យ និងឈោះពុក្ស
<b>ស៊ិ វិនិ</b>	សមាជិកប្រមុនក្រុមប្រឹក្សាអ្នកចាប់	សមាជិក
<b>លោកស្រី ហុត ថីជា</b> ប្រធានដែកនាំនគរបាល		សមាជិក
<b>ស្រីន ឈីឡូ</b>	សមាជិកប្រមុនក្រុមប្រឹក្សាអ្នកចាប់	គីឡូយករា
<b>អុន សុខុន្លោ</b>	អគ្គិភ័យជាចិករោងក្រុមប្រឹក្សាអ្នកចាប់	គីឡូយករា
<b>សុ វិត្ស</b>	អគ្គិភ័យជាចិករោងក្រុមប្រឹក្សាអ្នកចាប់	គីឡូយករា
<b>សែម តិន</b>	មន្ត្រីអគ្គិភ័យជាចិកដ្ឋានរដ្ឋធម៌	គីឡូយករា
<b>លោកស្រី ឈុន សារុបាល</b>	អនុប្រធានក្រុមគម្រោងដ្ឋានល និងបិរញ្ញវត្ថុ អគ្គិភ័យជាចិកដ្ឋាននៃក្រុមប្រឹក្សាកំណែនផ្លូវជាប់ និងប្រព័ន្ធយុត្តិធម៌	គីឡូយករា
<b>ឧំ បានីខ</b>	មន្ត្រីការជាជាភីដែន	គីឡូយករា
<b>លោកស្រី នូន គុនឆ្វៀន</b> ប្រធានដែករដ្ឋបាល និងបិរញ្ញវត្ថុនៃអគ្គិភ័យជាចិកដ្ឋាន ក្រុមប្រឹក្សាអ្នកចាប់		គីឡូយករា
<b>សែម ឲុនិច្ចិន</b>	មន្ត្រីដ្ឋានល និងបិរញ្ញវត្ថុនៃអគ្គិភ័យជាចិកដ្ឋានក្រុមប្រឹក្សាអ្នកចាប់	គីឡូយករា

សេដ្ឋកិច្ចកម្ពុជា

ពាណិជ្ជកម្មរបាយការណ៍ និង នគរបាល

(ភាគទី ២ D E F G H I)

# D , d

<b>English</b>	<b>Français</b>	<b>ខ្លះ</b>
១២៥៩. <b>daily fine</b>	amende quotidienne	ការពិនិយប្រចាំថ្ងៃ
១២៥០. <b>daily rate</b>	taux journalier	អត្រាប្រចាំថ្ងៃ
		អត្រាពន្លប្រចាំថ្ងៃ
១២៥១. <b>damage</b>	dommage, préjudice	ការខុំចាត់ ព្យសនកម្ម
១២៥២. <b>damage</b>	endommager, détériorer	បង្ការខុំចាត់ ធ្វើឱ្យខុំចាត់
១២៥៣. <b>damage caused by delay</b>	dommage résultant d'un retard	ការខុំចាត់បណ្តាលមកពី ការពន្លារពេល
១២៥៤. <b>damage to property</b>	dommage matériel	ការខុំចាត់ខាងសម្រាប់
១២៥៥. <b>damages</b>	dommages-intérêts	ជីវិចិត្ត សំណងជីវិចិត្ត
	to recover -	ទទួលបានសំណងជីវិចិត្ត
១២៥៦. <b>danger, peril</b>	danger, péril	គ្រោះថ្នាក់
១២៥៧. <b>dangerous weapon (instrumentality)</b>	instrument dangereux	វត្ថុប្រុបករណីដែលមាន គ្រោះថ្នាក់

១២៩៨. <b>data protection</b>	protection des données	ការការពារទិន្នន័យ
១២៩៩. <b>date, fixed time</b>	date, échéance, échéance fixée	កាលបរិច្ឆេទ ពេលវេលាកំណត់ កាលកំណត់ កម្មប្រតិទាន
១៣០០. <b>date-of-receipt stamp</b>	cachet de la date d'entrée	ត្រាបញ្ជាក់កាលបរិច្ឆេទចូល <sup>ចូល</sup> ត្រាកាលបរិច្ឆេទចូល
១៣០១. <b>day in court</b> (possibility to be heard before court)	jour de l'audience	ថ្ងៃសវនាការ
១៣០២. <b>de facto (lat.)</b>	'de facto (lat.)	តាមត្រីតិចបែត តាមត្រីតិចន័យ តាមការណើពិត តាមការជាក់ស្សែង តាមសភាតការណើ
១៣០៣. <b>de novo (lat.)</b>	<i>de novo (lat.)</i> , de nouveau	ជាផ្ទុក
១៣០៤. <b>deadly weapon</b>	instrument mortel	វិនិច្ឆ័យប្រលួយបុ សម្បាប់ជិត
១៣០៥. <b>death</b>	décès	មរណភាព

១៣០៥. <b>death penalty,</b> - sentence	peine de mort, condamnation à mort	ទោសប្រហារជីវិត ការផ្តល់ទោសប្រហារជីវិត
១៣០៦. <b>debar from</b>	exclure	បណ្តុញចេញ
១៣០៧. <b>debate</b>	débat, discussion	ការពិភាក្សា ការដែឡែង
១៣០៨. <b>debenture,</b> <b>bond</b>	obligation	សញ្ញាបណ្តុ
១៣០៩. <b>debenture bond</b>	titre d'obligation	លិខិតបំណុល
១៣១០. <b>debt</b>	dette	បំណុល
១៣១១. <b>debtor</b>	débiteur	ក្ននបំណុល
១៣១២. <b>debtor's delay</b>	retard du débiteur	ការយើតយោររបស់ក្ននបំណុល
១៣១៣. <b>debts founded on contract</b>	créances créées par le contrat	បំណុលកែតទ្វីនដោយ គិចសន្យា
១៣១៤. <b>decedent</b>	défunt	មតកជន
១៣១៥. <b>decedent's estate</b>	succession	ជនដែលបានស្វាប់ទៅហើយ
១៣១៦. <b>deceit</b>	dol	មតកត្រួច
១៣១៧. <b>deceive,</b> <b>mislead,</b> <b>fraud</b>	tromper, induire en erreur	សន្លតិភណ្ឌ ការបន្ទំបោកប្រាស់ ការផែបោក បន្ទំបោកប្រាស់ ផែបោក

៣២៩. <b>decentralization</b>	décentralisation	វិមដ្ឋការ
៣៣០. <b>decide</b>	décider, juger	សម្រេច កំណត់ផ្តល់ សម្រេចសេចក្តី
៣៣១. <b>decision</b>	décision (de justice)	សេចក្តីសម្រេច
៣៣២. <b>decision on the merits</b>	jugement au fond	ការវិនិច្ឆ័យលើអង្គសេចក្តី
៣៣៣. <b>declaration</b>	déclaration	សេចក្តីថ្លែងការណ៍ សេចក្តីប្រកាស ប្រពិន័យ
៣៣៤. <b>declaration in lieu of an oath</b>	déclaration sur l'honneur	សេចក្តីប្រកាសជាលាយលក្ខណ៍ អក្សរជួនសសម្បថ
៣៣៥. <b>declaration of acceptance</b>	déclaration d'acceptation	ការប្រកាសស្តីការ
៣៣៦. <b>declaration of intent</b>	déclaration d'intention	ការប្រកាសបំណង
៣៣៧. <b>declaration of surety</b>	cautionnement exprès, déclaration de garantie	ការប្រកាសធានា
៣៣៨. <b>declaratory judgment</b>	jugement déclaratif, jugement déclaratoire	សាលក្រមប្រកាសទទួលស្ថាល

១៣៩៤. <b>declare</b>	déclarer	ប្រកាស ផ្តើមការណ៍ ប្រពិន័ន្ធ ធ្វើប្រពិន័ន្ធន៍
១៣៩៥. <b>decline,</b> <b>refuse,</b> <b>object,</b> <b>reject</b>	décliner, rejeter, refuser, répudier	មិនច្បាមទទួល បដិសនុ ត្រានចោល
១៣៩៦. <b>deconcentration</b>	déconcentration	វិសបាមដ្ឋាការ
១៣៩៧. <b>decree</b>	décret	ក្រីត្រ
១៣៩៨. <b>decriminalization</b>	décriminalisation, dépénalisation	និភាគ្យានិយកម្ម <sup>១</sup> ការធ្វើឱ្យរួចធ្លីតិបនទលើស <sup>២</sup> ត្របូនឈ្មោះ <sup>៣</sup> និទល់ឯកជានិយកម្ម <sup>៤</sup>
១៣៩៩. <b>dedicated</b>	consacré, dédié	ដែលខ្លួនឯស <sup>៥</sup> ដែលបិន្ទាត <sup>៦</sup>
១៣១០. <b>dedication</b>	affectation, dédicace à un usage public	ការខ្លួនឯស <sup>៧</sup> ការបិន្ទាតដើម្បីប្រយោជន៍ <sup>៨</sup> សារណ៍:
១៣១១. <b>deduce</b>	conclure, déduire	ស្ថិត្តិភាគ <sup>៩</sup> ដកបន្ទូយ <sup>១០</sup>

១៣៣៧. <b>deduction</b>	déduction, soustraction, abattement	ការស្ថិត្តាន ការបន្ថយ ការដកចេញ
១៣៣៨. <b>deed</b>	acte translatif de propriété	លិខិតផ្លែរកម្មសិទ្ធិ
១៣៣៩. <b>deed of trust</b>  (a document which pledges real property to secure a loan, used instead of a mortgage)	acte fiduciaire	លិខិតធានាដោយអនុប្បញាន (អចលនវត្ថុ)
១៣៤០. <b>deem</b>	estimer, juger, considérer	យល់យើង ថាត់ទុក
១៣៤១. <b>deemed to be</b>	être considéré comme	ថាត់ទុកដូចជា
១៣៤២. <b>deface</b>	oblitérer, rendre illisible	ធ្វើឱ្យមិនស្នាល់ប្រើមិន ម្នាស់
១៣៤៣. <b>defamation</b>	diffamation	ការបិរបារក្សា
១៣៤៤. <b>default</b>	défaut, non-exécution	ការខកខានមិនបានបំពេញ (អូមូយ)
១៣៤៥. <b>default in acceptance, default in taking delivery</b>	défaut ou retard dans l'acceptation, retard dans la réception du paiement ou de la livraison	ការខកខានមិនបានបំពេញប្រើ ធ្វើស្តីការ ការខកខានមិនបានបំពេញ កាតព្ទិច្ចប្រគល់ទទួលទំនិញ

១៣៤៦.	<b>default in performance, irregularity in performance</b>	omission	ការខកខានមិនបានបំពេញ កាតត្បិកធម្ម
១៣៤៧.	<b>default judgement</b>	jugement par défaut, jugement par contumace	សាលក្រមកំណាំងមុខ
១៣៤៨.	<b>default notice procedure, default action</b> (proceedings for the recovery of a debt)	procédure de mise en demeure, procédure de sommation	នឹតិវិធីជាស់ត្រីន
១៣៤៩.	<b>default summons, summary notice to pay</b>	mise en demeure, ordonnance portant injonction de payer	ដឹកប្រើនឹតិវិធីសង្គមបង្កាប់ខ្សោយ ទូទាត់បំណុល
១៣៥០.	<b>defaulter</b>	contumace, désaillant	អ្នកខកខានមិនបានបំពេញ
១៣៥១.	<b>defeasance</b>	lettre d'abrogation, contre letttre	លិខិតនិភាគ បដិលិខិត
១៣៥២.	<b>defeasance clause</b> (clause to set aside)	clause de main levée	ខបញ្ញប់អានុភាពកិច្ចសន្យា
១៣៥៣.	<b>defeasible</b>	annulable, résiliable	ដែលអាចបានលើដាក់
១៣៥៤.	<b>defeat</b>	faire échouer	ធ្វើឱ្យបរាជី
១៣៥៥.	<b>defect</b>	défaut, défectuosité, vice	វិការ: អធិមិ
១៣៥៦.	<b>defect in title</b>	défaut du titre, vice du titre	វិការ: នៃបញ្ជី

១៣៨៧. <b>defective</b>	entaché d'un vice, défectueux, imparfait, vieux	ដែលមានវិការ; ដែលមានខ្សោះ
១៣៨៨. <b>defective title</b>	titre entaché d'un vice	បណ្តុះដែលមានវិការ:
១៣៨៩. <b>defects of will</b>	vices du testament	វិការ: នេះមតិកសាសន៍
១៣៩០. <b>defence,</b> <b>defense</b>	défense	ការការពារខ្ពស់
១៣៩១. <b>defence</b> <b>justification</b>	moyen de défense	ការផ្តល់សក្ខីកម្ម ការបញ្ជាក់ពីហេតុផលយុត្តិកម្ម ការធ្វើយុត្តិកម្ម
១៣៩២. <b>defence to a writ</b>	mémoire en défense	សារណការពារ
១៣៩៣. <b>defendant</b>	défendeur	ចុងចម្លើយ ចុងចោទ
១៣៩៤. <b>defendant in error</b>  (respondent in an appeal on issues of law)	défendeur au pourvoi en cassation	ចុងបណ្តឹងសាខុក្រ ការការពារទ្រព្យសម្រាត
១៣៩៥. <b>defense counsel</b>	avocat de la défense	មេធាវីចុងចម្លើយ មេធាវីការពារជនជាប់ចោទ
១៣៩៦. <b>defense of possession</b>	défense de biens	ការការពារទ្រព្យសម្រាត
១៣៩៧. <b>defensive right</b>	droit de défense	សិទ្ធិការពារខ្ពស់
១៣៩៨. <b>defensive right against the State</b>	droit de défense contre l'Etat	សិទ្ធិការពារខ្ពស់ចំពោះមុខរដ្ឋ

១៣៨៩. <b>deferred payments</b>	paiements par versements échelonnés, paiements par versement déferré	ការសង្ខេតពេល ការពន្លារពេល ការបង់រំលស់ ការបង់បណ្តាក់
១៣៩០. <b>deficiency,</b> <b>lack,</b> <b>shortcoming</b>	manque	ការខ្សោតបុករអនុម័យ ការខ្សោចន្ទាត់
១៣៩១. <b>define</b>	définir	ឱ្យនិយមនុយ កំណត់និយមនុយ
១៣៩២. <b>definite</b>	déterminé	ជាក់លាក់
១៣៩៣. <b>definiteness,</b> <b>certainty,</b> <b>determination</b>	certitude, assurance, précision, détermination	ភាពជាក់លាក់ ភាពពិតប្រាកដ ការកំណត់
១៣៩៤. <b>definition</b>	définition	និយមនុយ
១៣៩៥. <b>defraud</b>	escroquer, frauder	ផែកកំណត់ បន្ទា កែងបន្ទា បំបាត់ ធោកប្រាស់
១៣៩៦. <b>defraudation of</b> <b>the revenue</b>	fraude fiscale, fraude de revenu, fraude de taxe	ការបន្ទាំអាករ ការបន្ទាំប្រាក់ចំណូលសារពីពន្ល

១៣៧៩.	<b>defrauder, swindler</b>	fraudeur, escroc	អ្នកធ្វើក្រោល អ្នកកែងបន្ត
១៣៨០.	<b>degree</b>	degré	កម្រិត
១៣៨១.	<b>delay</b>	retard (de l'exécution)	ការពន្លារពេល
១៣៨២.	<b>delayed performance</b>	exécution tardive	ការពន្លារពេលអនុវត្ត
១៣៨៣.	<b>delegate</b>	délégué,  déléguer ,	ប្រធិភី  ផ្ទរអំណាច  ធ្វើប្រធិភីកម្ម
១៣៨៤.	<b>delegation</b>	délégation	គណៈប្រធិភី  ប្រធិភីកម្ម
១៣៨៥.	<b>delegation of power</b>	délégation de pouvoir	ប្រធិភីកម្មនៃអំណាច
១៣៨៦.	<b>delegation of legislative power</b>	délégation législative, délégation de pouvoir législatif	ប្រធិភីកម្មនៃអំណាច និតិប្បញ្ញត្តិ
១៣៨៧.	<b>deliberate</b>	délibérer	ពិភាក្សា  សម្រេច
១៣៨៨.	<b>deliberate</b>	délibéré	ដែលមានចែតនា  ដែលមានបំណង
១៣៨៩.	<b>deliberately, intentionally</b>	de propos délibéré	ដោយចែតនា  ដោយមានបំណង

១៣៨៤. <b>deliberation</b>	délibération	ការពិភោះ ការពិភាក្សា
១៣៨៥. <b>deliberation</b>	délibéré	សេចក្តីសម្រេច (ត្រូវបានពិភាក្សា)
១៣៨៦. <b>delict</b>	délit	អំពើលើស បទលើស
១៣៨៧. <b>delict of abstract exposure to danger</b>	infraction abstraite de mise en danger	បទលើសអរួបង្គខ្ពស់មាន គ្រាមង្ហាក់
១៣៨៨. <b>delictual responsibility</b> (civil responsibility for delicts)	responsabilité civile délictuelle, responsabilité civile délictueuse	ការឡើលខុសត្រូវក្រោម កិច្ចសង្ឃា
១៣៨៩. <b>delinquency</b>	délit	អំពើលើស បទលើស
១៣៨៩. <b>delinquent</b>	délinquant	ជនលើស
១៣៩១. <b>deliver</b>	livrer	ដឹកជញ្ជូន នាំយក
១៣៩២. <b>deliver</b> (to actually hand an object, money or document to another)	délivrer, livrer	ផ្តល់ ប្រគល់

១៣៩៣. <b>delivery of the other goods from those ordered</b> (delivery order)	livraison d'une marchandise autre que celle qui fait l'objet du contrat (ordre de livrer)	ការប្រគល់ទំនិញដោយអតិថិជន ការបញ្ចូចឲ្យ
១៣៩៤. <b>delivery, delivery of possession, surrender</b>	remise, transfert, tradition	ការផ្តល់ ការផ្តល់សម្រាប់ ការស្វែងរក
១៣៩៥. <b>demand</b>	demander, exiger	ទាមទារ តម្លៃវិនិយោគ
១៤០០. <b>demand</b>	demande	សំណួនទារ ការទាមទារ
១៤០១. <b>demand for relief, prayer for relief motion, grounds of the action</b>	conclusions écrites, énoncés des prétentions	សំណួនទារទៅតុលាការ ឱ្យនៅក្រោមឱ្យបង់ប្រាក់ ឱ្យនៅក្រោមឱ្យ
១៤០២. <b>demarcation</b>	démarcation	ការខណ្ឌសិមានធនការបច្ចេកទេស
១៤០៣. <b>demise</b> [to lease or transfer (convey) real property for years or life]	transfer par bail transmission décès	កិច្ចសន្យាជីល ការផ្តល់កម្ពស់សិទ្ធិ មរណភាព

១៤០៦.	<b>democracy</b>	démocratie	ប្រជាធិបតេយ្យ
	direct -	- directe	ប្រជាធិបតេយ្យដោយច្បាស់
	liberal -	- libérale	ប្រជាធិបតេយ្យសេវី
	<b>democratic order</b>	ordre démocratique	ប្រជាធិបតេយ្យដោយបញ្ជា
	<b>democratic representative</b>	- représentative	ប្រជាធិបតេយ្យដោយតំណាង
១៤០៧.	<b>demonstration, manifestation</b>	manifestation	ធានុកម្ម
១៤០៨.	<b>demonstrative evidence</b>	témoignage probant (preuve matérielle présentée dans l'authenticité au jury)	ភស្តុតានជាសម្បារ៖ដែលគេ យកមកបង្ហាញ
១៤០៩.	<b>demonstrator, protestant</b>	manifestant	ធានុករ អ្នកតវា
១៤០៩.	<b>demur</b>	soulever une fin de non-recevoir	លើកបណ្តឹងជំទាល់នឹង អញ្ចប់ត្រកម្ម
១៤០៩.	<b>demurrer</b>	une fin de non-recevoir	បណ្តឹងជំទាល់នឹងអញ្ចប់ត្រកម្ម ធម៌កិច្ចិបិសិដ្ឋជោយសារខេះ លក្ខណៈច្បាប់
១៤១០.	<b>denaturalization</b>	dénaturalisation	ការដឹកសិទ្ធិចូលសញ្ញាតិ

១៤៩១. <b>denial</b>	refus, déni	ការប្រែកក ការដឹងសំ ការបជិសេដ
១៤៩២. <b>denial of acceptance</b>	refus d'accepter	ការបជិសេដមិនយល់ព្រម
១៤៩៣. <b>denial of justice</b>	déni de justice	យុត្តិធម៌សេដ (ការបជិសេដមិនព្រមទាំង យុត្តិធម៌ ទោសដាក់ចំណោះ ថ្វារក្រមដែលបជិសេដមិន ភាពីសេដក្នុង )
១៤៩៤. <b>denomination</b>	dénomination	ការកំណត់ឈ្មោះ ការជាក់ឈ្មោះ
១៤៩៥. <b>deny</b>	répudier, nier, refuser	បជិសេដ
១៤៩៦. <b>deny relief</b>	rejeter la demande	បជិសេដការស្ថិតិស្សី
១៤៩៧. <b>department of public prosecution</b>	département du parquet	ស្ថាប័នអយ្យការ
១៤៩៨. <b>depend on</b>	dépendre de	ផ្ទើរលើ
១៤៩៩. <b>depletion</b>	épuisement, appauprissement	ការធ្វើឱ្យបាយចុះ តន្លកម្ម
១៥០០. <b>deponent</b>	témoin, déposant	អ្នកឱ្យចម្លើយ កសិរាសាក្សី

១៤២១. <b>deportation</b>	expulsion	ការបណ្តុះចេញ ការបំបរចំង់
១៤២២. <b>depose</b>	attester par déposition, déposer témoigner	ធ្វើយើងការណ៍ ស្ថាយកការណ៍
១៤២៣. <b>deposit</b>	consignation, dépôt	ការធ្វើទុក បញ្ញា ប្រាក់កក់
១៤២៤. <b>deposit</b>	déposer, consigner	ធ្វើទុក តម្លៃទុក
១៤២៥. <b>deposit,</b> <b>initial capital</b> <b>share</b>	apport	ប្រាក់យកនៅដោកជូល ភាពហិន ប្រាក់បញ្ញា
១៤២៦. <b>deposition</b>	déposition, témoignage	វិធីយកសក្តីកម្ម ចម្លើយសាក្សី
១៤២៧. <b>deprivation</b>	privation	ការដក (សិទ្ធិ សេវិភាព)
១៤២៨. <b>deprivation</b> <b>of liberty</b>	privation de la liberté	ការដកសេវិភាព
១៤២៩. <b>deprive</b>	déchoir	ដក
	- someone of a right	- quelqu'un d'un droit
១៤៣០. <b>dereliction</b>	déréliction, abandonnement, délaissement	ការយល់ព្រមដាន់បង់ចោល

១៤៣១. <b>dereliction of duty</b>	manquement au devoir	ការឡាបង់ការកិច្ច
១៤៣២. <b>derivative action</b>	action indirecte, action oblique, action subrogatoire	បណ្តឹងជីនស បណ្តឹងមិនដ្ឋាល់
១៤៣៣. <b>derivative evidence</b> (evidence inadmissibly derived)	preuve non recevable	កសុត្រាងមិនអាចទទួលយកបាន
១៤៣៤. <b>derivative right</b>	droit dérivatif	សិទ្ធិដែលទទួលបានពីគេ
១៤៣៥. <b>derivative tort</b> (liability for the delicts committed by third persons)	responsabilité délictuelle commise par un tiers	ការទទួលខុសត្រូវក្រោរ កិច្ចសន្យាចំពោះទីផ្សេរបស់តាតិយជន
១៤៣៦. <b>derive from</b>	dériver	បានមកពី
១៤៣៧. <b>derogation</b>	dérogation	ភ្លាយមកពី
១៤៣៨. <b>descent</b>	descendance, filiation, transmission d'un bien par héritage	បង្កាណនៅ
១៤៣៩. <b>designate, appoint, nominate</b>	désigner, nommer	ការទទួលកោរមនុក តែងតាំង ចាត់តាំង

១៤៤០. <b>desist</b>	cesser, abandonner, se désister	បញ្ចប់ ផ្តាក លេងបីង
១៤៤១. <b>desist voluntarily</b>	se désister volontairement	យប់ដោយចេតនា យប់ដោយស្ថគមិត្ត
១៤៤២. <b>destination contract, shipment contract</b>	contrat de transport	កិច្ចសន្យាឌីកជញ្ជូន
១៤៤៣. <b>destroy</b>	détruire	បំផ្តាល់
១៤៤៤. <b>detail</b>	détail	សែចក្តីលម្អិត លម្អិត
១៤៤៥. <b>detail</b>	détailler	រៀបរាប់លម្អិត
១៤៤៦. <b>detain</b>	détenir, maintenir en détention provisoire	យុទ្ធន យុទ្ធនបណ្តាឃោសន្តូ
១៤៤៧. <b>detainee</b>	détenu, prisonnier	ជនត្រូវចោទដែលជាប់យុទ្ធន ជនជាប់យុទ្ធន
១៤៤៨. <b>detainer</b>	détention	ការយុទ្ធន ការកាន់ការបំរក្សាទុក
១៤៤៩. <b>detention</b>	détention	ការយុទ្ធនយ៉ាង
១៤៥០. <b>deter</b>	dissuader	យាត់ ទប់ស្អាត់

១៤៩. <b>deterioration</b>	détérioration	ការខុច
		ការបង្គច
១៥០. <b>determinable,</b> <b>ascertainable</b>	résiliable, déterminable	ដែលអាចរំលែកបាន ដែលអាចបញ្ជូបាន
១៥១. <b>determinable fee</b>	fief héréditaire à durée limitée	មរតកដែលមានកាលកំណត់
១៥២. <b>determinate obligation</b>	obligation déterminée	កាតព្យិច្ឆេទដែលត្រូវបានកំណត់ ជាក់លាក់
១៥៣. <b>determinate sentence</b>	peine d'emprisonnement à temps	ការដាក់ទោសជាប់ពន្លនាគារ មានកំណត់ពេល
១៥៤. <b>determine,</b> <b>decide,</b> <b>provide</b>	fixer, arrêter, déterminer	កំណត់ ស្របច ផ្តល់
១៥៥. <b>determined</b>	déterminé, fixé	ដែលមានចែង ដែលមានកំណត់
១៥៦. <b>deterrant punishment</b>	punition dissuasive	ការដាក់ទោសដើម្បីបង្គរ ការប្រព្រឹត្តបទលើស ការដាក់ទោសមានតម្លៃពេល រារាំងការប្រព្រឹត្តបទលើស

១៤៩. <b>deterrent effect</b>	effet dissuasif	អាសន្នភាពរកវាំង បង្ការ
១៥០. <b>detinue</b>	détention illégale	ការកាន់កាប់ដោយខុសច្បាប់
action of -	action en recouvrement	បណ្តឹងទាមទារយកត្រពូរ សម្បត្តិខនមកវិញ
action in -	action en revendication	បណ្តឹងទាមទារ
action for -	action en restitution	បណ្តឹងបដិទាន (បណ្តឹងសំគាល់ច្បាប់ត្រពូរ ខនមកវិញ)
១៥១. <b>detriment, disadvantage</b>	préjudice, désavantage, dommage	ព្យសនកម្ម ការខួចប្រយោជន៍ ការខួចខាត
១៥២. <b>detriment due to futile reliance on a promise, damage caused by breach of trust (damage suffered because of the reliance on the contract)</b>	dommage résultant de la conclusion d'un contrat, abus de confiance	ការខួចខាតប្រយោជន៍ដោយ សារការទូកចិត្តលើកិច្ចសន្យា ការខួចខាតបណ្តាលមកពីការ បំពេនលើសេចក្តីទូកចិត្ត
១៥៣. <b>detrimental, disadvantageous</b>	préjudiciable, désavantageux	ដែលខួចប្រយោជន៍
១៥៤. <b>devaluation</b>	dévaluation, dévalorisation	ការបញ្ចុះតម្លៃ (រួចយវត្ថុ) ការចុះថ្វាក (តម្លៃ)

១៩៦៤. <b>development of the law by the judiciary</b>	développement de la loi par la magistrature	ការអភិវឌ្ឍថ្មាប់ដោយអង់ចំក្រម
១៩៦៥. <b>development plan</b>	plan de développement	ផែនការអភិវឌ្ឍ ផែនការនៃការអភិវឌ្ឍ
១៩៦៦. <b>deviate</b>	dévier	ជាកចេញ ធ្វើឱ្យជាកចេញ បំបែរ
១៩៦៧. <b>deviation</b>	déviation-	ការជាកចេញ ការបំបែរ
១៩៦៨. <b>devise</b>	legs de biens immobiliers, disposition testamentaire de biens immobiliers, léguer de biens immobiliers	អច្ច័យទានជាអចលនត្រពា បទប្បញ្ញត្តិ(ខ) មតកសាលី ស្តិតអចលនត្រពា ផ្តល់អច្ច័យទានជាអចលនត្រពា
១៩៦៩. <b>devisee</b>	légitataire de biens immobiliers, héritier testamentaire de biens immobiliers	អច្ច័យទានកិអចលនត្រពា អ្នកទទួលអច្ច័យទានជាអចលនត្រពា
១៩៧០. <b>devisor</b> [person disposing of real property by will (testament)]	testateur de biens immobiliers	អ្នកឱ្យអច្ច័យទានជាអចលនត្រពា អចលនត្រពា អច្ច័យទាយកអចលនត្រពា
១៩៧១. <b>devolutionary effect</b>	effet dévolutif	អានុភាពផ្ទេរ

១៨៣. <b>dictatorship</b>	dictature	របបធ្វាខករ អំណោចធ្វាខករ
១៨៤. <b>dictum (pl. dicta) (lat.), opinion of the court</b>	opinion de la cour, opinion du juge, <i>dictum</i> (lat.) (opinion prononcée par un juge)	មតិរបស់ថ្នូរមួយតុលាករ សេចក្តីផ្តើមរបស់តុលាករ មតិនយោបល់ក្រោសចំរើង (មិននៅក្នុងអនុសេចក្តី)
១៨៥. <b>die intestate</b>	mourir intestat, décéder intestat, décéder sans testament	ស្សាប់ដោយគ្មានមកពសាសន៍ (មិនបានទូកបណ្តាំ)
១៨៦. <b>diet</b>	diète	យោប់សភាតំណងវារ្យទេន ប្រទេសមួយចំនួន
១៨៧. <b>dignity</b>	dignité	សេចក្តីផ្តើមទីរ
១៨៨. <b>dilatory</b>	exception dilatoire	ចម្លើយសម្រាប់ពន្លារពល ប្រព័ន្ធឌីជីវិក
១៨៩. <b>dilatory exception, dilatory plea, objection</b>	exceptions dilatoires	ការជីទាស់លើការពន្លារពល កាត់សេចក្តី ចម្លើយដោះសារដីមីរាន ពន្លារពលសវនាការ រើងក្នុងដែលយើតប្បរខុសចម្លាត់

១៨០. <b>diligence</b>	diligence	ការពេលរហូត ការរៀនសរវៀត ការយកចិត្តទុកដាក់
with due -	en bon père de famille, avec la diligence requise	ដោយយកចិត្តទុកដាក់
១៨១. <b>diminished capacity</b>	capacité atténuée	ការខ្សោយសតិ សមត្ថភាពសារតិអន់ចំយ
១៨២. <b>diminished responsibility</b>	responsabilité atténuée	ការទទួលខុសត្រូវព្រមទាំង ដែលមានការសម្រាល
១៨៣. <b>diminution in value</b>	diminution en valeur	ការចុះថយតម្លៃ ការបញ្ចុះតម្លៃ
១៨៤. <b>diplomatic service</b>	service diplomatique	សេវាការទូទៅ
១៨៥. <b>direct action</b>	action directe	បណ្តីផ្ទាល់
១៨៦. <b>direct appeal</b>	recours direct en cassation (sans passer par les instances intermédiaires)	បណ្តីផ្ទាល់ទៅតុលាការកំពុល (ដោយមិនផ្តល់ការតែងតាំង ដូចមួយគ្នាបាន)
១៨៧. <b>direct applicability</b>	applicabilité directe, possibilité d'application directe	ការអនុវត្តតានដោយផ្ទាល់ លទ្ធផាត់អនុវត្តបានដោយផ្ទាល់

១៤៨៩. <b>direct attack</b>	attaque directe	បណ្តឹងតាមដ្ឋាល់ប្រជាក់នីងសាលក្រម
១៤៩០. <b>direct consequence</b>	conséquence directe	ផលវិបាកដ្ឋាល់កសុតានដ្ឋាល់
១៤៩១. <b>direct evidence</b>	preuve directe	ការស្វែរចូលិយសាក្សិត្តាល់ខ្លួនមុនគេ
១៤៩២. <b>direct examination</b>	premier interrogatoire du témoin par la partie qui l'a cité	ការប្រពិបត្តិដ្ឋាល់
១៤៩៣. <b>direct execution</b>	exécution directe (de l'administration)	អន្តរតមនីដ្ឋាល់
១៤៩៤. <b>direct intervention</b>	intervention directe	ពន្លំចំពោះ (ដ្ឋាល់)
១៤៩៥. <b>direct tax</b>	impôt direct	អាករចំពោះ (ដ្ឋាល់)
១៤៩៦. <b>direct vote</b>	suffrage direct	ការបោះឆ្នោតដោយដ្ឋាល់ (ដោយចំពោះ)
១៤៩៧. <b>direct</b>	direct	ដ្ឋាល់ ចំពោះ
១៤៩៨. <b>directed verdict</b>	verdict imposé au jury par le juge	សេចក្តីវិនិច្ឆ័យកំហិតដោយចំពោះគណៈវិនិច្ឆ័យ

១៤៩៨. <b>direction</b>	direction	ទីថាត់ការ ទិស ការដឹកនាំ ការចាត់ថែង
១៤៩៩. <b>directly applicable law</b>	loi directement applicable	ច្បាប់ដែលអាចអនុវត្តបាន ដោយជាល់
១៥០០. <b>directly liable</b>	directement responsable	ដែលទទួលខុសត្រូវដោយជាល់
១៥០១. <b>directorate, management board</b>	directoire, conseil d'administration	ក្រុមប្រឹក្សាកិច្ចាល
១៥០២. <b>disability</b>	incapacité	កង្វែះសមត្ថភាព អសមត្ថភាព
១៥០៣. <b>disabled person</b>	incapable, handicapé	អសមត្ថជន ជនពិការ
១៥០៤. <b>disablement</b>	invalidité, incapacité de travail	ទួរលភាព កាយវិកល អសមត្ថភាពពលកម្ម ការដាក់ជនណាមួយក្នុង ស្ថានភាពជាមសមត្ថជន
១៥០៥. <b>disadvantage, detriment</b>	dommage, préjudice, désavantage	ការខូចខាត ព្យសនកម្ម

<b>d</b> <b>vantageous,</b> <b>i</b> <b>mportant</b>	désavantageux, préjudiciable	ដែលខ្សោចខាត ដែលរងព្យសនកម្ម
<b>p</b> <b>rohibition,</b> <b>pproval</b>	réprobation, désapprobation	ការមិនយល់ត្រាម ការមិនយល់ស្រប
<b>ar</b>	rayrer du barreau, radier de l'ordre des avocats	ដកចេញពីជ្រាវិវេទៈមេធានី ដកចេញពីគណៈមេធានី
<b>ernible,</b> <b>gnisable</b>	identifiable, discernable	ដែលអាចស្អាល់បាន (បំណុលជាផើម)
<b>er</b> <b>ernment</b>	discernement	ដែលអាចវិនិច្ឆ័យបាន សមត្ថភាពក្នុងការវិនិច្ឆ័យ សម្បទាក្នុងការវិនិច្ឆ័យ ការចេះវិនិច្ឆ័យ
<b>h</b> <b>arge,</b> <b>llegation,</b> <b>iteration</b>	acquittement discretion exoneration	ការឱ្យចូលពីបទចោរប្រកាស ការជម្រៃ ការរំលត់
<b>h</b> <b>arge</b>	acquitter disculper exonerer	ឱ្យចូលពីបទចោរប្រកាស ជម្រៃ រំលត់
<b>h</b> <b>arge from</b> <b>ccusation</b>	acquitter quelqu'un de la poursuite	ឱ្យចូលពីបទចោរប្រកាស

<b>discharge in bankruptcy</b>	réhabilitation d'un failli, révocation de la faillite	ការគ្រប់ដុតពីបំណុលតាមនិទ្ទិវិធីក្រុយផន្ល
<b>discharge of obligation</b>	extinction de l'obligation, exécution des engagements	ការរំលែកតំភាពពីចិត្ត ការបំពេញការពីចិត្តរបស់
<b>discharged from performance</b>	libéré de la prestation	ដែលរួចដុតពីតារាកាលិក
<b>disciplinary action</b>	mesure disciplinaire	វិធានការខាងវិនិយោគ
<b>disciplinary complaint, complaint about behaviour of a public servant)</b>	plainte disciplinaire, recours disciplinaire, poursuite disciplinaire	ឧបាស្ថាយខាងវិនិយោគ ជំណាត់ការនៃការដោកវិនិយោគ
<b>disciplinary proceedings</b>	procédure disciplinaire	និតិក្រមប្រើនិទ្ទិវិធីខាងវិនិយោគ ជំណាត់ការនៃការដោកវិនិយោគ
<b>disclaim</b>	renoncer à, répudier	លើបង់ លើបង់ បដិស៊ិទ (សិទ្ធិ)
<b>disclaimer</b>	renunciation, abandon	ការលើបង់ ការលើបង់ ការបដិស៊ិទ

<b>aimer, er</b>	abandon, renonciation	សេចក្តីប្រកាសបងិសដាមុន ការលុបចង់សិទ្ធិ ការធ្វោះបង់សិទ្ធិ
<b>aimer of anty</b>	exonération de la responsabilité, exclusion de la responsabilité, non-responsabilité	ការមិនទទួលខុសត្រូវ
<b>osed agency</b>	représentation parfaite	ការតំណាង ភ្លាក់ងារតំណាង
<b>osure</b>	révélation, divulgation	ការលាងត្រដាង ការប្រាប់រៀនសម្ងាត់ ការទម្ទាយរៀនសម្ងាត់ ការបិរបារ
<b>intinuance (action, claim)</b>	abandon, cessation, désistement (d'une action)	ការយប់បើង ការបញ្ចប់បណ្តឹង ការដកបណ្តឹង ការដកពាក្យបើង
<b>ontinuity</b>	discontinuité	អនិវត្តរភាព
<b>overly</b>	communication des pièces du dossier avant l'audience	ការផ្តល់ (បញ្ជី) ឯកសារ សំណុំរៀនទៅគ្រួគីមុន សវនាការ

១៥២៩. <b>discovery of evidence</b>	communication des preuves, découverte des preuves	ការផ្តល់កសុតានងទៅគ្មាន ការរកយើងកសុតាន
១៥៣០. <b>discretion</b>	pouvoir discrétionnaire	ផន្លាសុសិទ្ធិ
១៥៣១. <b>discretionary decision</b>	décision discrétionnaire	សេចក្តីសម្រេច តាមផន្លាសុសិទ្ធិ
១៥៣២. <b>discrimination</b>	discrimination	ការវិសាងឱ្យ
១៥៣៣. <b>disfranchise (disenfranchise)</b>	priver des droits civiques, priver du droit de vote	ដកហ្មតសិទ្ធិពលរដ្ឋ (ជាតិសេសសិទ្ធិបាន៖ខ្លាត)
១៥៣៤. <b>dishonor, dishonour</b>	se refuser de payer, ne pas honorer	មិនព្រមចំណាយ មិនព្រមសង
១៥៣៥. <b>disinheritance</b>	exhérédation, exclusion de la succession	ការធ្វាន់មរតក
១៥៣៦. <b>disjunctive</b>	disjonctif	ដែលបែកចេញពីគ្នា ដែលធ្វើបានពីគ្នា

១៥៣៧. <b>disjunctive allegation</b> (claim in a civil lawsuit that one thing "or" another occurred, and in criminal charges that the accused committed one crime "or" another)	allégation disjonctive	ការអេនោងទ្វូបច្ចេកទេស ការថែទ្វូកាន់ទ្វូបច្ចេកទេស
១៥៣៨. <b>disloyalty, infidelity, breach of trust</b>	abus de confiance	ភាពមិនស្មោះត្រង់ ការវេលាកលើទំនុកចិត្ត
១៥៣៩. <b>dismiss</b>	débouter	បដិសដ (បណ្តឹង)
	rejeter	ច្រានជោល (បណ្តឹង)
	licencier	បណ្តួញចេញ (ពីការងារ)
	révoquer	បញ្ជូរ
១៥៤០. <b>dismiss a complaint, dismiss an action, dismiss a suit</b>	rejeter le recours	ច្រានជោលការបើងត្រា
១៥៤១. <b>dismissal</b>	révocation	ការដឹកបញ្ចូនពីមុខងារ
១៥៤២. <b>dismissal</b>	destitution	ការទម្រូវកំពើតំណែង
១៥៤៣. <b>dismissal</b>	congédiement, renvoi	ការបណ្តួញចេញ សេចក្តីសម្រេចរបស់គ្មានការ ដែលលើកបណ្តឹងចោល

១៥៥៤. <b>dismissal of action</b>	déboutement, rejet de l'action, débouté	ការច្រានចោលពាក្យិង ការបដិសជបណ្តឹង
១៥៥៥. <b>dismissal with prejudice</b>	rétractation avec préjudice	ការលើកបណ្តឹងចោលដោយ បិទផ្លូវតវាងជាថ្មី (របស់ដើមចោទ)
១៥៥៦. <b>dismissal without prejudice</b>	rétractation sans préjudice de devenir devant le tribunal	ការលើកបណ្តឹងចោល ដោយបើកផ្លូវតវាងជាថ្មី (របស់ដើមចោទក្នុងរយៈពេល កំណត់)
១៥៥៧. <b>disorderly conduct</b>	conduite désordonnée	គិរិយាបច្ចុអាកប្បែកិរិយា មិនសមរម្យ
	conduite portant atteinte à l'ordre public	ការប្រព័ន្ធគុសនឹងសណ្ឌាប ធ្វាប់សាធារណៈ
	délits contre l'ordre public	ការបង្គចនាថ្មី
១៥៥៨. <b>disparagement</b>	dénigrement	ការបន្ទះបង្អាប់ទំនិញគោត (ទំនិញ ត្រួរ ធម្មិច្ច)

១៥៥៤. <b>disparity</b>	disparité, différence  inégalité  disproportion	ភាពខុសត្រា  វិសមភាព  វិសមាមាត្រ (ទំនួកឈរភាព ទំនួបីមាយ)
១៥៥៥. <b>dispatch</b>	envoyer, expédier promptement	បញ្ជូន  ធ្វើ
១៥៥៦. <b>dispatch</b>	prompt envoi, envoi prioritaire	ការបញ្ជូន  ការធ្វើរសរស់
១៥៥៧. <b>disposal</b>	disposition	ការចាត់ចែង (ត្រពូរ)
១៥៥៨. <b>dispose of</b>	disposer de quelque chose, aliéner	ចាត់ចែងលក់ (ត្រពូរ)  បញ្ចូញចោលរបស់ (ត្រពូរ)
១៥៥៩. <b>disposition</b>	aliénation, vente, disposition	ការធ្វើសិទ្ធិ  ការលក់  ការចាត់ចែង
១៥៥៥. <b>disposition <i>inter vivos</i></b>	disposition, donation entre vifs	អំណោយ  ប្រទានកម្មរវាងបីប្រព័ន្ធប្រព័ន្ធផ្លូវការ
១៥៥៥. <b>disposition <i>causa mortis</i></b>	dispositon testamentaire à cause de mort	ការចាត់ចែងមរតក
១៥៥៥. <b>dispositive law</b>	droit supplétif	ច្បាប់បំពេញបន្ថែម

១៨៩៤. <b>dispositive right</b>	droit dispositif	សិទ្ធិដែលមានចែងក្នុងច្បាប់
right to establish	droit d'établir	សិទ្ធិបង្កើត
right to alter a legal existing relationship	modifier un lien juridique existant	សិទ្ធិកំប្រចាំនាក់ទំនង គតិយុត្តិដែលមានស្រាប់
១៨៩៥. <b>dispossess</b>	déposséder	ដកបុត្រឡាយ
១៨៩៦. <b>disproportionate</b>	disproportionné	វិសមាមាត្រ
១៨៩៧. <b>disputable presumption</b>	présomption contestable	សង្គមារណីដែលអាចជីទាស់បាន
១៨៩៨. <b>dispute</b>	litige	វិភាគ
settle a -	trancher un -	ដោះស្រាយវិភាគ
១៨៩៩. <b>disregarded</b>	non considéré, pas pris en considération	ដែលមិនពិចារណា ដែលមិនយកចិត្តទុកដាក់
១៨១០. <b>dissent, lack of agreement</b>	dissentiment, défaut de consentement	ការមិនយល់ព្រម ត្រានការព្រមព្រំង
១៨១១. <b>dissenting opinion</b>	opinion dissidente	មតិយោបល់ខ្លួន មតិផ្ទុយ
១៨១២. <b>dissociate from</b>	dissocier	ពេញកចច្ចាតី...
		ដកខ្លួនចេញ
១៨១៣. <b>dissolution</b>	dissolution	ការរំលាយ
១៨១៤. <b>dissolution of contract</b>	dissolution, résolution du contrat	ការរំលាយកិច្ចសន្យា

១៩១៤. <b>dissolution of the National Assembly</b>	dissolution de l'Assemblée Nationale	ការរំលាយសភាតាំ
១៩១៥. <b>dissolve</b>	dissoudre	រំលាយ
១៩១៦. <b>dissolve Parliament</b>	dissoudre le Parlement	រំលាយសភា
១៩១៧. <b>distinct</b>	distinct(e)	ធ្វើចំណាំ
១៩១៨. <b>distinguish</b>	distinguer	បង្ហាញភាពខ្លួន
១៩១៩. <b>distort</b>	faußer, déformer.	ធ្វើឱ្យខ្សែពីភាពដើម ធ្វើឱ្យច្រឡំ កំភង
១៩២០. <b>distress,</b> <b>levy of execution,</b> <b>levy of distress</b>	saisie-exécution	ការិបអូសដើមឱ្យអនុវត្ត
១៩២១. <b>distribution,</b> <b>allocation</b>	distribution, répartition	ការចេកចាយ ការបែងចែក
១៩២២. <b>distribution of risk</b>	répartition des risques	ការបែងចែកហានិភ័យ
១៩២៣. <b>distributor</b>	distributeur	អ្នកចេកចាយ អ្នកលក់ផ្ទុក
១៩២៤. <b>district</b>	arrondissement, district	ខណ្ឌ ស្រុក
១៩២៥. <b>disturbance of the peace</b>	tapage injurieux, trouble de jouissance	ការបង្ហិរក្នុងក្នុង ការរាំខានសេចក្តីស្ម័គ្រប់

១៨៨១. <b>disturber</b>	perturbateur (personne troublant le bon ordre, la sûreté et la sécurité publique)	អ្នករាំខាន អ្នកបង្កើរិត (អ្នករាំខានដល់ របៀបធ្វើបរយក្តុងសង្គមនិង សន្លឹសុខសាធារណៈ)
១៨៨២. <b>diverge</b>	diverger	យ្យាតពិត្យ ជាកចេញពិត្យ
១៨៨៣. <b>divergence</b>	divergence	ការយ្យាតពិត្យ ការជាកចេញពិត្យ
១៨៨៤. <b>divest</b>	dessaisir	ដកសិទ្ធិ ដកពាក្យ ដកបណ្តឹង
១៨៨៥. <b>divestiture</b>	dessaisissement	ការដកសិទ្ធិ ការដកពាក្យ ការដកបណ្តឹង
	ordre de vente des biens à une société	ការបង្កាប់ឱ្យក្រុមហ៊ុន លក់ត្រពូរ ការបញ្ចូនឱ្យលោបង់ចោល
១៨៨៦. <b>divide</b>	diviser	បែងចែក
១៨៨៧. <b>divided</b>	divisé	ដែលបែងចែក

១៨៩៤. dividend	dividende	ភាគចាត់ការ
		ចំណេះរាយក្របាល
		ប្រាក់ចំណេះរាយដើម្បីសាស្ត្រ
		ភាគហិនទុល
១៨៩៥. divisible contract (severable contract)	contrat divisible (contrat comportant deux ou plusieurs promesses qui peuvent être exécutées séparément)	កិច្ចសន្យាដែលត្រូវបានឱ្យមួយទៅ អាមេនុវត្តដាច់ពីគ្មាន កិច្ចសន្យាអនុវត្តបាយដោយ កិច្ចសន្យាដែលមានខ្លឹមសារ អាមេនុវត្តដោយទៀតទៅ
១៨៩៦. divisible offense	infraction divisible	បទលើសម្បយដែលមាន ការប្រព័ន្ធឌីជីថលក្រោក
១៨៩៧. divorce	divorce	ការលើងលេខ
១៨៩៨. do, undertake	faire, s'engager, entreprendre	ធ្វើ ទទួលធ្វើប្រាប់នេះ
១៨៩៩. docket (judicial record)	rôle, répertoire général	សេវាប្រព័ន្ធបណ្ឌិ៍ បញ្ជីកត្តិត្រានីងកូ
១៨១០. Doctor of Laws (LLD)	Docteur en droit	បណ្ឌិតច្បាប់
១៨១១. doctrine	doctrine	លទ្ធផល រាជៈ ពាក្យរបៀប

១៨៩៦. <b>doctrine of objective imputability</b>	doctrine de l'imputabilité objective	លទ្ធផ្លូវពីការដែលអាចដោកចេសបានតាមវគ្គវិស័យបញ្ជីរក្សារ
១៨៩៧. <b>document register</b>	registre public des documents	បញ្ជីរក្សារ
១៨៩៨. <b>domain</b>	domaine, propriété, biens-fonds	ដីកម្ពស់ទិន្នន័យណាតត្រព្យរដ្ឋកម្ពស់ទិន្នន័យទិន្នន័យដែលមានអធិបតេយ្យ
១៨៩៩. <b>domicile</b>	domicile	លំនៅប៉ាន
១៩០០. <b>domicile, residence</b>	résidence	ទិន្នន័យលំនៅប៉ាន
១៩០១. <b>domiciliary rights</b>	droit domiciliaire	សិទ្ធិលើលំនៅប៉ាន
១៩០២. <b>dominant estate, dominant tenement (land)</b>	fonds dominant	ដីលើ
១៩០៣. <b>dominant opinion (in jurisprudence and among scholars)</b>	opinion dominante (dans la jurisprudence et la doctrine)	ជំនួយដែលមានប្រើបាយចេត (ក្នុងយុត្តិសាស្ត្រនិងក្នុងបណ្តាឃួកចេងដឹង)
១៩០៤. <b>donate</b>	donner	ឥឡូវ ផ្តល់

១៩០៥. <b>donation</b>	donation	អំណោយ
		ប្រទានកម្ម
		ជីនូយ
១៩០៦. <b>donative contract, gratuitous contract</b>	contrat de donation	គិច្ចសន្យាដួលអំណោយ
១៩០៧. <b>donative intent</b>	intention libérale	បំណងធ្វើទាយដែទាំ
		បំណងធ្វើអំណោយ
១៩០៨. <b>donator</b>	donateur	អ្នកផ្តល់
		អ្នកឱ្យ
១៩០៩. <b>donor</b>	donateur	ទាយក
		អ្នកផ្តល់ជីនូយ
១៩១០. <b>doorstep canvassing</b>	vente sur démarchage	ការដើរលក់តាមដ្ឋាន
១៩១១. <b>double jeopardy, <i>non bis in idem</i> (lat.)</b>	une punition double pour la même chose, <i>non bis in idem</i> (lat.), double incrimination, double punissabilité	ការជើនុជ្រមេះពីរដងចំពោះ បទល្មើសងដែលប្រាករយក មកឱ្យតុលាការវិនិច្ញយពីរដង ចំពោះរើឱងតែម្មយ
១៩១២. <b>doubt</b>	doute, incertitude	សេចក្តីមនឹនិល
		សេចក្តីសង្ឃឹម
		វិមតិសង្ឃឹម
១៩១៣. <b>dower</b>	douaire	ជីណោលបី

១៦១៤. <b>dowry</b>	dot	ទ្រពូជំនួនខាងប្រព័ន្ធឌីនឡា ខាងប្រសន្តែកពេល អាណាប់ពិតាប់
១៦១៥. <b>draft law</b>	projet de loi	សេចក្តីផ្លាមច្បាប់
១៦១៦. <b>draw up</b>	rédiger, formuler	សរសេរ តាក់ពេង រួមបញ្ជី (ច្បាប់)
១៦១៧. <b>drawee</b>	tiré	បហានិត អ្នកទទួលមូលប្រយោជនបត្រ
១៦១៨. <b>drawer</b>	tireur	បហានុក អ្នកចេញមូលប្រយោជនបត្រ
១៦១៩. <b>driving licence, driver's licence</b>	permis de conduire	បណ្តុបិកបរ
១៦២០. <b>driving while intoxicated</b>	conduire en état d'ivresse	បើកបរភ្លើងស្ថានភាពស្រីដឹង
១៦២១. <b>drugs, narcotics</b>	stupéfiant, narcotique	គ្រឿងពេញ
១៦២២. <b>due</b>	régulier, propre	ត្រីមត្រូវ
១៦២៣. <b>due</b> (for performance, payment), exigible	dû, exigible, payable	ដែលដល់ការលក់ណាត់សង្គ ទូទាត់ ដែលភាពទារចាន ដែលត្រូវសង្គ

១៦២៤. <b>due care</b>	diligence normale	ការថែទាំដោយយកចិត្ត ទុកដាក់
១៦២៥. <b>due date</b>	échéance	កាលកំណត់សង
១៦២៦. <b>duplicity</b>	duplicité	ទ្វាតាកាត ភាពជាន់គ្នា
១៦២៧. <b>duration</b>	durée	រយៈពេល
១៦២៨. <b>duress</b>	contrainte, menaces	ការបង្កើតបង្កែង ការយោនពេន
១៦២៩. <b>duress</b>	état de nécessité dû à la contrainte	ការបង្កើតបង្កែងក្រហើ ពិសេសថាំបាច់
១៦៣០. <b>dutiful</b>	'dûment, loyalement	ដោយត្រីមត្រូវ ដោយស្មោះត្រង់
in accordance with one's duty	conformément à l'obligation	ដោយអនុញ្ញាមតាមការពិច្ច របស់ខ្លួន
១៦៣១. <b>duty,</b> <b>obligation</b>	obligation, devoir, engagement	ការពិច្ច ក្រណិយកិច្ច ការសន្យា
១៦៣២. <b>duty of care</b>	obligation de diligence	ការពិច្ចក្នុងការថែទាំរក្សាប្រ ិច្ឆ័ា
១៦៣៣. <b>duty of loyalty</b>	obligation de loyauté	ការពិច្ចស្មោះត្រង់

១៩៣៤. <b>duty of notification</b>	obligation de notification	ការពួកគិចចូលដឹង
១៩៣៥. <b>duty of secrecy</b>	obligation au secret professionnel, obligation de discrétion professionnelle	ក្រណីយកិច្ចរក្សាតាមមុត្ត វិធាន់:
១៩៣៦. <b>duty of silence, pledge of secrecy</b>	obligation de discrétion	ការពួកគិចរក្សាតាមមុត្ត
១៩៣៧. <b>duty of toleration, duty not to interfere</b>	obligation de tolérer	តួនាទិមិនប្រែកដែក
១៩៣៨. <b>duty to balance the concerned rights</b>	obligation de prendre en considération tous les intérêts contradictoires	ការពួកគិចពិចារណាលើ ផលប្រយោជន៍ជាប់កិច្ចនរ
១៩៣៩. <b>duty to cooperate</b>	obligation de collaboration, devoir d'assistance	ការពួកគិចធ្វើសហប្រតិបត្តិការ
១៩៤០. <b>duty to inform</b>	obligation d'instruire	ក្រណីយកិច្ចកុងការបញ្ជាក់
១៩៤១. <b>duty to maintain safety</b>	obligation d'assurer la sécurité, obligation de sécurité	ការពួកគិចរក្សាសុវត្ថិភាព
១៩៤២. <b>duty to obey</b>	devoir d'obéissance, devoir d'obéir	ការពួកគិចស្វាប់បង្កាប់ ក្រណីយកិច្ចស្វាប់បង្កាប់
១៩៤៣. <b>duty to provide clarification, duty to give advice</b>	devoir de clarification, obligation de conseil	ក្រណីយកិច្ចបំភី ការពួកគិចផ្តល់ដឹបន្ទាន់

១៩៤. dwelling

local d'habitation,  
logement

ទីស្តាក់នៅ



# E , e

១៩៣៤. <b>earnest</b>	arrhes	ប្រក់កក់
១៩៣៥. <b>easement</b>	servitude	សេវាកាត
១៩៣៦. <b>eavesdropping</b>	écouter une conversation privée	ការលើចស្សាប់
១៩៣៧. <b>economic freedom</b>	liberté économique	សេវាកាតខាងលេដ្ឋកិច្ច
១៩៣៨. <b>edition</b>	édition	ការបោះពុម្ពផ្សាយ
១៩៣៩. <b>education</b>	éducation	ការអប់រំ
១៩៤០. <b>educational measure</b>	mesure d'éducation	វិធានការអប់រំ
១៩៤១. <b>effect, result</b>	'effet, résultat	អានុភាព លទ្ធផល
១៩៤២. <b>effective</b>	effectif	កំពុងប្រតិបត្តិ
១៩៤៣. <b>effectiveness</b>	effectivité	ការមានអានុភាព ប្រកដភាព
១៩៤៤. <b>efficiency</b>	degré d'efficacité	កម្រិតប្រសិទ្ធភាព
	efficacité, rendement	ប្រសិទ្ធភាព ទិន្នន័យ
១៩៤៥. <b>ejection</b>	éviction, expulsion	ការបណ្តុញចេញ
១៩៤៦. <b>elaborated</b>	élaboré	ដែលត្រូវបានរៀបចំរួច

១៩៤៧. <b>elect</b>	élire	បោះឆ្នោតដំឡើង
១៩៤៨. <b>elect someone for an office</b>	mandater quelqu'un	ដំឡើងរាយការណាមួយអ្នកមេដល់នរណាមួយ
១៩៤៩. <b>elected person</b>	élu	អ្នកដំឡើងជាបានដំឡើង
១៩៥០. <b>election</b>	élection, scrutin	ការបោះឆ្នោត
១៩៥១. <b>election remedies</b>	choix de réparation	ជំនួយស្ថាប់ស្ថាប់ជំនួយ
១៩៥២. <b>elector</b>	électeur	អ្នកបោះឆ្នោត
១៩៥៣. <b>electorate</b>	corps électoral, électorat	អង្គអ្នកបោះឆ្នោត
១៩៥៤. <b>electoral board, electoral college</b>	collège électoral	គណៈបោះឆ្នោត
១៩៥៥. <b>electoral fraud</b>	fraude électorale	ការបន្លំកុងការបោះឆ្នោត ការឲ្យចបន្លំសន្តិភ័យបោះឆ្នោត
១៩៥៦. <b>electoral mandate</b>	mandat électif	អាយកាត្រូវដំឡើង
១៩៥៧. <b>electoral participation</b>	taux de participation	អត្រាបោះឆ្នោត
១៩៥៨. <b>electoral system</b>	système électoral	ប្រព័ន្ធបោះឆ្នោត
១៩៥៩. <b>elements of a crime</b>	éléments constitutifs de l'infraction	ធាតុផ្សេងៗបទលើស
១៩៥០. <b>elemental facts</b>	faits principaux	អង្គហេតុចម្បង
១៩៥១. <b>eligibility</b>	éligibilité	ការទទួលបានសិទ្ធិ

១៦១២. <b>emanate</b>	émaner	ចេញពី
១៦១៣. <b>emanation</b>	émanation	ការភាយចេញ
		ការសំម្រោង
១៦១៤. <b>emancipation</b>	émancipation	អត្ថបទភាព
		ភាព្យចង្កុតិភាសាព្យាល់
១៦១៥. <b>embezzlement</b>	détournement de fonds	ការកែងប្រើបញ្ជីប្រចាំរយៈពេល
		ការគែបន្តប្រចាំរយៈពេល
១៦១៦. <b>emblems</b>	fruits naturels, fruits industriels	ផលផ្សេងៗជាតិ
		ផលឧស្សាហកម្ម
១៦១៧. <b>emblems</b>	droit de jouir les fruits naturels ou les fruits industriels	សិទ្ធិភាស់យដល់ផ្សេងៗជាតិ
		ប្រុងផលឧស្សាហកម្ម
១៦១៨. <b>embodify</b>	incorporer, incarner	រួមបញ្ចូល
១៦១៩. <b>embracery</b> (only in legal systems with a jury-taken out)	subornation d'un juré	ការស្វែកតណ្ហោវិនិច្ឆ័យ
១៦២០. <b>emergence</b>	émergence	ការធ្វើចេញ
<b>formation</b>	formation	ការបង្កប់ដឹងធម៌
<b>origin</b>	origine	ដើមកំណើន
១៦២១. <b>emigrant</b>	émigré	ជនចំណាកស្រួលក

១៦៣៩. <b>eminent domain</b>	droit d'expropriation	អស្សាមិករណ៍ សិទ្ធិដកបញ្ចត្រសម្រាតាម ផ្លូវច្បាប់
១៦៤០. <b>emission</b>	émission	ការផ្តាយ ការបញ្ជូន
	nuisance produite par émission, pollution atmosphérique	ការបំពុលបិយាតាស ការធ្វើឱ្យកម្មក់បិយាតាស
១៦៤១. <b>emolument</b>	émolument, rémunération	បិរិជ្ជក
១៦៤២. <b>employ</b>	employer, louer	ប្រើ ជួល
១៦៤៣. <b>employee</b>	employé, salarié	និយោជិត កម្មករនិយោជិត
១៦៤៤. <b>employer</b>	employeur	និយោជិក
១៦៤៥. <b>employment contract</b>	contrat de travail	កិច្ចសន្យាការងារ
១៦៤៦. <b>enabling statute, enabling act</b>	loi d'habilitation, loi habilitante	ច្បាប់និតិសម្រាកម្ន ច្បាប់ដែលផ្តល់សិទ្ធិអំណាច ដែលបានបាយយាត់ពីមុន
១៦៤៧. <b>enact</b>	promulguer, adopter (loi)	ប្រកាសឱ្យប្រើច្បាប់ អនុម័ត (ច្បាប់)

១៩៨១. <b>enacted law, positive law, codified law</b>	droit positif, loi en vigueur	និត្តិជ្ជមាន ច្បាប់ជាធរមាន
១៩៨២. <b>enacting clause</b>	dispositif d'une loi	បទយុព្ភតិនៃការអនុម័តច្បាប់
១៩៨៣. <b>enactment</b>	adoption, promulgation (d'un texte de loi)	ការអនុម័តច្បាប់ ការប្រកាសឱ្យបើច្បាប់
១៩៨៤. <b>enclose, add</b>	joindre, ajouter, annexer	ភ្លាប់ឯកសារជាមួយ
១៩៨៥. <b>encompass, embody, incorporate, comprise</b>	comprendre	រួមមាន
១៩៨៦. <b>encroachment</b>	empiètement	ការវំណាកយករបស់អ្នកដែល
១៩៨៧. <b>encumber</b>	grever	ជាក់បន្ទុក
១៩៨៨. <b>encumbrance, cloud</b>	charge réelle	បន្ទុកលើអចលនក្រោព្យ
១៩៨៩. <b>end</b>	s'éteindre, expirer, échoir	បញ្ចប់បូប្បសពេល ផុតពេលកំណត់
១៩៨៩០. <b>endorsement</b>	endos, endossement	បិដិលីខ
១៩៨៩១. <b>endowment</b>	dotation, don, dot	ទាយដ្ឋាន
១៩៨៩២. <b>enforceability</b>	applicabilité	ការអាចអនុវត្តបាន
១៩៨៩៣. <b>enforceable</b>	réalisable	ដែលអាចអនុវត្តបាន

១៩៩៤. <b>enforceable</b>	exécutoire	ភាពអាជអនុវត្តបាន
១៩៩៥. <b>enforcement of liability</b>	exécution de l'obligation	ការអនុវត្តភាពពួកិច្ច
១៩៩៦. <b>enforcement order</b>	ordre à exécuter	បច្ចបញ្ជាផ្លាស្ថ្ទីអនុវត្ត
១៩៩៧. <b>enforcement, carrying out, realisation</b>	poursuite, réalisation, exécution	ការដាក់ឱ្យប្រពិបត្តិ
១៩៩៨. <b>engage</b>	contracter un engagement	ចូលរួមសន្យា
១៩៩៩. <b>engagement</b>	fiançailles, engagement	កំជាប់ពាក្យ
		ការភ្លាប់ពាក្យ
		ការជាប់សន្យា
		ការជាប់ភាពពួកិច្ច
		កំជាប់សន្យា
១២០០. <b>enjoin</b>	rendre une ordonnance portant mesure provisoire	ធ្វើបច្ចបញ្ជាបណ្តុះអាសន្ន
១២០១. <b>enjoy</b>	jouir de, posséder, profiter	ទទួលបាន
១២០២. <b>enjoyment</b>	jouissance	ទទួលបានកែរមរតក
១២០៣. <b>enlarged reservation of title</b>	réserve de propriété élargie	ការក្យាលិច្ឆិថ័មទេរំត សិទ្ធិលើកម្មសិទ្ធិបន្ទទេរំត (ឱ្យកាន់តែយុរ)
១២០៤. <b>enrich</b>	enrichir	ធ្វើឱ្យមានខ្លឹមសារ

១៧០៥. <b>enrich to oneself</b>	s'enrichir, acquérir un avantage enrichi	មានបាន ដែលមានបាន
១៧០៦. <b>enriched</b>	party who has been unjustly -	ភាគីដែលមានបានដោយមិន ត្រឹមត្រូវ
១៧០៧. <b>enriched person, recipient</b>	partie qui est injustement enrichie	អ្នកទទួល
១៧០៨. <b>enrichment</b>	accipiens	ការមានបាន
	enrichissement	សេចក្តីថ្លែង
	unjust -	អប់រំកដល
	- injuste, - illégitime, - sans cause	សេចក្តីថ្លែងតែបោត
១៧០៩. <b>ensue</b>	s'ensuivre	ជាដែលពី ជាបោតឱ្យ
១៧១០. <b>entail</b>	héritage en ligne directe, substitution fidéicommissaire	មរតកដែលកំណត់ឱ្យតែ បច្ចាស្រាតិជ្ជាល់ ការផ្ទេរមរតកកំហិតឱ្យតែ បច្ចាស្រាតិជ្ជាល់ ការកំហិតផ្ទេរមរតកឱ្យស្ថិជត ក្នុង
១៧១១. <b>entail</b>	limiter la succession au descendant direct	កំហិតផ្ទេរមរតកឱ្យតែ បច្ចាស្រាតិជ្ជាល់
១៧១២. <b>enterprise</b>	entreprise	សហគ្រាល

១៧១៣. <b>entirely</b>	entièlement	ទាំងត្រួង ទាំងមូល
១៧១៤. <b>entitle</b>	habiliter, autoriser	ផ្តល់និតិសម្បទា ផ្តល់សិទ្ធិ
១៧១៥. <b>entitlement</b>	habilitation, droit	ការផ្តល់សិទ្ធិ ការផ្តល់និតិសម្បទា សិទ្ធិ
១៧១៦. <b>entitlement to benefits</b>	droit au bénéfice	សិទ្ធិទទួលដែលប្រយោជន៍ សិទ្ធិទទួលដែលចំណោញ
១៧១៧. <b>entity</b>	entité	អង្គភាព
legal -	personne morale	និតិបុគ្គល
១៧១៨. <b>entrapment</b>	incitation (policière) à commettre un délit, prise au piège	ការពេះព្យាឃីរប្រព័ន្ធបទលើស (ដោយមន្ទីរាជរដ្ឋ) ការធ្វើធ្លាក់  ការល្អុងឱ្យប្រព័ន្ធបទលើស ប្រហ្មទណ្ឌ ការជាប់អន្តាក់ ការជាក់អន្តាក់

១៧១៩. <b>entrapping person</b>	agent provocateur	ភ្នាក់ងារដែលល្អាចុងគេចូលអន្តក់
១៧២០. <b>entrenched</b>	ancré, enraciné, consacré, bien établi	ដែលថាកំប្លស ដែលថាកំត្រីវិនមាំ ដែលតាំងនៅជាប់ ដែលមិនអាចកំព្យូទ័រ
១៧២១. <b>entrepreneur, businessman</b>	entrepreneur commerçant, homme d'affaires	សហគ្រឿន ពាណិជ្ជករ ផ្ទៃន
១៧២២. <b>entry, registration</b>	entrée, inscription, enregistrement	ការចូល ការចុះឈ្មោះ ការចុះបញ្ជី
១៧២៣. <b>entry in the land register</b>	enregistrement, inscription au livre foncier	ការចុះបញ្ជីដើម្បី
១៧២៤. <b>entry into force</b>	entrée en vigueur	ការចូលជាជរមាន
១៧២៥. <b>enumerate</b>	énumérer, articuler, désigner	រាយឈ្មោះ រៀបរាប់ ដែងច្បាស់លាស់

១៧២. <b>enumerated</b>	enuméré, articulé, expressément désigné	ដែលរាយឈ្មោះ ដែលរៀបរកប់ ដែលមានចំណងច្បាស់លាស់
១៧៣. <b>enumerated powers</b>	pouvoirs exprès, attributions énumérées	អំណាចដែលមានដែនកំណត់ អំណាចដែលមានចំណង ច្បាស់លាស់
១៧៤. <b>enunciate</b>	énoncer	ថ្លែង
១៧៥. <b>environment</b>	environnement	បរិស្ថាន
១៧៦. <b>environmental law</b>	droit de l'environnement	នីតិបរិស្ថាន ច្បាប់បរិស្ថាន
១៧៧. <b>enviseage</b>	enviser	ប្រមើលមើល គ្រាន់ទុកជាមុន ពិនិត្យ គិតចង់ តែលលក
១៧៨. <b>envoy</b>	envoyé, représentant diplomatique	អ្នកការទូទប្បប្រសិទ បេសកជនការទូទ
១៧៩. <b>equal protection of laws</b>	égalité de protection devant la loi	គិច្ចការពារសិទ្ធិភាពចំពោះ មុខច្បាប់

១៧៣៤. <b>equality</b>	égalité	ភាពសិក្សា
- before the law	- devant la loi	សមភាព
		សមភាពចំពោះមុខង្រាប់ ភាពសិក្សាចំពោះមុខង្រាប់
១៧៣៥. <b>equal opportunity</b> , égalité des chances <b>equality of opportunity</b>		ទីការសេវាទ្វាត់ សមភាពក្នុងការទទួលទីការ
១៧៣៦. <b>equalization of pensions</b>	égalisation des pensions (à la retraite)	សមភាពនិយកមួយប្រាក់ សោចន (និវត្ត)
១៧៣៧. <b>equitable</b>	équitable	ដែលមានសមຜមិ ដែលប្រកបដោយសមຜមិ
១៧៣៨. <b>equitable discretion</b>	appréciation équitable	ការវាយតម្លៃដើម្បីមានសមຜមិ
១៧៣៩. <b>equitable estate</b>	propriété équitable	កម្មសិទ្ធិតាមសមຜមិ
១៧៤០. <b>equitable title</b>	droit de propriété équitable	សិទ្ធិកម្មសិទ្ធិតាមសមຜមិ
១៧៤១. <b>equities</b>	action	ភាពហូន
១៧៤២. <b>equity</b>	équité	សមຜមិ
១៧៤៣. <b>equity of redemption</b>	droit de rachat	សិទ្ធិលោកស៊ែរកិរិញ្ញ
១៧៤៤. <b>equivalence, equal value</b>	équivalence	សមមូលភាព តម្លៃសិក្សា ភាពសិក្សា

១៧៥. <b>err</b>	errer	ធ្វើខុស
១៧៦. <b>erroneous judgment</b>	jugement erroné	សាលក្រមភាន់ថ្មី
១៧៧. <b>erroneous, mistaken</b>	erroné	ដែលមានកំបុស
		ដែលភាន់ថ្មី
១៧៨. <b>error</b>	erreur, faute	កំបុសប្រកាសភាន់ថ្មី
១៧៩. <b>error about the requirements for justification</b>	erreur sur les conditions d'une cause justificative	ការភាន់ថ្មីអំពីលក្ខខណ្ឌ នៃយុត្តិកម្ម
១៨០. <b>error as to the prohibition</b>	erreur sur la prohibition	កំបុសលើការហាយយាត់
១៨១. <b>error in motivation</b>	erreur sur le motif	កំបុសក្នុងសំណងហេតុ ការភាន់ថ្មីក្នុងសំណងហេតុ
១៨២. <b>error of subsumption</b>	erreur dans l'application d'une règle de droit	ការភាន់ថ្មីក្នុងការអនុវត្ត វិធានច្បាប់លើករណីពិសេស ណាមួយ
១៨៣. <b>escalator clause, escalation clause</b>	clause d'échelle mobile, clause d'indexation	ខែចែងអំពីមាត្រដាក់ទៅតែ ខែចែងអំពីករណីផ្លូវលេខ តម្លៃបាន
១៨៤. <b>escape</b>	s'évader, s'enfuir, fuir	រត់គេចខ្សោន គេចជូន

១៧៥៥. <b>escape clause, cancellation clause</b>	clause de sauvegarde, clause échappatoire	ឧដោះនូវ ខលិករំលែងការពួកធម្ម
១៧៥៦. <b>escheat</b>	déshérence	និទ្ទេយាយកាត
១៧៥៧. <b>escrow</b>	dépôt de garantie en main tierce	បញ្ជីទុកក្នុងដែតពិយជន
១៧៥៨. <b>essence</b>	essence, substance	សារជាតិបុធាតុសំខាន់
១៧៥៩. <b>essence, core</b> (of a fundamental right)	domaine central, sphère fondamentale	សំខាន់ (សិទ្ធិមួលដ្ឋានត្រីវា)
១៧៦០. <b>essential, substantial components</b>	composants essentiels	សមាសភាពសំខាន់ៗ
១៧៦១. <b>essential elements of a contract</b>	éléments essentiels du contrat	ធាតុសំខាន់ៗនៃកិច្ចសន្យា
១៧៦២. <b>essential qualities, indispensable features</b>	qualités essentielles	គុណសម្រតិសំខាន់ៗ លក្ខណសម្រតិថាំបាថ់
១៧៦៣. <b>establish guilt</b>	prouver la culpabilité	បង្ហាញឱ្យយើព្យិរទ្ទភាព
១៧៦៤. <b>established rights</b>	droits acquis	លទ្ធសិទ្ធិ សិទ្ធិដែលទទួលបាន
១៧៦៥. <b>establishment</b> - of an obligation	établissement création, formation création d'une obligation	ត្រីស្ថាន ការបង្កើត ការបង្កើតការពួកធម្ម

១៧៦. <b>estate agent</b>	agent immobilier	ភ្នាក់ងារអចលនវត្ថុ
១៧៧. <b>estate</b>	héritage	មរតក
១៧៨. <b>estates and trusts</b>	droit des successions, droit héréditaire, fidéicommiss	សិទ្ធិទទួលមរតក សិទ្ធិគ្រប់គ្រងមរតកបុទ្ទរ (មួយរយៈកាល)
១៧៩. <b>estoppel</b>	estoppel, fin de non- recevoir, forclusion	ការមិនទទួលបណ្តឹង ការបដិសេធការស្វើសុំ ការផុតសិទ្ធិបីងប្រគល់ (ដោយ ហ្មសកំណត់ពេល)
១៧១០. <b>estoppel by judgment</b>	estoppel par jugement	ការមិនទទួលបណ្តឹងដោយសារ មានសាលក្រម
១៧១១. <b>ethnic minority</b>	minorité ethnique	ជនជាតិភាគតិច ជាតិពុទ្ធប៻រិយាយ
១៧១២. <b>euthanasia</b>	euthanasie, mort assistée	សុមរណា: (ការធ្វើឱ្យស្សាប់មុនកាលកំណត់ ដោយគ្មានការឈើចាប់ដល់ អ្នកជីជុំដែលព្យាយាយមិនជាតា)
១៧១៣. <b>euopean communities</b>	communautés européennes	សហភកម្មអីរូប

១៧៣៤. <b>evade</b>	échapper, s'évader, se soustraire, frauder	គេច រត់គេច គិតបន្តំ
១៧៣៥. <b>evade justice</b>	se soustraire aux poursuites	គេចពីការតាមចាប់ខ្លួនដោយ តុលាការ
១៧៣៦. <b>evasion of the law</b>	fraude à la loi	ការគេចពីថ្មាប់
១៧៣៧. <b>event</b>	événement	ពិត្យការណី
១៧៣៨. <b>eviction, dispossession</b>	évacuation éjection	ការបណ្តុញចេញ
១៧៣៩. <b>evidence</b>	preuve	ភស្តុតាម
១៧៤០. <b>ex ante valuation</b>	évaluation <i>ex ante</i> , évaluation préalable	ការវិភាគមុនបំផុះ ការបានស្នើសារជាមុន ការសន្និដ្ឋានបបំផុះ
១៧៤១. <b>ex nunc (lat.), from now on</b>	dorénavant, <i>profuturo</i> ( <i>lat.</i> )	អំណី៖តទៅ ចាប់ពីពេលនេះតទៅ
១៧៤២. <b>ex officio (lat.)</b>	de plein droit, ès-qualités	ដោយពេញចូល ដោយពេញលក្ខណៈ
១៧៤៣. <b>ex parte (lat.)</b>	par défaut	ដោយកំបាំងមុខ ដោយអវត្ថមាន (នៃភាគីម្នាងឡើត)
១៧៤៤. <b>ex post evaluation</b>	évaluation postérieure	ការវិភាគមុនជារោកយ

១៧៨៤. <b><i>ex post facto</i></b> ( <i>lat.</i> )	rétroactif, rétroactivement, <i>a posteriori</i> ( <i>lat.</i> )	ជាប្រពិសកម្ម <sup>1</sup> ដែលមានអារុកាតប្រពិសកម្ម <sup>2</sup> ដោយប្រពិសកម្ម <sup>3</sup> ក្រាយហេតុការណ៍ <sup>4</sup>
១៧៨៥. <b><i>ex post facto law</i></b> ( <i>lat.</i> )	loi avec effet rétroactif	ច្បាប់ដែលមានអារុកាត ប្រពិសកម្ម
១៧៨៦. <b><i>ex tunc</i></b> ( <i>lat.</i> ) (from the beginning)	<i>ex tunc</i> ( <i>lat.</i> ), dès l'origine, depuis le début	ពីដើមដីបួន
១៧៨៧. <b>exam</b>	examen	ការប្រឡង
១៧៨៨. <b>examination</b>	examen, interrogatoire	ការពិនិត្យ ការសាកស្ដរ ការស្អួលមិនឃើញ
១៧៨៩. <b>examine</b>	enquêter, instruire, examiner	អង់គ្លេត សាកស្ដរ ស្អួលមិនឃើញ ពិនិត្យ

១៧៩១. exceed	dépasser, excéder	លើស ធ្វើលើស ធ្វើប្បស លើសចាំនូន បំពាន រំលោភ
១៧៩២. exceeding one's authority	excès de pouvoir	ការបំពានអំណាច ការរំលោភអំណាច
១៧៩៣. exceeding the limits of justified self-defence	excès de la limite de légitime défense	ការធ្វើប្បសពីការការពារស្របតាមរយៈ ការធ្វើប្បសពីការការពារជាងម្ពាល់រូប ការប្រព័ន្ធលើសកម្មិតនៃ ការការពារខ្លួនស្របតាមរយៈ
១៧៩៤. exceeding the scope of discretion	excès du champ de discréption, excès de pouvoir discrétionnaire	ការធ្វើប្បសពីផន្ទាយសិទ្ធិ ការរំលោភអំណាចផន្ទាយសិទ្ធិ
១៧៩៥. exception	exception	ការលើកលែង អញ្ចប់កម្ម

១៧៩៦. exception clause	disposition d'exception, clause d'exception	ខលើកលេង បញ្ជីតិចិតិលើកលេង អញ្ចប្បញ្ចប្ប
១៧៩៧. excess	excès, dépassemement	កំណើនលើស ការបំពាន
១៧៩៨. exchange	échange	ការដោះដូរ បណ្តុ
១៧៩៩. exchange deal	accord d'échange	គិច្ចប្រមប្រែងដោះដូរ
១៨០០. excise taxes	taxe - de consommation, excise	អាករលើគ្រឿងឧបភាព បិរភាព
១៨០១. exclusion of the public from a sitting	séance à huis-clos	ការប្រជុំជាសម្ងាត់
១៨០២. exclusionary clause	clause d'exclusion	ខអបិយាបន្ទុ (ខកមិតសិទ្ធិ ចាមចារឱ្យសង្ឃោះចំពោះការ មិនអនុវត្តការពួកគិច្ច)
១៨០៣. exclusionary rule	règle de non-admission d'une preuve	វិធានបងិសជកស្តុតាន

១៨០៤. <b>exclusive agency</b>	représentation exclusive	សិទ្ធិតាំណាងជាថម្ខុខ ភាពជាតាំណាងជាថម្ខុខ
	agence exclusive	ទីភ្នាក់នារជាថម្ខុខ
១៨០៥. <b>exclusive jurisdiction</b>	compétence exclusive	សមត្ថកិច្ចជាថម្ខុខ
១៨០៦. <b>exculpation, exoneration</b>	discretion, exonération	វិធីទទួលប្រការឱ្យរាជទេស ការឱ្យរាជពីការស្តិបន្ទាស ប្រការថាមប្រកាស
១៨០៧. <b>exculpatory clause</b>	clause de disclusion, clause d'exonération de la responsabilité	ខាតិរទ្វ ឱ្យរាជដូចពីការទទួលខុសត្រូវ
១៨០៨. <b>exculpatory evidence, exonerating evidence</b>	preuve à décharge, preuve d'exonération de la responsabilité	កសិក្សានំដោះបន្ទុក កសិក្សានំឱ្យរាជដូចពីការ ទទួលខុសត្រូវ
១៨០៩. <b>excuse</b>	excuse	សែចក្តីសុំទេស ការសុំអធ្យារស៊ីយ ការអភិយោទេស

១៨៩០. <b>excuse</b>	excuse	មូលហេតុអធ្យារស៊ីយេទោស មូលហេតុនាំឱ្យរចឡោស មូលហេតុនៃការមិនទទួល ខុសត្រូវប្រការសម្រាលនូវ ការទទួលខុសត្រូវ
១៨៩១. <b>execute</b>	exécuter	អនុវត្ត ប្រពិបត្តិ ប្រហារជើរិត
១៨៩២. <b>executed</b>	exécuté	ដែលបានអនុវត្តរច ដែលបានចុះហត្ថលេខាទ្រួច
១៨៩៣. <b>execution</b>	exécution	ការអនុវត្ត ការប្រពិបត្តិ ការអនុវត្តកិច្ចសន្យា
	- of a contract	- d'un contrat
១៨៩៤. <b>execution lien</b>	droit portant sur les biens saisis	សិទ្ធិលើត្រពូសម្បត្តិដែលបាន គូបអូស
១៨៩៥. <b>executive agreement</b>	accord exécutif, accord en forme simplifiée	កិច្ចព្រមព្រៃងនឹងតិប្រពិបត្តិ កិច្ចព្រមព្រៃងទម្រង់សាមញ្ញ ( មិនចាំបាច់ដូលសង្គមប៉ុណ្ណោះ )

១៨១៩. <b>executive clemency</b>	clémence, grâce	ការប្រតិបត្តិកសាស (ការបន្ទូរបន្ទូយទោស ការលើកលើងទោស)
១៨២០. <b>executive</b>	exécutif	អង្គការនឹតិប្រតិបត្តិ
១៨២១. <b>executive power</b>	pouvoir exécutifs	អំណុចនឹតិប្រតិបត្តិ
១៨២២. <b>executor</b>	exécuteur testamentaire	អ្នកអនុវត្តបញ្ចាំ ប្រតិបត្តិក៖មតកសាសន៍
១៨២៣. <b>executor, executrix</b>	exécuteur, exécutrice	អ្នកប្រតិបត្តិ
១៨២៤. <b>executory, executing</b>	exécutoire	ដែលគួរមកនឹងប្រតិបត្តិ សម្រាប់ប្រតិបត្តិ ដែលត្រូវអនុវត្ត ដែលអនុវត្តពំទាន់ចប់
១៨២៥. <b>executory bequest</b>	legs dépendant d'un évènement futur	អ្នកយកនិងទាន់ទទួលបន្ទីន ត្រូវទទួល
១៨២៦. <b>executory interest</b>	droit dépendant d'un évènement futur	ជលប្រហោជនីមិនទាន់ទទួល បុន្និនត្រូវទទួល
១៨២៧. <b>exemplary damages</b>	dommages-intérêts à titre exemplaire	សំណងជើងចិត្តទុកជាការព្រមាន (ទុកជាកំរូ)

១៨២៥. <b>exempt</b>	exempt(e) exempter	ដែលរួចធ្វើត្រូវលើកណែនាំនូវជុំ គ្មាន (ពន្ល)
១៨២៦. <b>exemption from execution, exemption from seizure</b>	exemption d'exécution, exemption de saisie	ការរួចធ្វើតិការប្រពិបត្តិ ប្រការអនុវត្ត ការរួចធ្វើតិការិបអូល
១៨២៧. <b>exercise</b>	exercer	អនុវត្ត ប្រពិបត្តិ
១៨២៨. <b>exercise of discretion</b>	exercice du pouvoir discrétionnaire	ការអនុវត្តអំណោមផន្លានសិទ្ធិ
១៨២៩. <b>exhaustion of ordinary legal remedies</b>	épuisement des voies de recours	ការអស់មធ្យាបាយបើងតារា (តាមច្បាប់ក្នុងស្រុកប្រចាំមីត្តិវិធីរដ្ឋបាល)
១៨៣០. <b>exhaustive enumeration</b>	énumération exhaustive	ការរាយលេខាជាសញ្ញត្រប់ ការធ្វើបញ្ជី ការរៀបរាប់សញ្ញត្រប់
១៨៣១. <b>exigency</b>	exigence immédiate	ការទាមទារភ្លាមៗ ការទាមទារជាកំហិត តម្រូវការបន្ទាន់ លេចក្តីត្រូវការបន្ទាន់
១៨៣២. <b>exigible</b>	exigible	ដែលអាចទារុនភ្លាម

១៨៣៣. <b>exile</b>	exil, bannissement	ការនិវត្តស ការបំបរបង់ចោល
១៨៣៤. <b>exile</b>	exiler, bannir	និវត្តស បំបរបង់
១៨៣៥. <b>exist</b>	exister	មាន រស់នៅ មានអត្ថិភាព
១៨៣៦. <b>exonerate</b> (from)	exonérer -	ឱ្យបញ្ជូន (ទោស ពន្ល ការធាន ប្រកាស កាតពុកិច្ច ការទទួលខុសត្រូវ)
១៨៣៧. <b>exoneration</b>	éxonération	ការលើកលែងប្រកាសឱ្យបញ្ជូន (ទោស ពន្ល ការធានប្រកាស កាតពុកិច្ច ការទទួលខុសត្រូវ) និទ្ទេសិករណី
១៨៣៨. <b>exorbitant rent</b>	loyer exorbitant	ថ្មីជូលហ្មសប្រមាណ ថ្មីជូលហ្មសកម្មិត ឈ្មោះថ្មីហ្មសបោត

១៨៣៩. <b>expatriate</b>	expatrier s'expatrier expatrié émigré	បង្កើតការចោលមាតុភូមិ និរទេស ចាកចោលមាតុភូមិ ជនចាកចោលមាតុភូមិ ជនចំណាកស្សក
១៨៤០. <b>expatriation</b>	exil, expatriation	ការនិរទេស ការបង្កើតការចោល មាតុភូមិ ការចាកចោលមាតុភូមិ
១៨៤១. <b>expectancy</b>	espérance, expectative, droit éventuel	មនៅក្បាន្យដែលសង្ឃឹមថា បាន មនៅក្បាន្យសង្ឃឹមទុក
១៨៤២. <b>expectation</b>	expectation, attente, expectance	ការវិនិច្ឆ័ក ការងង់ចាំ
១៨៤៣. <b>expediency</b> (expediency)	opportunité, convenance, utilité	កាលនុវត្តភាព កាលនុវត្តន៍ ការសម្រេច ការមានប្រយោជន៍

១៨៤៩. <b>expedient</b>	opportun, expédient, utile	ការលាងវត្ថុ គ្នរដល់ការល ដែលសម្រេច ដែលមានប្រយោជន៍
១៨៥០. <b>expel</b>	expulser	បណ្តូឡាចេញ
១៨៥១. <b>expenditure</b>	dépense	ការចំណាយ
	dépenser	ចំណាយ
useful -	- utiles .	ចំណាយមានប្រយោជន៍
necessary -	- nécessaires	ចំណាយចាំបាច់
១៨៥២. <b>expense,</b> <b>expenses</b>	dépense, dépenses, 'frais	ការចំណាយ ប្រាកចំណាយ
		សោរីយ
១៨៥៣. <b>expert</b>	expert	អ្នកជំនាញ អ្នកជំនាញការ
១៨៥៤. <b>expert opinion,</b> <b>expert report</b>	expertise, rapport d'expert	កោសលវិច័យ របាយការណ៍អ្នកជំនាញ យោបល់អ្នកជំនាញ
១៨៥៥. <b>expert witness</b>	juré-expert, témoin-expert, expert cité comme témoin	សាក្សីជំនាញ អ្នកជំនាញជាសាក្សី

១៨៥១. <b>expiration, expiry</b>	expiration, échéance	ការផុតកំណត់ ការហ្មសកំណត់ ការដល់ពេលកំណត់ ការចប់តំណែង ការចប់អាយត្តិ ការចប់មុខងារ
- of the term of office	- du mandat (cessation des fonctions)	ការចប់តំណែង ការចប់អាយត្តិ
- of period	- d'un délai	ការផុតកាលកំណត់
១៨៥២. <b>expiration of the prescription period</b>	expiration du délai de prescription	ការផុតអាជ្ញាយកាល
១៨៥៣. <b>expiration of a right</b>	perte d'un droit	ការបាត់បង់សិទ្ធិ
១៨៥៤. <b>expire</b>	'expirer, échoir, être périmé	ផុត ហ្មស (កាលកំណត់)
១៨៥៥. <b>expire, lapse, terminate</b>	expirer (mandat, délai), terminer	ផុតកំណត់ បញ្ចប់ អស់សុពលភាព ហ្មសកាលកំណត់ អស់តម្លៃប្រើប្រាស់
១៨៥៦. <b>expiry date, expiration date</b>	date d'expiration	កាលបរិច្ឆេទនៃការផុតកំណត់ ថ្ងៃផុតកំណត់នៃ ...

១៨៤៧. explicit attribution of competence	attribution explicite de compétence	ការរំបែងថែកជាក់លាក់ពីសមត្ថភូមិ ការរំបែងថែកសមត្ថភូមិ ជាក់លាក់
១៨៤៨. exposure (of a child...)	exposition (d'enfant...), abandon (d'enfant...)	ការធ្វើបង្កើតមានប្រកួនក្នុង
១៨៤៩. express	exprès, explicite, formel	ជាក់លាក់ ច្បាស់លាស់
១៨៥០. express condition	condition expresse	លក្ខខណ្ឌច្បាស់លាស់
១៨៥១. express consent	consentement exprès, accord exprès	ការត្រួមត្រូវនឹងជាក់លាក់ ការយល់ត្រួមជាក់លាក់ (ជាលាយលក្ខណីអក្សរ ...)
១៨៥២. express warranty	garantie expresse	ការធានាដាក់លាក់ (ជាលាយលក្ខណីអក្សរ ...)
១៨៥៣. expression of opinion	expression d'opinion	ការសំណើដឹងមតិ ការបញ្ជាញមតិ
១៨៥៤. expression of will	expression de la volonté, déclaration de volonté	ការសំណើដឹងផន្លែ: ការប្រកាសផន្លែ: (បណ្តាំ)
១៨៥៥. expropriation	expropriation	អស្សាមិករណី

១៨៦. <b>expropriation act</b>	loi sur l'expropriation	ច្បាប់ស្តីពីអស្សាមិករណី (ការដែកបញ្ជីកម្ពស់ទិន្នន័យ ទេរ៉ែតដើម្បីផលប្រយោជន៍ សាធារណៈ)
១៨៧. <b>expropriation procedure</b>	procédure d'expropriation	និត្តវិធីនៃអស្សាមិករណី (ការដែកបញ្ជីកម្ពស់ទិន្នន័យ)
១៨៨. <b>expulsion</b>	expulsion	ការបណ្តុះចេញ
១៨៩. <b>extend</b>	étendre, prolonger, proroger, reconduire	ពន្លារ បន្ទាយ បន្ទ ព្រឹក
១៩០. <b>extended reservation of title</b>	réserve du droit de propriété prolongée	ការរក្សាទុកសិទ្ធិកម្ពស់ទិន្នន័យ ទេរ៉ែត
១៩១. <b>extension</b>	extension, prolongation	ការពន្លារ
១៩២. <b>extent</b>	ordonnance (d'exécution visant le recouvrement d'une dette fiscale)	ដំណាច់បំណុលពន្ល

១៨៣. <b>extent,</b> <b>range,</b> <b>volume</b>	étendue, dimension, volume	វិសាយភាព ការពន្លាត ការសន្និដ្ឋ ទំហំ
១៨៤. <b>extenuating circumstances</b> (mitigating circumstances)	circonstances atténuantes	ស្ថានសម្រាប់ទោស
១៨៥. <b>external effect</b>	effet externe	ផ្ទិតលាងខាងក្រោម <sup>ខាងក្រោម</sup> អាជីវការខាងក្រោម
១៨៦. <b>external relationship</b>	relations extérieures	ទំនាក់ទំនងក្រោមប្រជែង
១៨៧. <b>extinction of a claim</b>	extinction d'une demande (action)	ការរលត់បណ្តឹង
១៨៨. <b>extinguishment</b>	extinction (d'un droit ou d'une obligation)	ការរលត់ (សិទ្ធិបុគ្គលិត)
១៨៩. <b>extortion</b>	extortion, concussion	ការកំរែបង់យក វិតក្រម (ការធ្វើតយកប្រាក់ ដោយអ្នករាជការសាធារណៈ)
១៨១០. <b>extract</b>	extrait	សម្រង់ សេចក្តីស្រង់ លិខិតស្រង់ និស្សារណា

១៨៩១. <b>extrajudicial</b>	extrajudiciaire	ក្រោតុលាការ ក្រោប្រព័ន្ធខូលាការ ក្រោនិតិវិធីទូលាការ ក្រោអំណាចទូលាការ
១៨៩២. <b>extract from</b>	extraire de	ដកស្រង់ពី ធ្វើនិស្សារណកម្ម
១៨៩៣. <b>extradite</b>	extrader	ធ្វើបញ្ជាប់ន
១៨៩៤. <b>extradition</b>	extradition	បញ្ជាប់ន
១៨៩៥. <b>extramarital cohabitation</b>	cohabitation adultérine	ការរួមសង្គមដោយអតិថិជ្ជា
១៨៩៦. <b>extraneous</b>	non-pertinent, en dehors de la question	ផែលមិនទាក់ទងនឹងវីងហេតុ ក្រោសាទំវីង
១៨៩៧. <b>extraordinary termination of a job, employment</b>	rupture immédiate d'une relation de travail	ការបញ្ចប់ពីការងារភ្លាម
១៨៩៨. <b>extraterritorial jurisdiction</b>	jurisdiction extra-territoriale	យុត្តិធម៌ក្រោដែនដី
១៨៩៩. <b>extraterritoriality</b>	extraterritorialité	ភាពខ្លះក្រោដែនដី អានុភាពច្បាប់ខ្លះក្រោដែនដី
១៨១០. <b>extrinsic evidence</b>	preuve extrinsèque	កសិកាសពាបិក កសិកាសក្រោពិំងកសារធ្វើលំ
១៨១១. <b>eyewitness</b>	témoin oculaire	សាក្សិជ្ញាល់ខ្លួន

# *F , f*

១៨៥៩. <b>fabricate</b>	fabriquer	បង្កើត ប្រើិត
១៨៥៩. <b>face</b>	apparence, face, figure, surface	សេចក្តីលើឯកសារ លក្ខណៈខាងក្រោម ពហិលក្ខណៈ ទ្រង់ទ្រាយ
១៨៥៩. <b>face value, face amount</b>	valeur nominale	តម្លៃលើបណ្តុ
១៨៥៥. <b>facilitation</b>	facilitation	ការដ្ឋាយសម្រេច
១៨៥៦. <b>fact</b>	fait	អង្គបោត ពិត្យបោត ហោតុការណ៍ អំពើ
១៨៥៧. <b>fact finder</b>	juré se déterminant sur la question de fait, personne d'enquête	អ្នករកការណ៍ពិត អ្នកដ្វេះអង្គបោត
១៨៥៨. <b>factor</b>	agent	ធើនសាដ់នញ្ញ (ជនដែលមាន សិទ្ធិកាន់កាប់ប្រគល់ពិនិត្យទំនួរ) facteur
		កត្តា

១៩៩៩. <b>facts of the case</b>	faits de la cause	អង្គបោតុនវិញ្ញូតិ ជិលីរវិញ្ញូតិ
១៩០០. <b>factual situation</b>	situation des faits	ស្ថានភាពអង្គបោតុ ស្ថានភាពនៃអំពើ ទិតាំនៃអង្គបោតុ
១៩០១. <b>facultative, optional</b>	facultatif, optionnel	តាមចាន តតបង់ ស្រីចំតិត្ស
១៩០២. <b>facultative referendum</b>	référendum facultatif	ប្រជាមគ្គិតាមជំនួយ ប្រជាមគ្គតតបង់
១៩០៣. <b>failure</b>	défaut, défaillance, manquement, omission	ការខកខាន កុំដោត បរាជីយ
១៩០៤. <b>failure of consideration</b>	défaut de contrepartie, défaut de provision	កុំដោតតម្លៃតបស្បុង កុំដោតបនិភាគ
១៩០៥. <b>failure of issue</b>	mort sans descendance	មរណភាពដោយត្រានកូនស្ថិក មរតក
១៩០៦. <b>failure of negotiations</b>	défaut de négociations, échec de négociations	ការខកខានមិនបានចរចា បរាជីយនៃការចរចា

១៩០៣. <b>failure to assist</b>	omission de porter secours, non-assistance	ការខកខានមិនបានជួយ សង្ឃគោល
១៩០៤. <b>failure to do something, omission, nonfeasance</b>	omission	ការខកខានមិនបានធ្វើអ្នកឈ្មោះ
១៩០៥. <b>failure to fulfil contractual obligations</b>	défaut d'exécution des obligations contractuelles	ការខកខានមិនបានអនុវត្ត ការពិនិត្យនិងកិច្ចសន្យា
១៩០៦. <b>failure to perform, non-performance, non-fulfilment</b>	défaut d'exécution	ការខកខានមិនបានអនុវត្ត
១៩០៧. <b>failure to warn</b>	défaut d'avertissement	ការមិនបានព្រមាន ការខកខានមិនបានដាស់តែវិន
១៩០៨. <b>fair</b>	loyal, juste, équitable	ស្មោះត្រង់ ទ្រង់ត្រង់ ប្រកបដោយយុត្តិធម៌ ប្រកបដោយសមាគម តាមសមាគម
១៩០៩. <b>fair and reasonable test</b>	test juste et raisonnable	ការសាកពិសោធន៍ពីមត្តរ និងសមហេតុជល
១៩០៩. <b>fair comment</b>	commentaire juste, commentaire adéquat	ការអធិប្បាយត្រឹមត្រូវ

១៩១៥. <b>fair hearing</b>	audience se tenant selon les conditions requises	សវនាការដែលប្រព័ន្ធខ្សែតាមលក្ខណនាប្រចាំរយៈពេល
១៩១៦. <b>fair trial</b>	jugement équitable, procès équitable	ការដែងជំនួយគុណភាពមិនមែនស្ថិតិយាយ
១៩១៧. <b>fair use</b>	droit de citation	សិទ្ធិប្រើប្រាស់អត្ថបទដែលរក្សាសិទ្ធិ
១៩១៨. <b>fair use doctrine</b>	doctrine sur le droit de citation	ទ្រឹស្តីស្តិតិសិទ្ធិប្រើប្រាស់អត្ថបទដែលរក្សាសិទ្ធិ
១៩១៩. <b>fairness doctrine (equal time doctrine)</b>	doctrine sur le programme de diffusion équitable	កម្មវិធីផ្សាយដោយសមចម្លើ កម្មវិធីផ្សាយដោយយុត្តិធម៌
១៩២០. <b>faith</b>	foi	ជំនួយ
bad -	mauvaise -	អសុឡូចិត្ត ភាពខ្ចូចិត្ត
good -	bonne -	ភាពស្វោះត្រង់ ភាពសុចិត្ត
១៩២១. <b>faithfully</b>	fidèlement	ដោយកកិភាព ដោយស្វោះត្រង់
១៩២២. <b>fake</b>	contrefaire	កំពុង កំពុងបន្ទំ

ទេសចរណ៍. <b>false</b>	faux, erroné	ដែលបានព្យាត់ ដែលបំភាន់ ខុស មិនពិត ក្រុងក្នាយ
ទេសចរណ៍. <b>false arrest, illegal arrest</b>	arrestation arbitraire, arrestation illégale	ការយកតំខ្លោនដោយខុសច្បាប់ ការចាប់ដោយខុសច្បាប់ ការចាប់ខ្លនដោយបំពាន ការយុយយាំងដោយខុសច្បាប់
ទេសចរណ៍. <b>false imprisonment</b>	détention illégale	ការយុយយាំងដោយខុសច្បាប់
ទេសចរណ៍. <b>false pretence</b>	manoeuvres frauduleuses, escroquerie	ឧបាយករាលទូចិរិត (ដើម្បីយក <sup>ទ្រព្យរបស់គេ)</sup> ការធ្វាកត្រាស់ ការផែក
ទេសចរណ៍. <b>false suspicion</b>	fausse suspicion	ការសង្ឃឹមខុស ការមនុលសង្ឃឹមមិនត្រឹមត្រូវ
ទេសចរណ៍. <b>false swearing</b>	faux serment	ការស្រួចបំពាន
ទេសចរណ៍. <b>falsehood, lie</b>	mensonge	ការភ្លើតករ ពាក្យភ្លើតករ ពាក្យកុហក មុសាការទ

១៩៣១. <b>family law</b>	droit de la famille	និគិតិក្រសាង
១៩៣២. <b>fault</b>	faute	កំហុស
	défaut, défectuosité, vice	វិការភាព វិការ:
១៩៣៣. <b>faultless</b>	non fautif	តីតកំហុស និទ្ទេសប្បិនរទោស
១៩៣៤. <b>faulty exercise of discretion</b>	faute d'appréciation, exercice fautif du pouvoir discrétionnaire	ការអនុវត្តន៍ឡានុសិទ្ធិដោយ មានកំហុស ការប្រើន៍ឡានុសិទ្ធិដោយមាន កំហុស
១៩៣៥. <b>faulty, defective</b>	fautif, entaché d'un vice, vicié, défectueux	ដែលមានកំហុស ដែលមានវិការ:
១៩៣៦. <b>favorable treatment</b>	traitement favorable	ប្រព័ន្ធខ្មែរគ្រោះ
	preferential treatment	ប្រព័ន្ធខ្មែរបុរិមាណ
១៩៣៧. <b>favour</b>	faveur, grâce	ការអនុគ្រោះ ការអនុគ្រោះទោស
១៩៣៨. <b>federal system</b>	système fédéral	ប្រព័ន្ធសហព័ន្ធ
១៩៣៩. <b>federalism</b>	fédéralisme	សហព័ន្ធនិយម
១៩៤០. <b>federation</b>	fédération	សហព័ន្ធ

១៩៤១. <b>fee</b>	charge	កំមែសវា ចំណុល
១៩៤២. <b>fees</b>	honoraires, droits, frais	ថ្វិជ្លួន សោរីយ ប្រជាបត្រ (ខ្ើាត)
១៩៤៣. <b>felon</b>	criminel	ឧក្រិដ្ឋជន
១៩៤៤. <b>felony</b>	crime	បទឧក្រិដ្ឋ
១៩៤៥. <b>felony murder</b>	meurtre lors de la commission d'un crime	យាតកម្មក្នុងពេលប្រពើត្ត បទឧក្រិដ្ឋ
១៩៤៦. <b>fictitious bargain</b>	transaction fictive, marché fictif	ប្រតិបត្តិការដឹនឡ្វប្រុធត ប្រតិបត្តិការប្រុធត (ក្នុងកិច្ចការដឹនឡ្វ)
១៩៤៧. <b>fiduciary</b>	fiduciaire	ដែលមានតម្លៃដោយសន្យាត
១៩៤៨. <b>fiduciary,</b> <b>trustee</b>	fiduciaire	ជនដែលតែទុកចិត្ត ជនដែលរក្សាថ្មាក់ប្រចាំព្រឹក សម្រាប់ប្រយោជន៍របស់អ្នកដែល
១៩៤៩. <b>fighting words</b>	paroles de défi	ពាក្យសំដីងហេតុ ពាក្យប្រឡូសវាយ
១៩៥០. <b>file</b>	dossier	សំណុំកសារ សំណុំរឿង

១៩៥១. <b>file a complaint, lodge a complaint</b>	déposer une plainte, intenter une action en justice	ជាក់ពាក្យបីង បីង
១៩៥២. <b>file charges against someone</b>	porter une accusation contre quelqu'un	បីងថានប្រកាសនរណាម្ភាត់
១៩៥៣. <b>file one's petition in bankruptcy</b>	déposer son bilan	ជាក់ពាក្យបីងអំពិធីក្បែយ
១៩៥៤. <b>filing of an action, filing of a suit, (commencement of an action)</b>	dépôt d'une plainte, introduction de l'action	ការជាក់ពាក្យបីង
១៩៥៥. <b>final appellate court, court of final appeal, court of last resort</b>	jurisdiction du dernier ressort	តុលាការដែលសម្រេចចុង ក្រោយលើបណ្តឹងតវា (តុលាការកំពុល)
១៩៥៦. <b>find</b>	• considérer, conclure, déclarer, statuer	យល់យើញ សន្លឹជាន ប្រកាស រកយើញ សម្រេច
១៩៥៧. <b>find for the accused</b>	rendre un jugement en faveur de l'accusé	ចេញសាលក្រមជាប្រយោជន៍ ដល់ជនជាប់ថាន
១៩៥៨. <b>find against the accused</b>	rendre un jugement contre l'accusé	ចេញសាលក្រមប្រយោជន៍ ជនជាប់ថាន

១៩៨៩. <b>findings of fact and conclusions of law</b>	constatation sur le fait et conclusion sur le droit	ការកំណត់អង្គហេតុនិងសេចក្តីសន្តិដ្ឋានលើអង្គថ្មាប់
១៩៩០. <b>fine</b>	amende	ប្រកាក់ពិនិត្យ
១៩៩១. <b>firm</b>	société, entreprise, société en nom collectif	ក្រុមហ៊ុន សហគ្រាល់
១៩៩២. <b>first devisee</b>	légataire de premier rang	អច្ចូលរាកីលំដាប់ទីមួយ
១៩៩៣. <b>first impression</b>	point de droit sans précédent	បញ្ជាប់ដែលមិនធ្វាប់មានពិមុទ្ធសាស្ត្រ
case of -	affaire présentant -	រឿងភ្លើងដែលមិនធ្វាប់បាន សម្រេចដោយតុលាការ
១៩៩៤. <b>first refusal (right of -)</b>	droit de préemption	សិទ្ធិបុព្ទក្រៃយ សិទ្ធិទិញបានមុនគេ
១៩៩៥. <b>fisc (lat.)</b>	<i>fisc</i> ( <i>lat.</i> )	រតនាគារ
១៩៩៦. <b>fiscal</b>	fiscal, budgétaire	នេសារពិពណ៌ នេចិវិកា
១៩៩៧. <b>fiscal administration</b>	administration fiscale	ការគ្រប់គ្រងសារពិពណ៌ រដ្ឋបាលសារពិពណ៌
១៩៩៨. <b>fiscal code</b>	code fiscal	ក្រុមសារពិពណ៌

១៩៦៩. <b>fiscal fraud</b>	fraude fiscale, fraude de revenu, fraude de taxe	ការបន្ទាំអាករ ការបន្ទាំប្រាក់ ចំណួលសារពើពន្លឹម
១៩៧០. <b>fiscal law</b>	droit fiscal	នីតិសារពើពន្លឹម ច្បាប់សារពើពន្លឹម (នីយទូទាយ)
១៩៧១. <b>fiscal year, budgetary year</b>	année fiscale, année budgétaire	ឆ្នាំសារពើពន្លឹម ឆ្នាំជិកា
១៩៧២. <b>fittings</b>	accessoires	ឧបសាសនា
១៩៧៣. <b>fixed time</b>	date, échéance, échéance fixée	កាលបរិច្ឆេទ ពេលវេលាកំណត់ កាលកំណត់ តុលប្រព័ន្ធន
១៩៧៤. <b>fixing of a time limit</b>	fixation du délai	ការកំណត់រយៈពេល
១៩៧៥. <b>fixtures</b>	immeuble par destination	ផលនគ្រោះតាំងត្រូវ អផលនវគ្គិភ័ព្យវាសនា
១៩៧៦. <b><i>flagrante delicto</i> (lat.)</b>	flagrant délit	បទលើសជាតិស្មោះ
១៩៧៧. <b>follow</b>	suivre	ធ្វើតាម យកតាម

១៩៧. <b>footnote</b>	note en bas de page	សេចក្តីកំណត់នៅរូមទាំង ខាងក្រោម
១៩៨. <b>for consideration</b> , <b>against payment</b> , <b>lucrative</b>	pour examen, à titre onéreux, en contrepartie	ដើម្បីពិនិត្យ ដោយមានតម្លៃជាជីកប្រាក់ ដោយមុនា ជាតម្លៃតបស្ថាន
១៩៩. <b>for private purpose</b>	à titre privé	ក្នុងវីវេងឯកជន
១៩១០. <b>forbearance</b>	abstention de revendiquer le paiement, retard intentionnel de paiement	ការអភ់ផ្ទាត់ពុំទារបំណុល ការពន្លារប្រព័ន្ធប្រចាំឆ្នាំ
១៩១១. <b>forbid,</b> <b>proscribe,</b> <b>prohibit</b>	proscrire, interdire, prohiber	ហាមយាត់ ហាមមិនឱ្យធ្វើ ហាមធ្វើ
១៩១២. <b>force majeure</b>	force majeure	ប្រជានសក្តី
១៩១៣. <b>force,</b> <b>violence</b>	force, violence	កម្ពាំង អំពើហិង្សា
១៩១៤. <b>forced sale,</b> <b>compulsory sale</b>	vente forcée	ការលក់ដោយបង្កើ
១៩១៥. <b>foreclosable</b>	saisissable	ដែលអាចរួមឱ្យសាង (ដោយ សារការជីតាក់បំណុល)

១៩៨៣. <b>foreclosure</b>	saisie d'une hypothèque	អំណួសអចលនវត្ថុដែលបាន ជាក់បញ្ចាំ
១៩៨៤. <b>foreign law</b>	droit étranger	ច្បាប់ប្រទេសជំន៉ែ ច្បាប់របស់បរទេស
១៩៨៥. <b>foreign policy</b>	politique extérieure, politique étrangère	នយោបាយក្រោប្រទេស នយោបាយការបរទេស
១៩៨៦. <b>forensic</b>	légiste, légal	ខែនិតិបច្ចេកវិទ្យា ជាននិតិក្រមដែលពាក់ព័ន្ធនីង គុណភាព
- medicine	médecine -	និតិវេជ្ជវិទ្យា
១៩៨៧. <b>foreseeability</b>	prévisibilité	ភាពអាចត្រាងទុកជាមុនបាន ភាពអាចប្រមាណភាព បុរប្រមាណភាព
១៩៨៨. <b>foreseeability of the risk</b>	prévisibilité du risque	ភាពអាចប្រមាណភាពនូវ ហានិភ័យ បុរប្រមាណភាពនៃហានិភ័យ ភាពអាចត្រាងទុកជាមុនបាន នូវហានិភ័យ

១៩៩៣. <b>foreseeable</b>	prévisible	អាជីវបានជាមុន ដែលអាចប្រមាណបាន បុរប្បាយ
១៩៩៤. <b>foresight</b>	prévoyance	ការចេះប្រមាណ ទ្វាងស្សិតា (ការមើលយើង ហេតុការណីជាមុន)
១៩៩៥. <b>forfeit</b>	perdre, être déchu de	បាត់បង់ (ដោយការវិបអូស) វិបអូស
១៩៩៦. <b>forfeiture</b>	déchéance	ការបាត់បង់ (ដោយការវិបអូស) ការវិបអូស
១៩៩៧. <b>forfeiture of a right</b>	déchéance d'un droit	ការបាត់បង់សិទ្ធិ
១៩៩៨. <b>forgery</b>	falsification	ការកែង
១៩៩៩. <b>forgery of a document</b>	faux en écriture, falsification d'écritures	ការកែងងកស្រាវ
២០០០. <b>form</b>	forme	ទម្រង់
២០០១. <b>form of action</b>	formulaire de demande en action	ទម្រង់នៃពាក្យលិង
២០០២. <b>form of contract required by statute</b>	formalité du contrat solennel	ទម្រង់នៃកិច្ចសន្យាមិន្ទភាព

២០០៣. <b>formality</b>	formalité	ទម្រង់ការ បែបធែនប្រចាំបច្ចុប្បន្ន
២០០៤. <b>formalization</b>	formalisation	ទម្រង់និយកម្ម ការធ្វើឱ្យត្រឹមត្រូវតាមទម្រង់
២០០៥. <b>formation</b>	formation	ការបង្កើរដោយ ការបង្កើរដោយ
២០០៦. <b>formation of State</b>	formation d'un Etat	ការបង្កើរដោយ
២០០៧. <b>formative act</b>	acte constitutif	លិខិតបទដ្ឋាន លិខិតសម្រាប់បង្កើតស្ថាប័ន
២០០៨. <b>forthwith</b>	immédiatement, tout de suite	ភ្លាមទាំងទាំង
២០០៩. <b>fortuitous event</b>	cas fortuit	ក្រណីពុំជួយ ក្រណីតាប់ជួយ
២០១០. <i>forum non conveniens (lat.)</i>	<i>forum non conveniens (lat.)</i>	ផែនការបុកដែនប្រជុំដោះស្រាយ ទៅរាជ
២០១១. <b>forum</b>	forum, tribunal	ផែនការ សាធារណមន៍កិត្តិវិធី
២០១២. <b>foundation</b>	fondation	គុណភាព
២០១៣. <b>frail</b>	fragile, faible	មិនម៉ា ទន្លេខ្សោយ
២០១៤. <b>framer</b>	fondateur	ស្ថាបនិក

២០១៥. <b>framers, founding fathers</b>	constituants, pères fondateurs	សមាជិកសាស្ត្រអនុញ្ញ បុព្ទស្ថាបនិក
២០១៦. <b>framework</b>	cadre	គ្រប់របាយ ក្របខណ្ឌ
២០១៧. <b>framework law</b>	loi-cadre	ច្បាប់គ្រប់ ច្បាប់ក្របខណ្ឌ
២០១៨. <b>framework legislation</b>	législation de cadre	ក្របខណ្ឌតាក់វិធីច្បាប់
២០១៩. <b>franchise</b>	franchise, droit de vote	អាជ្ញាបណ្តាលណិដ្ឋកម្ម សិទ្ធិបោះឆ្នោត
២០២០. <b>franchisee</b>	franchisé	អ្នកទទួលបានសិទ្ធិផ្ទើអាជីវកម្ម <sup>1</sup> អ្នកទទួលបានអាជ្ញាបណ្តា ណិដ្ឋកម្ម
២០២១. <b>franchisor</b>	franchiseur	អ្នកផ្តល់អាជ្ញាបណ្តាលណិដ្ឋកម្ម <sup>2</sup> អ្នកផ្តល់សិទ្ធិផ្ទើអាជីវកម្ម <sup>2</sup>
២០២២. <b>fraud</b>	fraude, escroquerie	ការបន្ទាំងប្រាស់ ការផែក
២០២៣. <b>fraud in fact, actual fraud</b>	fraude flagrante, fraude actuelle	ការបំភាន់ជាក់ស្សែង ការប្រាកបន្ទាំងជាក់ស្សែង

២០២៤. <b>fraudulent</b>	frauduleux	ទុក្រិត
		ដែលបន្ថែមបញ្ជាល់
		ដែលផ្តល់
២០២៥. <b>fraudulent conveyance</b>	transfert frauduleux	ការផ្ទេរកម្មសិទ្ធិកងបំណង បញ្ជាល់
		ការផ្ទេរកម្មសិទ្ធិបន្ថែមបញ្ជាល់
២០២៦. <b>fraudulent misrepresentation</b>	dol, fraude	ការបន្ថែមបញ្ជាល់ ការផ្តល់
		ការបន្ថែមបញ្ជាល់
២០២៧. <b>fraudulent tax evasion</b>	fraude fiscale, fraude de revenu, fraude de taxe	ការបន្ថែមអាករ ការបន្ថែមប្រាក់ ចំណួលសារពើទន្លេ
		រួចពីបន្ថុក
២០២៨. <b>free and clear</b>	exempt de charges	មិនជាប់បន្ថុក
		ការបង្រីនរឿងដោយសេវា
២០២៩. <b>free choice</b>	libre choix	
២០៣០. <b>free profession</b>	profession libérale	វិធានធនវេស៊ី
២០៣១. <b>freedom</b>	liberté	សេវាការ
២០៣២. <b>freedom of association</b>	liberté d'association	សេវាការខាងសមាគម
២០៣៣. <b>freedom of belief</b>	liberté de croyance	សេវាការខាងជំនួយ
២០៣៤. <b>freedom of belief and of conscience</b>	liberté de croyance et de conscience	សេវាការខាងជំនួយនិងគំនិត

២០៣៥. <b>freedom of contract</b>	liberté contractuelle, liberté de contracter	សេវាការពីចូលនា សេវាការបង្កើតកិច្ចសន្យា
២០៣៦. <b>freedom of expression</b>	liberté d'expression	សេវាការសំមួលមតិ
២០៣៧. <b>freedom of meeting</b>	liberté de réunion	សេវាការជួបប្រជុំ
២០៣៨. <b>freedom of movement</b>	liberté de circulation	សេវាការដើរបើរ
២០៣៩. <b>freedom of opinion</b>	liberté d'opinion	សេវាការបញ្ជាញមតិ
២០៤០. <b>freedom of the press, liberty of the press</b>	liberté de la presse	សេវាការសារព័ត៌មាន
២០៤១. <b>freehold estate</b>	bien immobilier tenu en propriété perpétuelle et libre	កម្មសិទ្ធិបុសិទ្ធិទទួលដែល ប្រយោជន៍ពីដឹម្បីយដិតប្រគាល់ ពេលកំណត់
២០៤២. <b>freight</b>	fret, charge, cargaison	ថ្វីលួយដើរកដៃព្រៃនទំនិញ (តាមផ្លូវក្រឹក គោក អាកាស)
២០៤៣. <b>fresh pursuit</b>	poursuite flagrante	សិទ្ធិមន្ត្រីនគរបាលយុត្តិធមិក្តុង ការចាប់ដន្លសង្ឃឹម
២០៤៤. <b>frisk</b>	fouiller	ដែកដោរ
២០៤៥. <b>frivolous</b>	frivole, futile	ឥតបានការ ត្រានីមសារ ដែលខែមួលដ្ឋានច្បាប់

២០៤៦.	<b>from the constitutional angle</b>	sur le plan constitutionnel	ដោយផ្តើកលើទិន្នន័យ រដ្ឋបច្ចន្ត
២០៤៧.	<b>front door business, door-to-door sales, transactions by canvassers</b>	démarchage, vente de porte-à-porte	ការលក់ទំនើតពេជ្យល់នៅប៉ាន់
២០៤៨.	<b>frontager, owner of wayside property</b>	rivcrain	តីវិថីជន តីរវាសិ (អ្នករស់តាមមាត់ផ្លូវ សិធន ទន្ល សម្បគ្រ)
២០៤៩.	<b>fruit of the poisonous tree doctrine</b>	doctrine sur la preuve obtenue de la procédure illégale	សិទ្ធិសិទ្ធិភស្តុតាងដែលបានមកពីការប្រើនិតិវិធីមិនស្របច្បាប់
២០៥០.	<b>frustration</b>	frustration	ភាពតប់ប្រមល់ ការរារែក
២០៥១.	<b>frustration of contract</b>	impossibilité d'exécution d'un contrat	ការមិនអាចអនុវត្តបាននូវកិច្ចសង្គ្រា (ដោយសារករណីប្រជានសក្តិ រាជសក្តិ)
	<b>frustration of purpose</b>	bouleversement des conditions initiales du contrat	លទ្ធសិទ្ធិការដ្ឋានសំបុរាលក្នុខណ្ឌ ដីបូងវិនកិច្ចសង្គ្រា

២០៥៤. <b>fugitive</b>	fugitif, réfugié	ជនរត់គេចខ្លួន ជនក្រែសខ្លួន
២០៥៥. <b>function</b>	fonction	មុខងារ តូទាតិ
២០៥៦. <b>functional deficiency</b>	vices de fonctionnement	វិការ: នៃដំណឹងការ
២០៥៧. <b>functionary, officer</b>	fonctionnaire public, employé	មន្ត្រីសាធារណៈ និយោជិត
២០៥៨. <b>fundamental constitutional guarantees</b>	garanties constitutionnelles fondamentales	ការធានាថីជួងមុនពុំជាសរុប
២០៥៩. <b>fundamental principles</b>	principes fondamentaux	គោលការណីត្រី គោលការណីជាមួលដ្ឋាន
២០៥៥. <b>fundamental principles contained in statutes</b>	principes fondamentaux prévus par la loi	គោលការណីត្រីដែលមាន ថែងក្នុងច្បាប់
២០៥១. <b>fundamental regulation</b>	règlement fondamental, disposition fondamentale	បទប្បញ្ញត្តិជាមួលដ្ឋាន
២០៥០. <b>fundamental right</b>	droit fondamental	សិទ្ធិជាមួលដ្ឋាន
២០៥៩. <b>fungibles, fungible goods</b>	choses de genre, choses fongibles	វត្ថុបុទ្ធឌីពុំដែលអាចដឹងស បដ្ឋាស់ប្រភាព

២០៦៩. **fusion,**  
**merger**

fusion

ការរំលាយបញ្ចូលត្រា  
ការរំលាយចូលត្រា  
ការរួមបញ្ចូលត្រា



# *G, g*

២០៩៣. <b>gain, profit</b>	gain	ចំណោញ ប្រាកចំណោញ ធមលចំណោញ
២០៩៤. <b>gang</b>	bande organisée, association de malfaiteurs, gang	ក្រុមជនល្អិត ក្រុមជនអន្តរាល
២០៩៥. <b>gap</b>	lacune, écart	ចន្ទោះ គម្ពាត
២០៩៦. <b>gap in the provisions of the law</b>	lacune juridique	ភាពខ្ពស់ចន្ទោះរបស់ច្បាប់
២០៩៧. <b>garnishee</b>	tiers saisi	តិចិយជនអំណួស (ជនកាន់កាប់ត្រព្យដែលជា កម្ពុជានិរបស់ក្នុងបំណុល) បណ្តឹងវិបអូសត្រព្យពីតិចិយជន
២០៩៨. <b>garnishment</b>	saisie-arrêt	អំណួសគំហាត់

២០៦៩. gender	égalité de sexe	សេដ្ឋកិច្ច
- equity		សមភាពសិទ្ធិបុរសស្តី (សមភាពនៃសិទ្ធិរាជបាលបុរស និងស្តី)
		សមធិជ្ជកម្ម
២០៧០. general	général	ជាតុទេ
២០៧១. general appearance	comparution avec intention de s'opposer à la demande	ការចូលឆ្លើនជាជម្យតា (ចំពោះមុខតុលាការ)
២០៧២. general application of a provision	portée générale d'une disposition	វិសាលភាពនៃការអនុវត្ត បទប្បញ្ញត្តិ
២០៧៣. general assignment, blanket assignment	transfer des biens du débiteur au bénéfice des créanciers	ការផ្ទេរត្រួតពន្លាបំណុលដើម្បី ជាជលប្រយោជន៍ដល់ម្នាស់ បំណុល
២០៧៤. general authority, full power of attorney, general power of attorney	procuration générale	សិទ្ធិប្រជានេត្វាលេង សិទ្ធិប្រជានុទេ
២០៧៥. general clause	clause générale	ខ្សែទេ

២០៣៦. <b>general commercial power of representation</b>	acte de procuration commerciale, procuration générale sur le plan commercial	សិទ្ធិតាំងធ្វើពាណិជ្ជកម្មទៅលក្ខខណ្ឌទៅនៃជំនាញ
២០៣៧. <b>general conditions of business</b>	conditions générales d'affaire	លក្ខខណ្ឌទៅនៃជំនាញ
២០៣៨. <b>general creditor, simple creditor, unsecured creditor</b>	créancier chirographaire	លក្ខខណ្ឌទៅនៃជុរកិច្ច
២០៣៩. <b>general disposition</b>	-	តែនាយកប្រមាស់បំណុល
២០៤០. <b>general jurisdiction</b>	disposition générale	ជម្រាន
២០៤១. <b>general part</b>	tribunal de droit commun (tribunal à compétence étendue)	បទប្បញ្ញត្តិទូទៅ
២០៤២. <b>general right of personality</b>	partie générale	គុណភាពនៃនឹងត្រូវមិនបានអាចចូលរួម
២០៤៣. <b>general risk</b>	droits de la personnalité	ប្រព័ន្ធផ្លូវការអាចចូលរួម
២០៤៤. <b>general rules of public international law</b>	risque général	ហានិភ័យទូទៅ
	principes généraux du droit international public	គោលការណ៍ទូទៅនៃនឹងត្រូវមិនបានអាចចូលរួម
		អន្តរជាតិសាធារណៈ

២០៨៩. <b>general, direct, free, equal and secret election</b>	suffrage général, direct, libre, égal et secret	ការបោះឆ្នោតជាតុលេខា ដោយជ្រាស់ ដោយសិរី ដោយស្ថិភាពនិងដោយសម្ងាត់
២០៨១. <b>genocide</b>	génocide	ប្រលៀយពុជសាសន៍
២០៨២. <b>gerrymandering</b>	découpage électoral partial	ការចំណែកមណ្ឌលបោះឆ្នោត ដោយលំអេរ៉ុង
២០៨៣. <b>gift over</b>	(fidéicommis)	អំណោយប្លុមរតកតវេន
២០៨៤. <b>gift</b>	don, donation	អំណោយ ជីនូយ
២០៨៥. <b>give notice of termination</b>	résilier	បញ្ចប់ ការចេញប្រកាសដើម្បីបញ្ចប់ ជីមួយ
២០៨៦. <b>giveback</b>	rabattement de salaire	ការចរចាបន្ថយបេវវិគុ
២០៨៧. <b>go astray</b>	s'égarer, se débaucher disparition d'un bien, perte	នាំឱ្យរេង នាំឱ្យខ្សោ
២០៨៨. <b>good cause</b>	de façon très justifiée	មូលហោតុត្រឹមត្រូវ
២០៨៩. <b>good faith</b>	bonne foi	សុចិរិត សុទ្ធចិត្ត
	in good faith, <i>bona fide</i> ( <i>lat.</i> )	ដោយសុចិរិត ដោយសុទ្ធចិត្ត

២០៩៨. <b>good faith</b>	bonnes mœurs	ទំនៃវិមទម្ពាប់ល្អ
២០៩៩. <b>good samaritan duty to render aid, duty to assist</b>	obligation de prestation d'assistance	ការពួកគិតុតារកាលិកជំនួយ
២០៩៩. <b>good title</b>	titre de propriété irréfragable	សិទ្ធិកម្មសិទ្ធិដ្ឋែះស្រឡេះ
២០៩៩. <b>govern</b>	gouverner	គ្រប់គ្រង
២០៩៩. <b>governed by a law</b>	gouverné par la loi	គ្រប់គ្រងដោយច្បាប់
២៩០០. <b>governed by law</b>	soumis au droit	គ្រប់គ្រងដោយច្បាប់
២៩០១. <b>government</b>	gouvernement	រដ្ឋាភិបាល
២៩០២. <b>government income</b>	recettes budgétaires	ចំណួលរបស់រដ្ឋ ចំណួលសាធារណៈ
២៩០៣. <b>government organ</b>	organe de l'Etat	អង្គការរដ្ឋ
២៩០៤. <b>governmental supervision</b>	contrôle de l'Etat, tutelle de l'Etat, tutelle étatique, surveillance gouvernementale	ការគ្រូតាមិន្ទរបស់រដ្ឋ អាណាព្យាបាលដោយរដ្ឋ
២៩០៥. <b>grace period</b>	délai de grâce	រយៈពេលអនុញ្ញាត៖ រយៈពេលបន្ថែម
២៩០៦. <b>gradation</b>	gradation	លំដាប់ ដីលាក់កាល អនុក្រម

២៩០៣. <b>grade</b>	degré	កម្រិត
២៩០៤. <b>graded offense</b>	infraction graduée, délit gradué	បន្ទលើសង្គមបែងចែកជាកម្រិត
២៩០៥. <b>graft</b>	concussion, corruption de fonctionnaires	ការសុំសំណួក អំពើពុករលួយរបស់មន្ត្រី សាធារណៈ
២៩០៦. <b>grammatical interpretation</b>	interprétation grammaticale	ការបក្សាយតាមវិធានករណី
២៩០៧. <b>grant</b>	subvention	ការឧបត្ថម្ភ
២៩០៨. <b>grant</b> - a permission	accorder (une permission)	ផ្តល់ការអនុញ្ញាត
- a licence, - a certificate	délivrer (une licence, un certificat)	ផែញ (អាជ្ញាបណ្ឌ វិញ្ញាបនបត្រ)
- a monopoly	concéder un monopole	ផ្តល់សិទ្ធិជាចំខុះ
២៩០៩. <b>grant leave</b>	accorder un congé	អនុញ្ញាតឱ្យឈប់សម្រាក
២៩០១០. <b>grantee</b>	cessionnaire	អនុប្បទានិក
	concessionnaire	សម្បទានិក
២៩០១១. <b>grantor</b>	cédant	អនុប្បទាយី
២៩០១២. <b>granting of a power</b>	transfert d'un pouvoir	ការផ្តល់សិទ្ធិអំណាច ការប្រគល់អំណាច

២១១៧. <b>grantor of a power</b>	cédant d'un pouvoir, mandant	អ្នកផ្តល់សិទ្ធិអំណាច អាមេត្តិទាយក
២១១៨. <b>gratuitous (free of charge)</b>	gratuit, à titre gratuit (sans frais)	មុជា មិនគិតថ្លែង
២១១៩. <b>gratuitous bailment</b>	dépôt gratuit	បញ្ជីមុជា បញ្ជីមិនគិតថ្លែង
២១២០. <b>gratuitous contract</b>	contrat à titre gratuit	កិច្ចសន្យាមុជា
២១២១. <b>gratuitous promises</b>	promesse à titre gratuit	ការសន្យាមុជា
២១២២. <b>gratuitous undertaking</b>	acte à titre gratuit, engagement gratuit, accord, entente à titre gratuit	លិខិតបុកិច្ចមុជា កិច្ចព្រមព្រៃនមុជា
២១២៣. <b>gratuitousness</b>	gratuité	មុជាកាត ការមិនគិតថ្លែង កាតមិនគិតថ្លែង
២១២៤. <b>grievance</b>	grief	កិច្ចសាងក្នុង បទបណ្តឹង
២១២៥. <b>grievous bodily harm</b>	coups et blessures graves, lésions corporelles graves	ការបង្ករប្បសញ្ញាមធ្វើឡើង

២១២៦. <b>gross negligence</b>	faute lourde, faute grave	កំហុសប្លាការធ្វើសប្រាំហេស ធនធ្មោ
២១២៧. <b>grounds</b>	motif	ហេតុ
	raison	ហេតុជីល
២១២៨. <b>grounds for a judgment, opinion of the court</b>	motifs	ហេតុជីលរបស់សាលក្រម មនីរបស់តុលាការ
២១២៩. <b>grounds of avoidance, grounds for appeal</b>	cause d'annulation	មួលហេតុវិនាគារលើបច្ចេកទេស
២១៣០. <b>grounds of illegality</b>	causes d'illégalité	មួលហេតុវិនាគារមិនស្របច្បាប់
២១៣១. <b>grounds of judgment</b>	motifs de la décision, considérants	មួលហេតុវិនាគារធ្វើសម្រេចក្នុង សម្រេច
២១៣២. <b>guarantee</b>	garantie	ការធានា
២១៣៣. <b>guarantee</b>	garantir	ធានា
២១៣៤. <b>guarantee transaction</b>	transaction sous garantie	កិច្ចការដឹនព្យូផែលមានកិច្ចធានា
២១៣៥. <b>guaranteed quality of a thing</b>	garantie de qualités spécifiques	ការធានាតុលភាពនៃរបស់មួយ
២១៣៦. <b>guarantor's obligation, special legal duty to prevent harm</b>	engagement vers autrui, obligation en tant que garant	ការពួកិច្ចរបស់អ្នកធានា ករណីយកិច្ចគតិយុត្តិធម៌ស ដែលទទេស្សាត់មិនខុសត្រូវ អនុរាយប្រគោះថ្មីកំ

២១៣៣. <b>guarantor</b>	garant	អ្នកធានា
២១៣៤. <b>guarantor sponsor hold a liable accessory surety obligation</b>	appeler en garantie subsidiarité de la responsabilité de la caution	អ្នកធានា អ្នកទទួលខុសត្រូវ អ្នកទទួលខុសត្រូវបន្ទាប់ ការពួកិច្ចក្រោមាន
២១៣៥. <b>guarantor, surety, sponsor</b>	garant	អ្នកធានា
២១៤០. <b>guarantor's position</b>	personne engagée vers autrui	មុខតំណែងរបស់អ្នកធានា
២១៤១. <b>guardian</b>	tuteur à la personne	គ្រួបដោយសិស្សម្នាក់ អាណាព្យាបាល
២១៤២. <b>guardian, keeper</b>	gardien de la chose	អ្នកថែរក្សា អ្នកថែទាំ
២១៤៣. <b>guardian, tutor</b>	conseil judiciaire, tuteur à la personne	អាណាព្យាបាល អធ្វាប់ក
២១៤៤. <b>guardianship</b>	tutelle	ភាពជាត្រូបដោយ ភាពជាអាណាព្យាបាល
២១៤៥. <b>guardianship, tutorship</b>	tutelle	ភាពជាអាណាព្យាបាល ភាពជាត្រូបដោយ
២១៤៦. <b>guideline</b>	directive	សេចក្តីផ្តោនាំ
២១៤៧. <b>guilt</b>	culpabilité	ពិរុទ្ធការ

២១៤៤. guilty	coupable	ដំលមានពិរុទ្ទិ
២១៤៥. gun control law	loi portant sur la gestion des armes	ច្បាប់ស្តីពីការគ្រប់គ្រងអាក្ស់



# H , h

២១៥០. <b><i>habeas corpus</i></b> (lat.) <i>habeas corpus</i> (lat.)	ដីកាបង្ហាប់គ្រឿមកបង្ហាញឡើង នៅចំពោះមុខតុលាការដើម្បី ពិនិត្យនិត្យនូវកូលភាពនៃ ការថាប់ខ្លួនបុយំខ្លួន
២១៥១. <b>habitual offender</b>	récidiviste
២១៥២. <b>habitual residence, domicile</b>	résidence - habituelle, domicile
២១៥៣. <b>handling of stolen goods</b>	recel de choses
២១៥៤. <b>harbor (a criminal)</b>	d'offrir asile à (un criminel), receler
២១៥៥. <b>harboring (of criminal)</b>	recel (de criminel)
២១៥៦. <b>harm</b>	dommage, préjudice
២១៥៧. <b>harmless</b>	non dommageable, non préjudiciable

<b>២១៥៤. harmless error</b>	erreur non préjudiciable	កំហុសដែលត្រានព្យសនកម្ម
<b>២១៥៥. harmonization</b>	harmonisation	សុខដីមនឹយកម្ម
<b>២១៥៦. harmonization of laws</b>	harmonisation des lois	សុខដីមនឹយកម្មច្បាប់
<b>២១៥៧. harvest</b>	récolte	ការប្រមូលដែល
<b>២១៥៨. hazardous</b>	hasardeux, risqué, dangereux	ដែលមានហានិភ័យ ដែលប្រកបដោយគ្រោះថ្នាក់
<b>២១៥៩. head of State</b>	chef d'Etat	ប្រធុងដ្ឋី
<b>២១៥១០. headnote</b>	note d'arrêt	កំណត់សង្ខេបរើឱ្យកីឡា
<b>២១៥១១. hearing</b>	audience	សវនាការ
<b>២១៥១២. hearing</b>	session	សម្រួលប្រជុំ
	- extraordinaire - extraordinaire	សម្រួលប្រជុំនិរសាមញ្ញ
<b>២១៥១៣. hearing</b>	audition interrogatoire	ការស្វាប់ចម្លើយ ការស្វែរចម្លើយ
		ការស្វាគស្វែរ
<b>២១៥១៤. hearsay evidence</b>	déposition sur la foi d'autrui, preuve indirecte, preuve par commune renommée	ស្តីកម្មតាមពាក្យអ្នកដែទ ស្តីកម្មចាមអាការម

២១៩៩. <b>hearsay rule</b>	règle de oui-dire	វិធានស្តីពីសក្ខីកម្មតាមពាក្យអ្នកដៃទេ
២១១០. <b>heat of passion</b>	acte passionnel	អំពើលើសដោយការរំដួលចិត្ត
២១១១. <b>heir</b>	héritier	សន្លឹតិជន
២១១២. <b>heir apparent</b>	héritier présomptif	ទាយកម្មប្រអកទទួលមរតកសន្លឹតិជនប្រទាយកម្មតាមញ្ចាត់
២១១៣. <b>heir presumptive</b>	héritier présomptif	សន្លឹតិជនប្រទាយកម្មតាមការសន្យាត
២១១៤. <b>heirs of the body</b>	héritiers en ligne directe	ទាយកម្មពួជជាល់ ទាយកម្មបិតាតត
២១១៥. <b>hereditary succession</b>	succession héréditaire	សន្លឹតិកម្មពួជ
២១១៦. <b>hereinafter</b>	ci-après, ce qui suit, ci-dessous	តម្រូវនេះ ដួចតម្រូវនេះ ដួចខាងក្រោមនេះ
២១១៧. <b>heritage, inheritance, estate</b>	héritage, patrimoine	មរតក បែតិកភណ្ឌ
២១១៨. <b>hidden defect, latent defect</b>	vice caché	វិការ៖ អាចកំបាំង
២១១៩. <b>hierarchy of legal norms</b>	hiérarchie des normes juridiques	បាំនានុក្រមបទដ្ឋានគតិយុត្តិ

២១៨០. <b>high grade security</b>	valeurs de premier plan	ឧបករណីដឹងព្រមទាំងដែលមានកម្រិតខ្ពស់
២១៨១. <b>hinder, bar</b>	faire obstacle à, entraver	បង្កើតសត្វ រារាំង
២១៨២. <b>hire</b>	louer	ជួល
២១៨៣. <b>hire</b>	louage	ការជួល
២១៨៤. <b>hirer</b>	locataire	អ្នកជួល
២១៨៥. <b>historical interpretation</b>	interprétation historique	ការបក្សាយតាមបែប ប្រវត្តិសាស្ត្រ
២១៨៦. <b>hit and run offence</b>	délit de fuite	បទលើសគេងវេះ (ភ្លូវករណីត្រោះច្បាក់ចរាប់)
២១៨៧. <b>hold</b>	tenir, détenir, occuper de plein droit	ទទួលស្ថាល់តាមផ្លូវច្បាប់ កាន់កាប់ កាន់កាប់ដោយស្របច្បាប់
២១៨៨. <b>hold liable</b>	être tenu responsable	ត្រូវដោកកុីទទួលខុសត្រូវ
២១៨៩. <b>hold office, occupy a position</b>	occuper une position, être en fonction, porter une fonction	កាន់តំណែង កាន់មុខតំណែង
២១៩០. <b>hold oneself liable</b>	se porter garant	ដោកខ្លួនធានា
២១៩១. <b>hold someone liable</b>	tenir quelqu'un pour responsable de quelque chose	ដោកខ្សោយរហម្តាកទទួលខុសត្រូវ

២១៩៧. <b>hold session</b>	tenir une session	បើកសម្រេចបង្កើត
២១៩៨. <b>hold over</b>	ne pas évacuer les lieux malgré la fin du bail	កាន់កាប់បន្ទូល
២១៩៩. <b>holdover</b>	fait de ne pas évacuer les lieux malgré la fin du bail	ការកាន់កាប់បន្ទូល
២១៩៩. <b>hold over a payment</b>	différer un paiement	ពន្លារការបង់ប្រាក់
២១៩១. <b>holdover tenant</b> (tenant at sufferance)	locataire demeurant dans les lieux après l'expiration ou la résiliation du bail	ភតិក: ជុំតកិច្ចសន្យាជួល
២១៩២. <b>holder in due course</b>	porteur de bonne foi	គាបកនិយ័ត្ត អ្នកកាន់កាប់ដោយសុទ្ធជួត្រ
២១៩៣. <b>holder of a right</b>	titulaire d'un droit	ម្នាស់សិទ្ធិ
២១៩៤. <b>holding(s) of the courts</b>	jurisprudence	យុត្តិសាស្ត្រ វិធានប្រុគោលការណ៍ថ្មាប់ ដែលមេញដោយតុលាការ
២២០០. <b>holdings</b>	participation	ភាពកម្ម
២២០១. <b>holding company, parent company</b>	société-mère, société de contrôle	ក្រុមហ៊ុនមេ
២២០២. <b>holographic will</b>	testament holographique	មតកសាសន៍សរស់រដ្ឋាភិប័ណ្ណ
២២០៣. <b>homicide</b>	homicide	មនុស្សយាត
២២០៤. <b>honor</b>	honneur	កិត្តិយស

២២០៥. <b>horizontal application of the bill of rights</b>	application horizontale de la déclaration des droits	ការអនុវត្តតាមខ្សែនិងនូវសេចក្តីប្រកាសសិទ្ធិ
២២០៦. <b>hostile possession</b>	possession de fait, usucaption, possession conflictuelle	កោត់អវិក្សត កោត់ជាបរិភាព ការកាន់កាប់ដែលភាពមានវិភាព
២២០៧. <b>hostile witness</b>	témoin hostile	សាក្សីអវិក្សត សាក្សីអមិត្ត
២២០៨. <b>human dignity</b>	dignité humaine	សេចក្តីថ្លែថ្លែរបស់មនុស្ស
២២០៩. <b>human rights</b>	droits de l'homme	សិទ្ធិមនុស្ស
២២១០. <b>hung jury</b>	jury dans l'impasse, jury qui ne parvient pas à une décision	គណៈវិនិច្ឆ័យមិនអាចសម្រេចបាន ក្រុមប្រឹក្សាតុយការដែលមិនចូលសម្រេចត្រា
២២១១. <b>hypothetical causality</b>	causalité hypothétique	ទំនាក់ទំនងហេតុនិងផលដែលជាសម្ព័ន្ធទិកម្ម
២២១២. <b>hypothetical question</b>	question hypothétique, question pour avis	សំណើដែលជាសម្ព័ន្ធទិកម្ម

# I, i

<b>២២១៥. idea</b>	idée	គំនិត
<b>២២១៦. ignorance</b>	ignorance	ការមិនដឹង
<b>២២១៧. ignore</b>	ignorer	ធ្វើមិនដឹង
<b>២២១៨. ignore the facts</b>	ignorer les faits, méconnaître les faits	ធ្វើមិនដឹងហេតុការណ៍ មិនទទួលស្នាល់ហេតុការណ៍
<b>២២១៩. illegal</b>	illégal, illicite	អនិត្យានុក្សល ធ្វើបន្ទីមច្បាប់ ខុសច្បាប់
<b>២២២០. illegal interest</b>	intérêt illicite	ការប្រាក់ខុសច្បាប់
<b>២២២១. illegal intervention</b>	intervention illégale	អនុភាពមនីខុសច្បាប់
<b>២២២២. illegal possession</b>	possession illégale	ការកាន់កាប់ខុសច្បាប់ កោត់ខុសច្បាប់
<b>២២២៣. illegality</b>	illégalité	អនិត្យានុក្សលភាព ភាពខុសច្បាប់
<b>២២២៤. illegally obtained evidence</b>	preuve illégalement obtenue	កិច្ចុតាងបានមកដោយខុស ច្បាប់

២២១៥. <b>illegitimate</b>	illégitime	អធ្មានក្សែប
២២១៦. <b>illegitimate child</b>	enfant naturel	កូនតិតខាន់ស្តា
២២១៧. <b>illicit</b>	illicite, illégal	អនិត្យានុក្បល ខុសច្បាប់
២២១៨. <b>illusory promise</b>	promesse illusoire	ការសន្យាបំភាគ ការសន្យាចិនពិត
២២១៩. <b>incompatibility</b>	incompatibilité	វិសមិតភាព
២២២០. <b>immaterial</b>	immatériel, non pertinent	អសម្ភារ: អ្នប មិនសំខាន់
២២២១. <b>immateriality</b>	immatérialité, sans pertinence	អសម្ភារភាព ភាពមិនសំខាន់
២២២២. <b>immediacy</b>	immédiateté	ភាពបន្ទាន់
២២២៣. <b>immediate constraint</b>	contrainte immédiate	ការបង្កេរភាមទ
២២២៤. <b>immediate enforcement</b>	exécution immédiate	ការអនុវត្តបន្ទាន់ ការអនុវត្តភាម

២២៣៥. <b>immediate</b>	immédiat	ភ្លាម បន្ទាន់
២២៣៦. <b>immediate danger</b>	danger immédiat	គ្រោះថ្វាក់បន្ទាន់ភ្លាម។
២២៣៧. <b>immediate enforcement measure</b>	mesure d'exécution immédiate	វិធានការអនុវត្តបន្ទាន់
២២៣៨. <b>immigration</b>	immigration	អន្តរប្រវិសនី
២២៣៩. <b>imminent</b>	imminent	អច្ចាសន្យ ដែលហេរីបមកដល់ ដែលជិតកើតមាន
២២៤០. <b>imminent danger</b>	danger imminent	គ្រោះថ្វាក់អច្ចាសន្យ គ្រោះថ្វាក់ដែលហេរីបនឹងកើត ឡើងយើងពិតប្រាកដ
២២៤១. <b>immoral</b>	immoral	អសិលជមិ
២២៤២. <b>immoral conduct</b>	conduite immorale	ចិរយាមសិលជមិ
២២៤៣. <b>immorality</b>	immoralité, acte contraire aux bonnes mœurs	ភាពអសិលជមិ ភាពខុសប្រទេណិទន័រំនេរំម ទម្ងាប់
២២៤៤. <b>immovable</b>	immobilier	អចលន៍:
២២៤៥. <b>immovable object</b>	bien immobilier	អចលនវត្ថុ អចលនក្រឡព្យ

២២៤៦. <b>immovables</b>	immeubles	អចលនវត្ថុ
២២៤៧. <b>immunity</b>	immunité	អក់យងកសិទ្ធិ
២២៤៨. <b>immunity from execution</b>	immunité d'exécution	អក់យងកសិទ្ធិរួចដូចពីការអនុវត្ត (បណ្តឹង...)
២២៤៩. <b>immutable</b>	immuable	ដែលមិនអាចកែប្រែបាន
២២៥០. <b>impair</b>	porter atteinte à, léser, affaiblir, altérer, diminuer la valeur	ធ្វើឱ្យប៉ះពាល់ ធ្វើឱ្យខួចប្រយោជន៍ ធ្វើឱ្យខ្សោយ ធ្វើឱ្យបែប្រុល បន្ថយតម្លៃ
២២៥១. <b>impairment of performance</b>	exécution imparfaite, exécution insuffisante	ការអនុវត្តមិនពេញលេញ ការអនុវត្តមិនត្រប់ត្រាន់ (នូវកិច្ចសន្យា)
២២៥២. <b>impanel, empanel</b>	jurer, assermenter (jury)	ធ្វើសម្បថ (ក្រមប្រើក្រារ វិនិច្ឆ័យ បុត្ទលាការ)
២២៥៣. <b>impartial</b>	impartial	អនាគតិ
២២៥៤. <b>impartiality</b>	impartialité	ដែលមិនលំអេរ៉ែង អនាគតិភាព ភាពឥតលំអេរ៉ែង

<b>២២៥៥. impeach</b>	accuser, mettre en accusation	ម៉ោចប្រកាន់ (មន្ត្រីសាធារណៈ)
<b>២២៥៦. impeachment</b>	mise en accusation (d'un fonctionnaire)	ការម៉ោចប្រកាន់ (មន្ត្រីសាធារណៈ)
<b>២២៥៧. impediment</b>	empêchement, entrave	ការដំឡើងប្រការរាយការ
<b>២២៥៨. impediment to marry</b>	empêchement au mariage	ឧបសត្វចំពោះការរៀបការ
<b>២២៥៩. impediment, obstacle</b>	obstacle, entrave, empêchement	ការដំឡើង ឧបសត្វ
<b>២២៥១០. impending</b>	imminent	រៀបកែវតមានឡើង
<b>២២៥១១. imperative mandate</b>	mandat impératif	អាណាព្យិអាជីវបញ្ជី
<b>២២៥១២. impersonation</b>	supposition de personne	ការគេងអត្ថសញ្ញាណជាតិ
<b>២២៥១៣. implead</b>	poursuivre quelqu'un devant les tribunaux	បញ្ជាលភាគីថ្មីក្នុងបណ្ឌិ៍
<b>២២៥១៤. implementation</b>	réalisation, mise en pratique	ការដាក់ឱ្យអនុវត្ត ការប្រតិបត្តិ
<b>២២៥១៥. implication</b>	implication	ការពេកត័ន្ទី
<b>២២៥១៦. implicit</b>	implicite	ត្រានវាំចា ដែលមាននៅក្នុង (ដោយមិនបាច់ចែងឱ្យច្បាស់)

២៤១. implied	concluant	បញ្ជាក់
២៤២. implied agency	représentation tacite, mandat tacite	ការគំណាងដោយតុលិភាព
២៤៣. implied condition	condition tacite	ការគំណត់ប្រព្រមនៃតាមលក្ខណៈ
២៤៤. implied conditions	conditions concluantes	លក្ខណៈជាក់លាក់
២៤៥. implied contract	contrat tacite	កិច្ចសន្យាតុលិ
២៤៦. implied power	pouvoir implicite	អំណាចជាក់លាក់
២៤៧. implied warranty	garantie concluante	បញ្ជាក់ការធានា
២៤៨. implied warranty	garantie tacite	ការធានាតុលិ
២៤៩. implied warranty for fitness for use	garantie de susceptibilité pour le but contracutel	ការធានាផ្ទៃត្រូវចំពោះការ ប្រើប្រាស់ចាតិតជាប្រើប្រាស់
២៤១០. implied warranty of merchantability	garantie d'une qualité loyale et marchande	ការធានាផ្ទៃត្រូវចំពោះការ ធ្វើឱណិជ្ជកម្ម
២៤១១. imply	impliquer	រួមបញ្ជាល
២៤១២. importance, significance	importance	សារ៖សំខាន់
២៤១៣. imposition, direction	charge	ការក្រើត ការគំណត់ឱ្យបង់ពន្ល

<b>២២៨០. imposition, requirement</b>	imposition	ការទាមទារ ការដោក់ក្រិត
<b>២២៨១. impossibility</b>	impossibilité	អលឡើភាព
objective -	- objective	អលឡើភាពសគ្រានុម័ត
subjective -	- subjective	អលឡើភាពអត្ថនោម័ត
<b>២២៨២. impossibility of performance</b>	impossibilité de l'exécution	ការមិនអាចបំពេញការពួកធម្ម័ន
<b>២២៨៣. impossibility of performance without fault of the debtor</b>	impossibilité de prestation sans faute du débiteur	លឡើភាពតារកាលិក
<b>២២៨៤. impossible</b>	impossible	ដែលមិនអាចធ្វើឡើង
<b>២២៨៥. impossible attempt</b>	infraction impossible	ការបូរសំងមិនបានសម្រេច
<b>២២៨៦. impound</b>	saisir	យាត់របស់ឡុក
<b>២២៨៧. impracticability</b>	impraticabilité, inexécutabilité,	ការមិនអាចអនុវត្តបាន អប្បបិបត្តិភាព
<b>២២៨៨. impracticable</b>	impracticable, inexécutable	ដែលមិនអាចអនុវត្តបាន អប្បបិបត្តិ
<b>២២៨៩. imprisonment</b>	emprisonnement	ការដោក់ពន្លនាតារ ការដោក់គុក

២២៩០. <b>imprisonment for contravention</b>	emprisonnement de simple police	ទោសជាប់ពន្លកនាគារពិបណ៍លហេ ការដាក់ពន្លកនាគារពិបណ៍លហេ ការដាក់គុកពិបណ៍លហេ
២២៩១. <b>imprisonment for life</b>	emprisonnement à vie, emprisonnement à perpétuité	ការដាក់ពន្លកនាគារអស់ម្បយ ជិត ការដាក់គុកអស់ម្បយជិត
២២៩២. <b>imprisonment penalty</b>	peine privative de liberté, peine d'emprisonnement	ទោសជាក់ពន្លកនាគារ ទោសជាក់គុក
២២៩៣. <b>improbability</b>	improbabilité, invraisemblance	ភាពមិនអាចកើតមានឡើង
២២៩៤. <b>improper</b>	incorrect, abusif, irrégulier	មិនត្រឹមត្រូវ មិនសមរម្យ ខុសឆ្វេង អនិយ័ត មិនឡើងទាត់
២២៩៥. <b>impugn</b>	mettre en question, attaquer, contester	ថោទស្សនា ត្រា ជំទាស់
២២៩៦. <b>impugnable</b>	contestable	ដែលអាចជំទាស់បាន
២២៩៧. <b>impunity</b>	impunité	និទ្ទេភ្លាម

២២៩៨. <b>imputability</b>	imputabilité	ការអាចចែលទោសបាន ការអាចទម្លាក់ទោសលើបាន
២២៩៩. <b>imputable</b>	imputable	ដែលអាចចែលទោសបាន ដែលអាចទម្លាក់ទោសលើបាន
២៣០០. <b>imputation</b>	imputation	ការចែលទោស ការទម្លាក់ទោសលើ ការវិលសង
២៣០១. <b>imputation of payment</b>	imputation des paiements	ការកាត់ប្រាក់បំណុល
២៣០២. <b>impute</b>	imputer	ចែលទោស ទម្លាក់ទោសលើ វិលសង
២៣០៣. <b>imputed negligence</b>	négligence imputée	ការធ្វើសប្រហែលដែលអាច ទម្លាក់កំណុលបាន
២៣០៤. <b>in a legal sense</b>	au sens juridique	តាមនឹតិវិធី (តាមអនុវត្តយុទ្ធប័ប)
២៣០៥. <b>in a narrower sense</b>	au sens étroit, au sens strict du terme	ក្នុងនីយចង្វឺត
២៣០៦. <b>in accordance with</b>	conformément à, en conformité de	ដោយស្របតាម

២៣០៩. <b>in accordance with the constitution</b>	conformément à la constitution, en conformité avec la constitution	ដោយស្របតាមដីចម្បន្ត
២៣១០. <b>in camera, in private</b>	à huis clos	ក្នុងបន្ទប់សម្ងាត់ ជាសម្ងាត់
២៣១១. <b>in case of emergency</b>	en cas d'urgence	ក្នុងករណីបន្ទាន់
២៣១២. <b>in case of war</b>	en cas de guerre	ក្នុងករណីមានសង្គម
២៣១៣. <b>in coincidence with</b>	en coïncidence avec, en l'occurrence de	ដោយកើតព្យាយកា ដោយថែងទ្រ
២៣១៤. <b>in conformity with the law</b>	conformément à la loi, en conformité avec la loi	ដោយស្របនឹងច្បាប់
២៣១៥. <b>in course of the procedure</b>	en cours de procédure	ក្នុងជំនួយការនិត្តិវិធី
២៣១៦. <b>in dubio reo (lat.)</b>	le doute profite à l'accusé	វិមតិសង្ឃឹមត្រូវបានជា ប្រយោជន៍ដល់ជនត្រូវបាន
២៣១៧. <b>in due time</b>	en temps voulu, en temps dû	តាមការកំណត់ ចំពោលវិធាត
២៣១៨. <b>in fact</b>	de fait	តាមអង្គបេតុ
២៣១៩. <b>in favour of, for the benefit of</b>	en faveur de, au profit de	ជាក្នុងប្រយោជន៍ដល់
២៣២០. <b>in force</b>	en vigueur	ជាដែនមាន

២៣១៩. <b>in good time</b>	en temps voulu, en temps utile	ត្រូវពេលវេលា ចំណោមវេលា
២៣២០. <b>in kind</b>	en nature, en espèce	ជាប្រភេទដូចគ្នា
២៣២១. <b>in personam</b>	action personnelle	បណ្តឹងទាក់ទងនឹងបុគ្គល
២៣២២. <b>in rem</b>	action réelle	បណ្តឹងទាក់ទងនឹងវត្ថុ
២៣២៣. <b>in respect of</b>	relatif à, concernant, au titre de	ដែលទាក់ទងនឹង ក្នុងនាមជា
២៣២៤. <b>inadmissibility</b>	irrecevabilité, inadmissibilité	ភាពមិនអាចទទួលយកបាន
២៣២៥. <b>inadmissible</b>	irreceivable, inadmissible	ដែលមិនអាចទទួលយកបាន
២៣២៦. <b>inadvertent, inattentive, careless</b>	inadvertant, inattentif, négligent	ដែលធ្វើសប្រហែល ដែលមិនប្រុងប្រយ័ត្ន ដែលប្រមាន
២៣២៧. <b>inadvertent negligence</b>	imprudence inconsciente	ការធ្វើសប្រហែលដោយខ្សោយ ការធ្វើសប្រហែលដោយមិន ដើរខ្លួន
២៣២៨. <b>inalienability</b>	inaliénabilité	ភាពមិនអាចធ្វើរបាន
២៣២៩. <b>inalienable</b>	inaliénable	ដែលមិនអាចធ្វើរបាន
២៣៣០. <b>inalienable right</b>	droit inaliénable	សិទ្ធិមិនអាចធ្វើរបាន

២៣៣១. <b>inappropriate</b>	peu approprié	ដែលមិនសមស្រប ដែលមិនត្រឹមត្រូវ
២៣៣២. <b>incapable</b>	incapable	អសមត្ថជន
២៣៣៣. <b>incapable to contract</b>	incapable de contracter	ដែលគ្នានេសមត្ថភាពចេះ កិច្ចសន្យា
២៣៣៤. <b>incapacity</b>	incapacité	អសមត្ថភាព
២៣៣៥. <b>incarceration, imprisonment</b>	incarcération emprisonnement	ការជាក់ពន្លេនាតរ ការជាក់កុក
២៣៣៦. <b>incendiary</b>	incendiaire	អ្នកបង្កើតិកឃយ
២៣៣៧. <b>incendiary</b>	incendiaire	វិត្សបង្កើតិកឃយ
២៣៣៨. <b>incertainty</b>	'incertitude	ភាពមិនប្រាកដប្រជាបី
២៣៣៩. <b>incest</b>	inceste	ការទាស់មុខស្សន់ (ការរួមសង្ងាត់នឹងគ្នារវាង សាច់ព្យាតិដែលច្បាប់បាយ)
២៣៤០. <b>inchoate crime</b>	crime non parfait	បទលើសមិនបានសម្រេច
	crime initial	បទលើសទិនបាប់ផ្ទើម
២៣៤១. <b>inchoate dower</b>	douaire	ដឹកក្រោដត្រូវទទួលពិនិត្យ ទ្វារដែលប្រពន្ធប្រវត្តិទូទៅ ពិនិត្យក្រាយមរណកាល ដឹណោលបី

២៣៤២. <b>inchoate instrument</b>	instrument imparfait	លិខិតុបករណី ( ងកសារ ) មិនពេញលេញ
២៣៤៣. <b>incidental</b>	accessoire	បន្ទាប់បន្ទាំង មិនសំខាន់
២៣៤៤. <b>incidental damages</b>	dommages-intérêts accessoires	ដើមីចិត្តបន្ទាប់បន្ទាំង
២៣៤៥. <b>incidental provisions</b>	disposition annexe, accessoire	បទប្បញ្ញតិបន្ទះម បទប្បញ្ញតិឧបសម្ព័ន្ធ
២៣៤៦. <b>incite</b>	inciter, provoquer	ព្យោះព្យោះ អុចអាល
២៣៤៧. <b>incitement</b>	incitation	ការព្យោះព្យោះ ការអុចអាល
២៣៤៨. <b>income tax</b>	impôt sur le revenu	ពន្លេលើប្រាក់ចំណូល
២៣៤៩. <b>incompatibility</b>	incompatibilité	វិសមិតភាព
២៣៥០. <b>incompetence</b>	incompétence	អសមត្ថកិច្ច អសមត្ថភាព
២៣៥១. <b>incompetent</b>	incompétent	ដែលមិនមានសមត្ថកិច្ច ដែលគ្មានសមត្ថភាព
២៣៥២. <b>incompetent evidence</b>	preuve irrecevable	កសិក្សានៃដែលមិនអាច ទទួលយកបាន

២៣៥. inconsistency	incompatibilité, inconsistance, incohérence	វិសមិតភាព ភាពមិនចូលឆ្លា ភាពមិនចុះសម្រេងឆ្លា ភាពមិនទាក់ទងឆ្លា
២៣៥៤. incorporate	incorporer, constituer (une société), constituer en société	រួបរូមឆ្លាដាសជីវិកម្ម បញ្ចូល បង្កើត (ក្រុមហ៊ុន) បង្កើតជាក្រុមហ៊ុន
២៣៥៥. incorporate by reference	incorporer par référence	បញ្ចូលជាឌីកម្មយោះ គ្រាន់តែយោះ បញ្ចូលតាមការយោះ
២៣៥៦. incorporated	incorporé, constitué, enregistré,	ដែលរួមបញ្ចូលឆ្លាដាក្រុមហ៊ុន ដែលរួមឆ្លាបង្កើតជាសជីវិកម្ម ដែលចុះបញ្ជី
២៣៥៧. incorporated society	société constituée	ក្រុមហ៊ុនសជីវិកម្ម
២៣៥៨. incorporation of the society	incorporation de la société, constitution de la société	ការចុះបញ្ជីក្រុមហ៊ុន

២៣៩. <b>incorporeal</b>	incorporel	ដែលគ្មានរូប
		ពិត្យប
		អរប
២៤០. <b>incorporeal hereditament</b>	héritage incorporel	មនុសកអរប
២៤១. <b>incriminate, accuse</b>	incriminer, accuser	ថោទប្រកាស
២៤២. <b>incrimination, accusation</b>	incrimination, accusation	ការថោទប្រកាស
២៤៣. <b>inculpatory</b>	inculpé	ដែលនាំខ្សោយមានការថោទ ប្រកាស
		ដែលនាំខ្សោយជាប់ពីរទួល
២៤៤. <b>incur</b>	subir	ទទួលនង
២៤៥. <b>indebtedness</b>	endettement, dette	ការជាប់បំណុល ការជីពាក់បំណុល កាតជាប់បំណុល បំណុល
២៤៦. <b>indecency</b>	indécence, inconvenance	ភាពមិនសមរម្យ ភាពមិនគិតិវិធី
២៤៧. <b>indecent assault</b>	attentat à la pudeur, harcèlement sexuel	ការបំពារបំពានផ្លូវកេទ ការយាយើផ្លូវកេទ ការបែវតបែវនកេទខ្ពស

២៣១៨. <b>indefinite legal term</b>	clause légale générale	ពាក្យម្បាប់មិនជាកំណត់ ពាក្យម្បាប់មិនម្បាស់លាស់
២៣១៩. <b>indefinite</b>	indéfini	ដែលមិនកំណត់
២៣២០. <b>indeterminate</b>	indéterminé	ដែលមិនកំណត់
២៣២១. <b>indemnification</b>	indemnisation, dédommagement, réparation	ការទូទាត់សំណង ការដួសដុលការខួចខាត
២៣២២. <b>indemnification for an unforeseen event</b>	indemnisation pour l'imprévision, indemnisation pour un cas imprévisible (pour un événement imprévu)	ការទូទាត់សំណងក្នុងករណី (ព្រឹត្តការណ៍) ដែលមិនបាន គ្រោងទូក
២៣២៣. <b>indemnify</b>	indemniser	ដួសដុលការខួចខាត
២៣២៤. <b>indemnity</b>	indemnité, compensation	សំណង ប្រាក់បំណាច់ សិទ្ធិទាមទារសំណង
២៣២៥. <b>indemnity for expropriation, compensation for expropriation for expropriated property</b>	indemnité d'expropriation	សំណងអស្សាមិករណី សំណងលើករណីអស្សាមិករណី (ការដកបុរាណអចលនវិត្តុដើម្បីប្រយោជន៍ សាធារណៈ)

<b>ឃាត់៦. independence</b>	indépendance	ឯករាជ្យ
judicial -	- judiciaire	ឯករាជ្យភាពបស់តួលាការ
<b>ឃាត់៧. independent candidate</b>	candidat indépendant	យេគ្បជនឯករាជ្យ
<b>ឃាត់៨. independent member of parliament</b>	parlementaire non-inscrit	សមាជិកសភាងករាជ្យ (មិនចូលបញ្ជីខាងលក្ខណៈ)
<b>ឃាត់៩. indeterminate (indefinite) sentence</b>	condamnation ou peine (de prison) de durée indéterminée	ការផ្ទៀងផ្ទាត់ស្ថាប្រទេស (ពន្លេនាការ)ដែលត្រានរយៈ ពេលជាក់លាក់ប្រពេលកំណត់
<b>ឃាត់១០. indication</b>	indice	សញ្ញាប្រសន្តសុវត្ថិភាព
	indication	ការចែងចាំបង្ហាញ
<b>ឃាត់១១. indict</b>	accuser, incriminer, inculper, mettre en examen	ថោះច្រកាន់ ឱ្យជាប់ពិរិប្បី ជាក់ឱ្យស្ថិតក្រោមការពិនិត្យ
<b>ឃាត់១២. indictment</b>	acte d'accusation, incrimination, inculpation	លិខិតប្រជុំការថោះច្រកាន់ ការថោះច្រកាន់
<b>ឃាត់១៣. indigent</b>	indigent	ជនទាល់ក្រ ទលិទ្ធផល
<b>ឃាត់១៤. indignity</b>	indignité	មិនថែងថ្មី
<b>ឃាត់១៥. indirect</b>	indirect	ប្រយោល មិនចំពោះ មិនធ្វាល់

២៣៨. <b>indirect perpetration</b>	perpétration indirecte	ការប្រព្រឹត្តបទលើសមិនធ្លាក់ ការចូលរួមប្រព្រឹត្តមិនធ្លាក់
២៣៩. <b>indirect suffrage</b>	suffrage indirect	ការបោះឆ្នោតមិនចំពោះ ការបោះឆ្នោតអសកល
២៣១០. <b>indirect tax</b>	impôt indirect	ពន្លឺមិនចំពោះ
២៣១១. <b>indirect vote</b>	vote indirect	ការបោះឆ្នោតមិនចំពោះ
២៣១២. <b>indispensable</b>	indispensable	ដែលចាំបាច់
២៣១៣. <b>indispensable evidence</b>	preuve indispensable	ភស្តុពាយចាំបាច់
២៣១៤. <b>indispensable party</b>	partie indispensable	ភាគីសំខាន់ ភាគីចាំបាច់
២៣១៥. <b>individual</b>	individu, particulier	បុគ្គលិក ធនកជន
២៣១៦. <b>individual</b>	individuel	ជានុកជន
២៣១៧. <b>individual administrative decision</b>	décision administrative individuelle	ឯកត្តិក្រុត ជានុកត្តិក្រុត
២៣១៨. <b>individual assets</b>	biens individuels	ត្រព្យសម្រួលិត្យធ្លាក់ខ្លួនរបស់ បុគ្គលិក

២៣៩៧. <b>individual right</b>	droit individuel, droit subjectif	សិទ្ធិធនកត្តបុគ្គល
២៣៩៨. <b>individualisation</b>	individualisation	ឯកត្តនិយកម្ម
		(ការធ្វើឱ្យខ្លួចជាងកត្តភាព)
២៣៩៩. <b>individualism</b>	individualisme	ឯកត្តនិយម
២៤០០. <b>indivisible</b>	indivisible	អវិភាគិយ៍
		អវិភាគ
២៤០១. <b>indivisibility</b>	indivisibilité	អវិភាគភាព
២៤០២. <b>indivision</b>	indivision	អវិភាគកម្ម
២៤០៣. <b>indorsement,</b> <b>endorsement</b>	endossement, endos	បិដ្ឋិលេខ ការចុះហត្ថលេខាប្រចាំលាភរ លើខ្លួនលិខិត
២៤០៤. <b>induce</b>	persuader, inciter, provoquer, encourager	បញ្ចូនបញ្ចូន ញូនញូង បច្ចុល នាំអាជី
២៤០៥. <b>induce an error</b>	induire en erreur	ជឿញញូឱ្យមានកំហុស

២៤០៨. <b>inducement</b>	persuasion, incitation, provocation, encouragement	ការបញ្ជីបញ្ជូល ការញូនុញ្ញ ការបូល ការនាំអាម៷េ ការជួរញូនុញ្ញ ការជួរញូនុញ្ញឱ្យបំពានកិច្ចសង្គរ
២៤០៩. <b>inducement of breach of contract</b>	incitation à la violation du contrat	
២៤០១០. <b>indulgence, leniency</b>	indulgence, clémences	ការមិនប្រកាសទេស ការអនុគ្រោះ
២៤០១១. <b>inevitable</b>	inéritable	ដែលមិនអាចធ្វើសង្គត
២៤០១២. <b>infamy</b>	infamie	ភាពខ្ពសយស
២៤០១៣. <b>infanticide</b>	infanticide	ទារកយាងកម្ម
		កុមារយាងកម្ម
២៤០១៤. <b>infer</b>	inférer	សន្លឹជាន
២៤០១៥. <b>inference</b>	inférence, induction, déduction	ការសន្លឹជាន ការធ្វើសេចក្តីសន្លឹជាន
២៤០១៦. <b>inferior</b>	inférieur	ក្រោម
		ថ្វាក់ទោប
២៤០១៧. <b>inflict a penalty</b>	infliger une peine	ជាក់ទោស
		ផ្ទាប់ទោស

<b>២៤១៦. influence</b>	influence, autorité	តែង្វិពល អំណាច
<b>២៤១៧. influential</b>	influent, dominant	ដែលមានតែង្វិពល ដែលមានប្រវិបាល
<b>២៤១៨. informal</b>	informel, officiel, non officiel	មិនជូនការ ក្រោងជូនការ
<b>២៤១៩. informal contract</b>	contrat de gré à gré	កិច្ចសន្យាសាមញ្ញ កិច្ចសន្យាដាច់មាត់
<b>២៤២០. informed consent</b>	consentement éclairé	ការយល់ព្រមបន្ទាប់ពីធាន ទទួលព័ត៌មានថ្មាស់
<b>២៤២១. infra, see below</b>	voir plus bas	ស្ថិកមិនខាងក្រោម
<b>២៤២២. infraction</b>	infraction, violation, atteinte	អំពើលើស បន្ទាន់លើស ការបំពន់
<b>២៤២៣. infringement</b>	violation, infraction	ការបំពន់
<b>២៤២៤. ingress, egress, and regress</b>	droit d'entrée et de sortie	សិទ្ធិចេញចូល
<b>២៤២៥. inhabitant, resident</b>	habitant, résident	អ្នកស្រួល

២៤២៦. inherent	inhérent	ដែលជាប់ជាមួយ
២៤២៧. inherit	hériter de	ស្ថិកមនភក
		ទទួលមនភក
២៤២៨. inheritance, heritage, estate	héritage, succession	មនភក
២៤២៩. inheritor, successor, heir	héritier, successeur	ទាយក
		សន្លតិជន
		អ្នកទទួលមនភក
២៤៣០. iniquity	iniquité	វិសមធិ
២៤៣១. initial impossibility	impossibilité initiale	អលឡកាតពាំងពីជីបុង
២៤៣២. initiate	entamer	ចូចធើម
	commencer	ចាប់ធើម
	inaugurer	ប្រារព្យ
	introduire, initier	ជាក់បញ្ចូល
២៤៣៣. initiative	initiative	ការធើមគំនិត
		គំនិតធើម
២៤៣៤. injunction	injonction	បញ្ជារបស់តុលាករ
		ការបង្ហាប់របស់តុលាករ

<b>២៤៣៥. injunction</b>	ordonnance, injonction	ជីកាសម្រោច (របស់គុណភាព)
preliminary -	ordonnance préliminaire	ជីកាសម្រោចបែម
temporary -	ordonnance de mesure provisoire	ជីកាសម្រោចអំពីវិធានការ បណ្តុះតាមនូវ
<b>២៤៣៦. injury</b>	dommage  blessure  préjudice	ការខួចខាត  ការងងរបុស  ព្យសនកម្ម
<b>២៤៣៧. injustice</b>	injustice	ការអយុត្តិដមិ  អំពើអយុត្តិដមិ
<b>២៤៣៨. innocent</b>	'innocent	និរទោស (ដែលត្រានទោស)  និរទោសជន (ជនដែល ត្រានទោស)
<b>២៤៣៩. innocent passage</b>	passage inoffensif	សិទ្ធិផ្លូវកាត់មិនងារបំពាន ការធ្វើនាក់រដ្ឋធម្មកាត់ដោយ មិនបំពាន (មិនបងអនុវាយ)
<b>២៤៤០. innominate contract</b> (a typical contract)	contrat innomé	កិច្ចសន្យាត្រានឈ្មោះ (ដែល ត្រានឈ្មោះកំណត់ក្នុងថ្លាប់)
<b>២៤៤១. innovation</b>	innovation	ការបញ្ចូលរបៀបថ្មី ការកែលំអ

២៤៤២. <b>innuendo</b>	allusion	ពាក្យប្លក់យបញ្ជីពហ័រណ៍
២៤៤៣. <b>inquiry,</b> <b>investigation</b>	enquête, investigation instruction	ការសិុបអង្គត
២៤៤៤. <b>inquisitorial</b> <b>proceedings</b>	procédure inquisitoire	និត្តវិធីសិុបស្សរ និត្តវិធីដោព្យដោលស្ម័នរក
២៤៤៥. <b>inquisitorial</b> <b>system</b>	système inquisitoire	ប្រព័ន្ធសិុបអង្គតនៃប្រព័ន្ធ ថ្វាប់រូមាំង-អាលីម៉ែង
២៤៤៦. <b>insanity</b>	aliénation mentale	វិបណ្ឌាសស្សារពី ភាពវិកលច្ចិត
២៤៤៧. <b>insider</b>	initié	អត្ថនរជន (អ្នកដឹងព័តិមានផ្ទុក)
២៤៤៨. <b>insider trading</b>	opérations d'initiés	ការទិញប្លាកាលកំដោយរន្តក គុងក្រុមហ៊ុន
	délit d'initiés	បទលើសអត្ថនរជន
២៤៤៩. <b>insolvency</b>	insolvabilité	អសោធនភាព (ភាពគ្រានធមនជានសង)
២៤៥០. <b>inspection</b>	inspection	អធិការកិច្ច សិទ្ធិត្រួតមើល

២៥៥១. <b>inspection of files, inspection of the file</b>	examen du dossier, consultation du dossier	ការពិនិត្យសំណើជកសារ ការចុះតួនាទី
២៥៥២. <b>installation</b>	installation	ការដំឡើង ការចោរកិច្ច
២៥៥៣. <b>installment</b>	acompte, versement partiel	បែបនកម្ម ការបង់ប្រាក់មួយចំណោក តាមកិច្ចសន្យា ប្រាក់វេដោះ
២៥៥៤. <b>installment contract</b>	contrat de vente de biens à exécutions successives	កិច្ចសន្យាសងប្រាក់វេដោះ កិច្ចសន្យាអនុវត្តការពួកិច្ច តាមដុលាក់កាល
២៥៥៥. <b>installment plan (sale)</b>	vente à tempérament	ការទិញដោយបង់ថ្មីបន្ថីច មួងជាមុនទីបន្ទាន់ទូល ទំនិញបាន
២៥៥៦. <b>instance, level of authority</b>	instance, degré ressort	បណ្តឹង ក្រិមតន់សមត្ថកិច្ច
២៥៥៧. <b>instant case, case at bar</b>	cas d'espèce, affaire en cours	រឿងគីកំពុងដីលើការនោះ តុលាការ
២៥៥៨. <b>instant dismissal</b>	renvoi, rejet, fin de non-recevoir	ការលើកបណ្តឹងថាល ការមិនទទួលបណ្តឹង

២៤៨. <b>instigate</b>	inciter, provoquer	ពុំព្យូង អុដអាល
២៤៩. <b>instigation</b>	provocation, incitation, instigation	ការពុំព្យូង ការអុដអាល
២៥០. <b>instigator, abettor</b>	provocateur	អ្នកបង្គប់ អ្នករក្សោង អ្នកពុំព្យូង អ្នកអុដអាល
២៥១. <b>institutional guarantee</b>	garantie institutionnelle	ការធានាបស់ត្ថាប័ន
២៥២. <b>instruct</b>	instruire	ណែនាំ បង្ហាប សិុបស្សរ
២៥៣. <b>instruction</b>	instruction, directive	សេចក្តីណែនាំ សេចក្តីបង្ហាប ការសិុបស្សរ
២៥៤. <b>instructions to jury, jury instructions</b>	instruction au jury	សេចក្តីណែនាំដល់ក្រុមប្រើក្រារ តុលាការ
២៥៥. <b>instrument</b>	instrument	លិខិតុបករណី
២៥៦. <b>insufficient evidence</b>	preuve insuffisante	ភស្តុតាមមិនគ្រប់គ្រាន់

២៤១. <b>insult</b>	insulte, injure, outrage	ការធ្វើប្រមាជ់
២៤២. <b>insurable</b>	assurable	ដែលអាចធានាកំប់រងបាន
២៤៣. <b>insurable interest</b>	intérêt assurable	ដែលមានការធានាកំប់រង
		ជលប្រយោជន៍ ( របស់ ក្រុមហ៊ុនបុប្ផត្តល ) ដែលមាន ការធានាកំប់រង
		សិទ្ធិអាចទទួលការធានា កំប់រងបាន
២៤៤. <b>insurance company</b>	compagnie d'assurance	ក្រុមហ៊ុនធានាកំប់រង ( ក្រុមហ៊ុនធានាការ )
<b>insurer</b> <b>assurer</b>	assureur	ធានាខាយក
២៤៥. <b>insured</b>	assuré	ធានាតាបក
		អ្នកមានការធានាកំប់រង
២៤៦. <b>intangible</b>	intangible, incorporel	ដែលមិនអាចចិត្តឡាល់បាន អរូប
២៤៧. <b>intangibles</b>	biens et droits incorporels	អរូបត្រួយ និងអរូបសិទ្ធិ
២៤៨. <b>intact</b>	intact	ដែលគ្រាប់ខ្សោយ ដែលនៅដៃដែល ដែលគង់វិញ្ញុ

២៤៣៦. <b>integrity</b>	intégrité	សេចក្តីសុចិត្ត
២៤៣៧. <b>intellectual property</b>	propriété intellectuelle	កម្មសិទ្ធិបញ្ជី
២៤៣៨. <b>intend to enrich oneself</b>	avoir l'intention de s'enrichir	មានចំណាត់ថាគារណា ជាល់ខ្លួន
២៤៣៩. <b>intent, intention</b>	intention, dessein, volonté	បំណង ចំណាត់ នគ្គោះ
២៤៤០. <b>intent to be legally bound</b>	intention de se lier légalement, intention de s'engager légalement	ចំណាត់ភាគចំពោះការពិច្ចតាម ជ្វវិធ្យាប់
២៤៤១. <b>intent to contract</b>	intention de contracter	ចំណាត់អ្នកចិត្តសន្យា
២៤៤២. <b>intention to act legally</b>	intention d'agir légalement, intention d'exécuter légalement	ចំណាប្រព័ន្ធដោយស្របច្បាប់ ចំណាមុនវិធីដោយស្របច្បាប់
២៤៤៣. <b>intention to cause harm</b>	intention de nuire	ចំណាប់អនុវាយ ចំណាថ្មាហាន
២៤៤៤. <b>intention to possess, intention of possessing</b>	intention de posséder	ចំណាកាន់កាប់ ចំណាកាន់កាប់

២៤៨. <b>intentional</b>	intentionnel	ដែលមានចំណាំ
		ដែលមានផ្តុះ
		ដែលមានបំណង
២៤៩. <b>intentional crime</b>	infraction intentionnelle	បទលើសចំណាំ ឧក្រិដ្ឋកម្មចំណាំ
២៥០. <b>intentionally, deliberately</b>	intentionnellement	ដោយចំណាំ ដោយមានបំណង
២៥១. <b>interdiction</b>	interdiction	គំហាត់ ការបាយម្រាត
២៥២. <b>interest</b>	intérêt	ផលប្រយោជន៍
២៥៣. <b>interest for delay, interest for late payment</b>	intérêts moratoires, intérêts de retard de paiement	ការប្រាក់នៃការយើតូល៌ ការប្រាក់ពីការទូទាត់យើតូល៌
២៥៤. <b>interest rate</b>	taux d'intérêt	អត្រាការប្រាក់
២៥៥. <b>interference, intervention</b>	ingérence, intervention	ការធ្វើតំណែង ការរំខាន់ អនុវត្តមន្ត្រ
២៥៥៣. <b>interim order</b>	ordonnance provisoire	ដឹកាបិល្យោះអាសន្ន
២៥៥៤. <b>interlocutory judgment</b>	jugement avant dire droit	សាលក្រមរបៀប
២៥៥៥. <b>interlocutory question</b>	question préjudicelle	បញ្ចបនាដំបង

២៥៩៦. <b>intermediate goods</b>	marchandises semi-finies	ទំនិញពាក់កណ្តាលសម្រេច
២៥៩៧. <b>internal administrative measures</b>	mesures d'ordre intérieur	វិធានការសហគម្ប័យប់ផ្ទះក្នុង
២៥៩៨. <b>internal relationship</b>	rapports internes, rapports sur le plan interne, relation interne	ទំនាក់ទំនងដែលក្នុង
២៥៩៩. <b>internal rules of procedure</b>	règle de procédure interne	វិធាននៃនឹតិវិធីដែលក្នុង
២៥០០. <b>internal waters</b>	eaux intérieures	ដែនទីកដែលក្នុង
២៥០១. <b>international affairs</b>	affaires internationals, affaires étrangères	កិច្ចការអន្តរជាតិ កិច្ចការបរទេស
២៥០២. <b>international commitment</b>	engagement international	ការសន្យាអន្តរជាតិ
២៥០៣. <b>international court of justice (ICJ)</b>	cour internationale de justice (CIJ)	តួលាការយុត្តិធម៌អន្តរជាតិ
២៥០៤. <b>international criminal court</b>	cour pénale internationale	តួលាការឧក្រិដកម្មអន្តរជាតិ តួលាការត្រប់បណ្តុខណ្ឌអន្តរជាតិ
២៥០៥. <b>international criminal law</b>	droit pénal international	និតិវិធីត្រប់បណ្តុខណ្ឌអន្តរជាតិ
២៥០៦. <b>international law</b>	droit international	និតិអន្តរជាតិ
២៥០៧. <b>international legal personality</b>	personnalité juridique internationale	បុគ្គលភាពអតិយុត្តិអន្តរជាតិ
២៥០៨. <b>international organization</b>	organisation internationale	អង្គភាពអន្តរជាតិ

២៥០៥. <b>international treaty</b>	traité international	សន្លឹសញ្ញាមន្ទរជាតិ
២៥១០. <b>internationally recognized worker rights</b>	droits des travailleurs internationalement reconnus	សិទ្ធិកម្មករដែលទទួលស្ថាល់ជាមន្ទរជាតិ
២៥១១. <b>interpleader</b>	action pétitoire, action possessoire	បណ្តឹងទាមទារធ្វើជាម្នាស់កម្មសិទ្ធិ
២៥១២. <b>interpret</b>	interpréter	បកត្រាយ
២៥១៣. <b>interpretation rules of -</b>	interprétation règles d' -	ការបកត្រាយ វិធាននៃការបកត្រាយ
២៥១៤. <b>interpretation of the law</b>	interprétation de la loi	ការបកត្រាយច្បាប់
២៥១៥. <b>interrogation</b>	interrogation	ការស្អួលចេច្ចីយ
២៥១៦. <b>interrogative system</b>	système inquisitoire	ប្រព័ន្ធស្អួលចេច្ចីយ ប្រព័ន្ធសេិបស្ថុរ
២៥១៧. <b>interrogatory</b>	interrogatoire	សំណួរ (ការថោទស្សរបន្ថែម នៅក្នុងនិតិវិធីតុលាការ)
២៥១៨. <b>interruption</b>	interruption	ការជូក ការជូច ការបញ្ចប់

២៥១៩. interruption of statute of limitations	interruption du délai de la prescription	ការជួចរយៈពេលវេលាភាសាយុកាល ការជួចភាជាយុកាល
២៥២០. interstate	interétatique, entre Etats	អន្តរជ័យ
២៥២១. interstate agreement	accord interétatique, accord entre Etats	កិច្ចព្រមពេញអន្តរជ័យ
២៥២២. interstate commerce	commerce interétatique, commerce entre Etats	ពាណិជ្ជកម្មអន្តរជ័យ
២៥២៣. intervening cause	cause dommageable  , cause concomitante	ហេតុអន្តរភាគមនី (ហេតុដែល តាំងឱ្យមានព្យសនកម្ម)  ហេតុសហវត្ថុ (ហេតុដែល គិតឡើងក្នុងរដ្ឋធម៌ពេលវេលាភេ ហេតុអន្តរភាគមនី)
២៥២៤. intervening party	partie intervenante	ភាគិច្ចូលរួមអន្តរភាគមនី
២៥២៥. intervention	intervention	ការចូលរួមអន្តរភាគមនី អន្តរភាគមនី
២៥២៦. intervention of the Administration	intervention de l'Administration	អន្តរភាគមនីរបស់ដ្ឋានុកាល
២៥២៧. intestate	intestat, ab intestat	តែបណ្តុះ

២៥២៤. <b>intestate succession</b>	succession légale, succession ab intestat	សន្លតិកម្មតាមច្បាប់ សន្លតិកម្មតែបណ្តាំ សន្លតិកម្មដែលត្រាន មតកសាសន៍
២៥២៥. <b>intimidate</b>	intimider	បំភ័យ សម្បត
២៥៣០. <b>intoxication</b>	intoxication, ivresse, ébriété	ការពុល ការបំពុល ការធ្វើឡើង
២៥៣១. <b>intrinsic value</b>	valeur intrinsèque	តម្លៃសង្ឃគ្រឿក: (តម្លៃជាល់ខាងក្រោម)
២៥៣២. <b>introduce a bill in Parliament</b>	présenter un projet de loi au Parlement	ជាក់សេចក្តីបញ្ចូនច្បាប់ជួនសការ
២៥៣៣. <b>introductory submissions</b>	réquisitoire introductif	ដីកាសនឹងជានបញ្ជីប្រើប្រាស់ សិទ្ធិបស្ថរ
២៥៣៤. <b>invalid</b>	sans effet légal, non valable	ដែលអស់សុពលភាព ដែលត្រានអានុភាពតតិយុត្តិ
២៥៣៥. <b>invalid</b>	invalid	ទូទាត់ជន ជនពិការ

២៥៣៦. <b>invalidate</b>	invalider	បញ្ចប់សុពលភាព
២៥៣៧. <b>invalidation</b>	invalidation	អសុពលកម្ម
២៥៣៨. <b>invalidity</b>	invalidité	អសុពលភាព
២៥៣៩. <b>invasion of privacy</b>	atteinte à la vie privée	ការប៉ះពាល់ដែនឡាតងកដន
២៥៤០. <b>investigate</b>	instruire	សិក្សា សិក្សាអង់គ្លេត
២៥៤១. <b>investigation</b>	instruction	ការសិក្សា ការសិក្សាអង់គ្លេត
២៥៤២. <b>investigating judge, summary judge (use in USA)</b>	juge d'instruction	ថ្វីក្រមសិក្សា
២៥៤៣. <b>investigative request, introductory submissions</b>	réquisitoire introductif	ដីកាសនិត្តជានបញ្ជីក្រោងឱ្យ សិក្សា
២៥៤៤. <b>investment</b>	investissement	ការវិនិយោគ
២៥៤៥. <b>investment group</b>	groupe d'investissement	ក្រុមវិនិយោគ
២៥៤៦. <b>inviolable</b>	inviolable	ដែលមិនអាចរំលោភបំពន់បាន
២៥៤៧. <b>invitation to tender</b>	appel d'offres, marché par adjudication	ការអនិញ្ញាប្រើជាក់ពាក្យ ដោយច្បាស់

២៥៤៨. <b>invocation</b>	invocation, le fait d'invoquer	ការសំភាង ការធ្វើសុចូលិយានការអនុវត្ត សិទ្ធិ
២៥៤៩. <b>involuntary manslaughter</b>	homicide involontaire	មនុស្សយាតដោយអចេតនា
២៥៥០. <b>involuntary servitude</b>	travaux forcés	ពលកម្មដោយបង់ (ទោសបង់គ្រឿងការ)
២៥៥១. <b>involuntary withdrawal</b>	désistement involontaire, interruption involontaire de l'exécution	ការបញ្ចប់បទលើសដោយបង់ ការណែនប្រើបង់ដោយបង់ ការដកពាក្យដោយបង់
២៥៥២. <b>irrebuttable presumption</b>	présomption irréfragable	សច្ចារាយកំដែលមិនអាចរក កសិកានផ្តុយបាន
២៥៥៣. <b>irregularity</b>	irrégularité	ភាពមិនប្រកតិ អនិយតភាព (ភាពមិនទ្រូវបាន)
២៥៥៤. <b>irremovability</b> ; <b>inamovibilité</b>		ភាពមិនអាចដកមុខងារបាន (ថ្វីក្រម)
២៥៥៥. <b>irreparable injury</b>	préjudice irréparable	ព្យសនកម្មមិនអាចជួសជូល បាន

២៥៥៦. <b>irresistible impulse</b>	impulsion irrésistible	ពលវេត្តអាថទប់បាន កម្បាំងដើរពុច្ចិត្តមិនអាថទប់បាន សន្តែកចិត្តអាថទប់បាន
២៥៥៧. <b>irrevocable</b>	irrévocable	ដែលមិនអាចដកបញ្ជប្បមន អាចបដិសជិត្យបាន
២៥៥៨. <b>irrevocable letter of credit</b>	lettre de crédit irrévocable	លិខិតសណ្ឋានដែលមិនអាច កែវប្រហាន
២៥៥៩. <b>issuance of patent</b>	délivrance d'un brevet d'invention	ការចេញប្រកាសនីយប្រតិ តក្នកមួយ
២៥៦០. <b>issuance</b>	délivrance	ការចេញឱ្យ (លិខិត)
២៥៦១. <b>issue</b>	émettre, délivrer	ចេញផ្សាយ ចេញ (លិខិត)
២៥៦២. <b>issue of an administrative act</b>	émission d'un acte administratif	ការចេញលិខិតរដ្ឋបាល
២៥៦៣. <b>issue of currency</b>	émission de la monnaie	ការចេញឱ្យប្រើបិយវត្ថុ
២៥៦៤. <b>issue of fact</b>	question de fait	បញ្ជាមុនហេតុ
២៥៦៥. <b>issue of law</b>	question de droit	បញ្ជាមុនឆ្លាប់